



ធនាគារ ប៊ូយ៉ុង ខ្មែរ
BOOYOUNG KHMER BANK



អគារ ប៊ូយ៉ុងចោន១ ជាន់ផ្ទាល់ដី បន្ទប់លេខ១១៧ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិប៊ុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥)២៣ ៩៥១ ៨៨៨, អ៊ីម៉ែល: info@bkb.com.kh

មាតិកា		ទំព័រ
១	បេសកកម្ម និងទស្សនៈវិស័យរបស់ធនាគារ	២
២	តម្លៃស្នូល និង ជំនឿ	៣
៣	ក្រុមសីលធម៌	៣
៤	ប្រវត្តិសង្ខេបរបស់ធនាគារ	៤
៥	ព័ត៌មានរួមរបស់ធនាគារ	៥
៦	សាររបស់អគ្គនាយកប្រតិបត្តិ	៧
៧	ផលិតផលនិងសេវាកម្ម	៩
៨	ទិន្នន័យហិរញ្ញវត្ថុសង្ខេប	១៤
៩	តារាងតុល្យការបំព្រួញរបស់ធនាគារ	១៥
១០	របាយការណ៍សង្ខេបស្តីពីបម្រែបម្រួលក្នុងរយៈពេល ២ឆ្នាំ	១៦
១១	រចនាសម្ព័ន្ធធនាគារ	១៧
១២	របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៣១
១៣	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៣៧
១៤	របាយការណ៍លទ្ធផលលម្អិត	៣៩
១៥	របាយការណ៍បម្រែបម្រួលមូលធន	៤០
១៦	របាយការណ៍លំហូរសាច់ប្រាក់	៤៣
១៧	កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៤៥
១៨	របាយការណ៍របស់សវនករឯករាជ្យ	១៣៦

១. បេសកកម្ម និងទស្សនៈវិស័យ របស់ធនាគារ



កសាងក្តីស្រមៃរបស់អ្នកជាមួយធនាគារ ប៊ូយ៉ុង ខ្មែរ !

❖ បេសកកម្ម

ធនាគារ ប៊ូយ៉ុង ខ្មែរ បាននឹងខិតខំប្រឹងប្រែងអោយក្លាយទៅជាដៃគូហិរញ្ញវត្ថុនាំមុខគេដែល ផ្តល់អោយ នូវផលិតផល និងសេវាកម្មល្អបំផុតជូនចំពោះអតិថិជន ម្ចាស់ភាគហ៊ុន និងបំពេញនូវគោលដៅ និងក្តីសុ បិន្ត របស់សហគមន៍។ ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃ ប៊ូយ៉ុងគ្រុប ធនាគារ ប៊ូយ៉ុងខ្មែរ សន្យាថា នឹងក្លាយទៅជាស្ថាប័ន ដែលផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតនៅប្រទេសកម្ពុជា។

❖ ទស្សនៈវិស័យ

ដើម្បីក្លាយទៅជាស្ថាប័នផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេ ផ្ដោតលើវិស័យ ធនាគារពាណិជ្ជ ការវិនិយោគ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា និងក្នុង តំបន់តាមរយៈការផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានគុណ ភាព និងដើម្បីក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុដែលទទួលប្រាក់ចំណេញ និងការគ្រប់គ្រងបានយ៉ាងល្អ។

២. តម្លៃស្នូល និង ជំនឿ

ធនាគារ ប៊ូយ៉ុង ខ្មែរ បានបង្កើតតម្លៃស្នូល និងជំនឿ ដែលយើងជឿជាក់ថានឹងដឹកនាំធនាគារឲ្យក្លាយទៅជាដៃគូផ្តល់សេវាកម្មហិរញ្ញវត្ថុ នាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងផ្តល់តម្លៃទៅដល់អតិថិជនជាមួយនឹង សុច្ឆរិតភាព ការគោរព ទំនាក់ទំនង ការព្យាយាម និងការប្តេជ្ញាចិត្តលើសេវាកម្ម។



៣. ក្រមសីលធម៌

ធនាគារ ប៊ូយ៉ុង ខ្មែរ បានដាក់ចេញនូវបទបញ្ញត្តិដើម្បីណែនាំមន្ត្រីប្រតិបត្តិ និង និយោជិកឱ្យអនុវត្តដោយផ្អែកលើគោលការណ៍សំខាន់ៗ រួមមាន៖

- I) **សុច្ឆរិតភាព៖** ធនាគារ ប៊ូយ៉ុង ខ្មែរ រំពឹងថានិយោជិកទាំងអស់ នឹងបង្ហាញភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារទាំងអស់។
- II) **ការថែទាំ៖** និយោជិកទាំងអស់ត្រូវតែឆ្លុះបញ្ចាំងរួមទាំងការមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះការងាររបស់ខ្លួន និងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារផងដែរ។
- III) **ភាពស្មើគ្នា៖** គណៈគ្រប់គ្រង និងនិយោជិកទាំងអស់របស់ធនាគារ ត្រូវរក្សានូវការគោរពគ្នាទៅវិញទៅមក សេចក្តីថ្លៃថ្នូរ សុភវិនិច្ឆ័យ ការយល់អធ្យាស្រ័យ និងប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរៀងៗខ្លួន។
- IV) **ទំនួលខុសត្រូវ៖** ធនាគារ ប៊ូយ៉ុង ខ្មែរ តម្រូវអោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងផ្នែកប្រតិបត្តិការ ដើម្បីបង្កើនជំនឿ និងទំនុកចិត្តខ្ពស់ពីអតិថិជន។ ទាំងនេះគឺជាការប្រព្រឹត្តទៅយ៉ាងហ្មត់ចត់ ស្របតាមគុណតម្លៃរបស់ធនាគារ។
- V) **ជឿស្រឡាញ់ទំនាស់ផលប្រយោជន៍៖** ធនាគារ ប៊ូយ៉ុង ខ្មែរ ចាំបាច់ត្រូវបញ្ចៀសរាល់បញ្ហាដែលកើតឡើងពីទំនាស់នៃផលប្រយោជន៍។

៤. ប្រតិបត្តិការរបស់ធនាគារ



ធនាគារ ប៊ូយ៉ុង ខ្មែរ បានចាប់ផ្តើមធ្វើប្រតិបត្តិការធនាគារចាប់តាំងពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា ក្នុងនាមជាធនាគារពាណិជ្ជ។ ភាគហ៊ុនរបស់ ធនាគារ ប៊ូយ៉ុង ខ្មែរ ត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Booyoung Housing Co.,Ltd ដែលជាក្រុមហ៊ុនធំ លំដាប់ទី២៨ ក្នុងប្រទេសកម្ពុជាឆ្នាំ២០២៥។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ ប៊ូយ៉ុង ខ្មែរ ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្លាស់ប្តូរទីតាំងទីស្នាក់ការកណ្តាលទៅទីតាំងថ្មីដែលស្ថិតនៅ អគារប៊ូយ៉ុងចោន១ ជាន់ផ្ទាល់ដី បន្ទប់លេខ១១៧ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារមានសាខាក្នុងស្រុកចំនួនបីរបស់ធនាគារប៊ូយ៉ុង ខ្មែរ (ខណ្ឌដូនពេញ-សង្កាត់ជ័យជំនះ) ដែលបានផ្លាស់ប្តូរពីសាខាមានជ័យ ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧។ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប៊ូយ៉ុង ខ្មែរ (ខេត្តសៀមរាប) បង្កើតក្នុង ឆ្នាំ២០១៨ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ប៊ូយ៉ុង ខ្មែរ (ក្រុងព្រះសីហនុ-សង្កាត់២) បង្កើតនៅឆ្នាំ២០២៣។ ធនាគារមានផែនការ ពង្រីកអាជីវកម្មដោយបង្កើតសាខាផ្សេងៗនៅឆ្នាំបន្តបន្ទាប់ខាងមុខ។ ធនាគារ ប៊ូយ៉ុង ខ្មែរ បានបង្កើន ដើមទុនចុះបញ្ជីជាបន្តបន្ទាប់ដោយនៅក្នុងឆ្នាំ២០២០ ធនាគារ ប៊ូយ៉ុងខ្មែរ បានបង្កើនដើមទុន ចំនួន៣០.០០០.០០០ (សាមសិបលាន) ដុល្លារអាមេរិក បន្ថែមទៀត ធ្វើអោយដើមទុនចុះបញ្ជីរបស់ធនាគារ ប៊ូយ៉ុង ខ្មែរ មានរហូតដល់ ១០៥.០០០.០០០(មួយរយប្រាំលាន)ដុល្លារអាមេរិក ដោយមានការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជាកាលពី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

៥. ព័ត៌មានរួមរបស់ធនាគារ

ម្ចាស់ភាគហ៊ុន	Booyoung Housing Co., Ltd
ក្រុមប្រឹក្សាភិបាល	លោកបណ្ឌិត Lee Joong Keun (ប្រធានក្រុមប្រឹក្សាភិបាល) លោកស្រី Lee Seong Jeong (អភិបាល) លោក Lee Sung Keun (អភិបាល) លោក An Kio Byung (អភិបាលឯករាជ្យ) លោក Lee Hana (អភិបាលឯករាជ្យ)
ទីតាំងអាជីវកម្ម (ការិយាល័យកណ្តាល)	អគារប៊ូយ៉ុងថោន១ ជាន់ផ្ទាល់ដី បន្ទប់លេខ១១៧, មហាវិថីសហ ព័ន្ធរុស្ស៊ី, ភូមិបុរីកម្មករ, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជធានី ភ្នំពេញ
សាខាក្រុមហ៊ុនក្នុង ស្រុក ធនាគារ ប៊ូយ៉ុង ខ្មែរ (ខណ្ឌដូនពេញ- សង្កាត់ជ័យជំនះ)	អគារលេខ ៨៦-៨៨, មហាវិថីព្រះនរោត្តម, ភូមិ១១, សង្កាត់ ជ័យ ជំនះ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
សាខាក្រុមហ៊ុនក្នុង ស្រុក ធនាគារ ប៊ូយ៉ុង ខ្មែរ (ខេត្តសៀមរាប)	ក្បាលដីលេខ៣៧៦៦, ផ្លូវជាតិលេខ៦អា, ភូមិខ្នារ, សង្កាត់ជ្រាវ, ក្រុងសៀមរាប, ខេត្តសៀមរាប
សាខាក្រុមហ៊ុនក្នុង ស្រុក ធនាគារ ប៊ូយ៉ុង ខ្មែរ (ក្រុងព្រះសីហនុ សង្កាត់២)	ក្បាលដីលេខ ៨២០, ៨២១, ២២៨ និង២២៩ វិថីឯករាជ្យ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
សវនករឯករាជ្យ	ក្រុមហ៊ុន បេកឃើរធីលី(ខេមបូឌា) ឯ.ក



លោកបណ្ឌិត Lee Joong Keun
ប្រធានក្រុមប្រឹក្សាភិបាល

៦. សាររបស់តាមកប្រតិបត្តិ

អតិថិជនទាំងអស់ជាទីគោរព!



ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ប៊ូយ៉ុង ខ្មែរ សម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ឆ្នាំនេះត្រូវបានសម្គាល់ដោយបរិយាកាសសេដ្ឋកិច្ចដែលមានភាពប្រែប្រួល និងវិវត្តឥតឈប់ឈរ ដែលបានសាកល្បងភាពធន់ នៃវិស័យហិរញ្ញវត្ថុទាំងមូល។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ គ្រឹះស្ថានរបស់យើងនៅតែបន្តប្តេជ្ញាចិត្ត ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ស្ថិរភាពប្រតិបត្តិការ និងការបង្កើតតម្លៃរយៈពេលវែង។

ក្នុងឆ្នាំ២០២៥ យើងបានកត់ត្រាប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធចំនួន៣.១៣លានដុល្លារអាមេរិក បើប្រៀបធៀបនឹង៦.៣០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤។ ទោះបីជាប្រាក់ចំណេញត្រូវបានប៉ះពាល់ដោយស្ថានភាពទីផ្សារតឹងរ៉ឹង សម្ពាធលើប្រាក់ចំណេញ ការកើនឡើងនៃចំណាយប្រតិបត្តិការ និងជាពិសេសការបរិច្ចាគចំនួន២លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចការមនុស្សធម៌ និងសកម្មភាពជួយសង្គ្រោះក្នុងនាម ប៊ូយ៉ុង គ្រុប ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងអំឡុងពេលជម្លោះថៃ-កម្ពុជា ក៏ដោយ ធនាគារនៅតែរក្សាបាននូវប្រាក់ចំណេញវិជ្ជមាន និងស្ថានភាពដើមទុនរឹងមាំពេញមួយឆ្នាំ។ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន៤.៤៣លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីវិធីសាស្ត្រប្រកបដោយវិន័យរបស់យើងក្នុងការគ្រប់គ្រងហានិភ័យ ទំនួលខុសត្រូវសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុ។

តារាងតុល្យការរបស់យើងបន្តបង្ហាញពីភាពធន់ និងកំណើន។ ទ្រព្យសកម្មសរុបបានកើនឡើងដល់ ១៥៧.៥៩លានដុល្លារអាមេរិក ពី១៥២.១៩លានដុល្លារអាមេរិកក្នុងឆ្នាំមុន ដោយមានការគាំទ្រពីការពង្រីកអាជីវកម្មជាបន្តបន្ទាប់ និងការគ្រប់គ្រងសាច់ប្រាក់ប្រសើរឡើង។ ប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ដល់ ៤.៩៣លានដុល្លារអាមេរិក ដែលពង្រឹងទំនុកចិត្ត និងការជឿជាក់ដែលអតិថិជនបានផ្តល់ជូនគ្រឹះស្ថានរបស់យើង។ ទន្ទឹមនឹងនេះ មូលធនសរុបបានកើនឡើងដល់ ១៤៧.៦១លានដុល្លារអាមេរិក ដែលបញ្ជាក់ពីមូលដ្ឋានដើមទុនដ៏រឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់យើង។

ទោះបីជាឥណទានជូនអតិថិជនបានថយចុះមកនៅត្រឹម៧៥.៥៦លានដុល្លារអាមេរិកក៏ដោយ ការនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រផ្តល់ឥណទានប្រកបដោយការប្រុងប្រយ័ត្ន និង ជ្រើសរើសយ៉ាងហ្មត់ចត់របស់យើង ក្នុងបរិបទទីផ្សារដែលមិនប្រាកដប្រជា។ ការរក្សាគុណភាពទ្រព្យសកម្ម និងការថែរក្សាកម្រិតហានិភ័យឱ្យមានសុខភាពល្អ នៅតែជាអាទិភាពខ្ពស់បំផុតមួយរបស់យើងក្នុងឆ្នាំនេះ។

អនុបាតហិរញ្ញវត្ថុសំខាន់ៗបន្តបង្ហាញពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំរបស់គ្រឹះស្ថាន។ អនុបាតមូលធនធៀបនឹងទ្រព្យសកម្មសរុបនៅតែមានភាពរឹងមាំក្នុងកម្រិត ៩៣.៦៧% ខណៈដែលអនុបាតសាធនភាពមានកម្រិត ៧១.៤១% ដែលបង្ហាញពីសមត្ថភាពរបស់យើងក្នុងការទប់ទល់នឹងភាពប្រែប្រួលសេដ្ឋកិច្ច និងគាំទ្រឱកាសកំណើននាពេលអនាគត។ សូចនាករសន្ទនីយភាព ក៏មានភាពប្រសើរឡើងផងដែរដោយទ្រព្យសកម្មសន្ទនីយភាព ធៀបនឹងទ្រព្យសកម្មសរុបបានកើនឡើងដល់ ៤៣.៦២% ដែលធានាថាគ្រឹះស្ថាននៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការប្រតិបត្តិការ និងយុទ្ធសាស្ត្រ។

នៅពេលយើងសម្លឹងឆ្ពោះទៅមុខ យើងនៅតែផ្ដោតលើការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ការលើកកម្ពស់បទពិសោធន៍អតិថិជន និងការស្វែងរកឱកាសកំណើនប្រកបដោយចីរភាព។ យើងនឹងបន្តវិនិយោគលើនវានុវត្តន៍សេវាធនាគារចល័ត អភិបាលកិច្ច និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាថាគ្រឹះស្ថានរបស់យើងនៅតែមានភាពធន់ និងអាចប្រកួតប្រជែងបានក្នុងបរិយាកាសហិរញ្ញវត្ថុដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះម្ចាស់ភាគហ៊ុនរបស់យើងសម្រាប់ទំនុកចិត្តជាបន្តបន្ទាប់អតិថិជនរបស់យើងសម្រាប់ការជឿទុកចិត្ត និងភាពស្មោះត្រង់ និងបុគ្គលិករបស់យើងសម្រាប់ការខិតខំប្រឹងប្រែង និងវិជ្ជាជីវៈខ្ពស់ពេញមួយឆ្នាំ។ ការប្តេជ្ញាចិត្តរបស់ពួកគេនៅតែជាមូលដ្ឋានគ្រឹះ នៃភាពជោគជ័យរបស់យើង។ យើងក៏សូមថ្លែងអំណរគុណដល់ធនាគារជាតិ នៃកម្ពុជា សម្រាប់ការណែនាំជាបន្តបន្ទាប់ ការត្រួតពិនិត្យបទប្បញ្ញត្តិប្រកបដោយការប្រុងប្រយ័ត្ន និងការគាំទ្រជានិច្ច ក្នុងការលើកកម្ពស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុដែលមានស្ថិរភាព សុវត្ថិភាព និងភាពធន់នៅកម្ពុជា។

រួមគ្នា យើងបន្តឆ្ពោះទៅមុខដោយទំនុកចិត្ត និងការប្តេជ្ញាចិត្ត ឆ្ពោះទៅកាន់អនាគតដែលកាន់តែរឹងមាំនិងប្រកបដោយចីរភាព។

ដោយក្តីគោរព!



លោក Kim Hyuk Jun
ប្រធានអគ្គនាយកប្រតិបត្តិ

៧. ផលិតផល និង សេវាកម្ម

ធនាគារ ប៊ូយ៉ុង ខ្មែរ ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយអោយដល់អតិថិជនជា ឯកត្តជន និងអាជីវកម្ម ដើម្បីស្របតាមសេចក្តីត្រូវការរបស់ពួកគេ។ ផលិតផល និងសេវាកម្ម របស់ ធនាគាររួមមាន៖



សេវាកម្មជាក់ប្រាកដប្រាកដ

គណនីចរន្ត

ប្រាក់បញ្ញើសន្សំ

ប្រាក់បញ្ញើមានកាលកំណត់

សេវាឥណទាន

ឥណទានបុគ្គល

ឥណទានពាណិជ្ជកម្ម

សេវាកម្មផ្ទេរប្រាក់

សេវាផ្ទេរប្រាក់ក្នុងស្រុក (ចូល / ចេញ)

សេវាផ្ទេរប្រាក់ទៅបរទេស (ចូល / ចេញ)

សេវាផ្សេងៗ

សេវាទូទាត់មូលប្បទានប័ត្រ

សេវាទូទាត់ប្រាក់រហ័ស

កម្ចីលំនៅឋាន របស់ប៊ូយ៉ុងខ្មែរ



អគារអាជ្ញាធរបែបពហុមុខងារ



ព័ត៌មានអំពីកម្ចីលំនៅឋាន

សម្រាប់អតិថិជនទិញអាជ្ញាធរ/យូនីតក្នុងគម្រោងប៊ូយ៉ុងខ្មែរ

យើងខ្ញុំមានសេចក្តីរីករាយក្នុងការណែនាំកម្មវិធីកម្ចីលំនៅឋានរបស់ធនាគារប៊ូយ៉ុងខ្មែរ
សម្រាប់អតិថិជនដែលបានទិញអាជ្ញាធរ/យូនីតនៅ ប៊ូយ៉ុងខ្មែរ



(ព័ត៌មានអំពីកម្ចីលំនៅឋាន)	(ឯកសារត្រូវការ សម្រាប់ដាក់ពាក្យស្នើសុំកម្ចី)
<ul style="list-style-type: none"> • ចំនួនកម្ចី៖ រហូតដល់៧០%នៃតម្លៃកិច្ចសន្យានៃអចលនទ្រព្យដែលបានទិញ • អត្រាការប្រាក់៖ ៨% ក្នុងមួយឆ្នាំ • រយៈពេលកម្ចី៖ ១០ ឆ្នាំ • វិធីសងប្រាក់៖ អតិថិជនអាចជ្រើសរើសវិធីសងប្រាក់ដោយសេរី (អាចសងប្រចាំខែបានផងដែរ) • ថ្លៃរៀបចំឥណទាន៖ មិនគិតថ្លៃ • ទ្រព្យធានា៖ ជាក់បញ្ចាំលើអាជ្ញាធរដែលបានទិញនៅ ប៊ូយ៉ុងខ្មែរ 	<div style="display: flex;"> <div style="flex: 1;"> <p>A. អ្នកប្រកបអាជីវកម្មផ្ទាល់ខ្លួន / ម្ចាស់អាជីវកម្ម</p> <ol style="list-style-type: none"> 1. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន 2. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ចម្លង), សំបុត្រអាពាហ៍ពិពាហ៍ 3. កិច្ចសន្យាទិញ-លក់ (SPA) និងបង្កាន់ដៃបង់ប្រាក់ (ប៊ូយ៉ុងខ្មែរ) 4. វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម ឬឯកសារអាជ្ញាបណ្ណអាជីវកម្មដែលចេញដោយអាជ្ញាធរ 5. ឯកសារបញ្ជាក់ចំណូល (6-12 ខែ) 6. កិច្ចសន្យាជួល (ប្រសិនបើចាំបាច់) </div> <div style="flex: 1;"> <p>B. បុគ្គលិកមានប្រាក់ខែ</p> <ol style="list-style-type: none"> 1. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន 2. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ចម្លង), សំបុត្រអាពាហ៍ពិពាហ៍ 3. កិច្ចសន្យាទិញ-លក់ (SPA) និងបង្កាន់ដៃបង់ប្រាក់ (ប៊ូយ៉ុងខ្មែរ) 4. កិច្ចសន្យាការងារ 5. របាយការណ៍គណនីប្រាក់ខែ ឬសន្លឹកប្រាក់ខែ 3 ខែចុងក្រោយ 6. លិខិតបញ្ជាក់ការងារ </div> </div>
<p>ទំនាក់ទំនងព័ត៌មាន៖ សម្រាប់ភាសាកម្ពុជា (ប្រអប់ខ្លួន) 077 943 988 សម្រាប់ភាសាខ្មែរ 012 377 183/ 070 869 666 សំគាល់៖ 1- អាស្រ័យលើពិន្ទុឥណទានរបស់អ្នក (CBC) ពាក្យសុំកម្ចីអាចត្រូវបានបដិសេធ ឬចំនួនកម្ចីអាចត្រូវបានកាត់បន្ថយ។ 2- លក្ខខណ្ឌកម្ចីខាងលើ អាចមានការផ្លាស់ប្តូរតាមស្ថានភាពទីផ្សារ។</p>	

ធនាគារ ប៊ូយ៉ុង ខ្មែរ ចូលរួមជាសមាជិកថ្មីនៃប្រព័ន្ធបាគង

ក្នុងអំឡុងឆ្នាំរាយការណ៍នេះ ប្រព័ន្ធទូទាត់បាគង (Bakong) មានមោទនភាពក្នុងការស្វាគមន៍ ធនាគារ ប៊ូយ៉ុង ខ្មែរ ជាសមាជិកថ្មីនៃប្រព័ន្ធទូទាត់បាគង។ កិច្ចសហការនេះជាជំហានដ៏សំខាន់មួយ ទៀតក្នុងការពង្រីកសេវាហិរញ្ញវត្ថុឌីជីថល និងពង្រឹងការតភ្ជាប់ប្រព័ន្ធប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារ នានានៅកម្ពុជា។

តាមរយៈការធ្វើសមាហរណកម្មនេះ អតិថិជនរបស់ធនាគារ ប៊ូយ៉ុង ខ្មែរ អាចប្រើប្រាស់សេវាកម្ម ជាច្រើនរបស់បាគងបានយ៉ាងងាយស្រួល រួមមាន៖ ផ្ទេរប្រាក់ បង់ប្រាក់ ដាក់ប្រាក់ និងទទួលប្រាក់ បាន យ៉ាងរលូនជាមួយធនាគារ ប៊ូយ៉ុង ខ្មែរ និងសមាជិកទាំងអស់នៃបណ្តាញបាគង។

ពិនិត្យប្រតិបត្តិប្រតិបត្តិការ ដើម្បីគាំទ្រការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព ទាំងជាប្រាក់ រៀលខ្មែរ (KHR) និងដុល្លារអាមេរិក (USD)។

បង្កើតកូដ QR ផ្ទាល់ខ្លួន និង QR សម្រាប់អាជីវករ ដើម្បីធានាបាននូវប្រតិបត្តិការដែលមាន សុវត្ថិភាព ងាយស្រួល និងទំនុកចិត្តខ្ពស់។

ការចូលរួមរបស់ធនាគារ ប៊ូយ៉ុង ខ្មែរ ក្នុងប្រព័ន្ធបាគង បានបង្កើនភាពងាយស្រួលសម្រាប់អតិថិ ជន លើកកម្ពស់ការប្រើប្រាស់ការទូទាត់ឌីជីថល និងរួមចំណែកដល់ការអភិវឌ្ឍបន្តនៃហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុទំនើបរបស់កម្ពុជា។ កិច្ចសហការនេះក៏ជួយបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់បាគង ក្នុង ការពង្រីកដំណោះស្រាយទូទាត់ឌីជីថលដែលមានបរិយាបន្ន សុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់បុគ្គល និងអាជីវកម្មទូទាំងប្រទេស។



Bakong • Follow

January 6 · 🌐

អបអរសាទរធនាគារ ប៊ូយ៉ុង ខ្មែរ (BKB) ក្លាយជាសមាជិកថ្មីនៃប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃនេះ!

លោកអ្នករីករាយជាមួយសេវាកម្មបាគងដូចជា៖

- ធ្វើប្រាក់ ទូទាត់ប្រាក់ ដាក់ប្រាក់ និងទទួលប្រាក់ពី ធនាគារ ប៊ូយ៉ុង ខ្មែរ និងគ្រឹះស្ថានដែលជាសមាជិក របស់ប្រព័ន្ធបាគងទាំងអស់
- ពិនិត្យប្រតិបត្តិប្រតិបត្តិការប្រាក់រៀល និងប្រាក់ដុល្លារ
- ប្រើប្រាស់ QR កូដ របស់អ្នកដើម្បីប្រើប្រតិបត្តិការកាន់តែលឿននិងងាយស្រួលជាមួយ ទាញយកកម្មវិធីបាគងនៅទូទាំងប្រទេស៖ រួចធ្វើការចុះឈ្មោះតាមការណែនាំ

Congratulation Booyoung Khmer Bank (BKB) to become the new member of Bakong. Now, you can enjoy Bakong services such as:

- Send, Pay, deposit and receive with Booyoung Khmer Bank. and all of Bakong's members
- Check you transaction history for your financial planning in both currency (KHR and USD)
- Generate your personalized QR code for most convenient and safety transactions.

Download now and follow the simple registration process guided:

App Store : <https://apps.apple.com/us/app/bakong/id1440829141>

Or Play Store : <https://play.google.com/store/apps/details...>

Website: <https://bakong.nbc.gov.kh>

Youtube: <https://www.youtube.com/c/Bakongsystem>


#Bakong #BakongPayment #KHQR #BakongTourists #ធនាគារជាតិនៃកម្ពុជា #NBC See less See less



សេវាធនាគារចល័តរបស់ BKB

ធនាគារ ប៊ូយ៉ុង ខ្មែរ៖ កម្មវិធីធនាគារចល័តរបស់ ធនាគារ ប៊ូយ៉ុង ខ្មែរ (BKB Mobile Banking) ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការដាក់ឱ្យដំណើរការ និងការទទួលយកប្រកបដោយជោគជ័យ នៃ ធនាគារឌីជីថលថ្មីរបស់ធនាគារ ដោយផ្ដោតលើភាពងាយស្រួលសុវត្ថិភាព និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ក្នុងដំណាក់កាលចាប់ផ្ដើម នៃការផ្តល់សេវាធនាគារចល័ត ធនាគារនឹងផ្ដោតលើការបង្កើនការយល់ដឹង និងកសាងទំនុកចិត្តរបស់អតិថិជន ព្រមទាំងលើកទឹកចិត្តឱ្យអតិថិជនផ្លាស់ប្តូរពីការប្រើប្រាស់សេវាធនាគារបែបប្រពៃណី មកកាន់បណ្តាញធនាគារឌីជីថល។ យុទ្ធនាការផ្សព្វផ្សាយនេះនឹងបង្ហាញកម្មវិធី



ធនាគារចល័តជាដំណោះស្រាយដ៏សាមញ្ញ និងគួរឱ្យទុកចិត្ត ដែលអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

មុខងារសំខាន់ៗ របស់កម្មវិធីរួមមាន៖ ពិនិត្យសមតុល្យគណនី ផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុកដែលជាសមាជិកបាគង និងកាបូបឌីជីថល (Bakong Wallet) បង្កើត និងទូទាត់ប្រាក់តាម KHQR ពិនិត្យអត្រាប្តូរប្រាក់ និងស្វែងរកទីតាំងសាខារបស់ធនាគារ។

ដើម្បីឈានទៅដល់អតិថិជនគោលដៅប្រកបដោយប្រសិទ្ធភាព រួមមានអ្នកជំនាញវ័យក្មេង ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងអតិថិជនបច្ចុប្បន្ន ធនាគារនឹងប្រើប្រាស់បណ្តាញឌីជីថលផ្សេងៗដូចជា Facebook និងបណ្តាញសង្គមនានា តាមរយៈវីដេអូផ្សព្វផ្សាយ ប្រកាសផ្តល់ចំណេះដឹង និងយុទ្ធនាការផ្សព្វផ្សាយដែលផ្ដោតលើការបង្ហាញពីការប្រើប្រាស់ជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ។

ធនាគារនឹងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាបាននូវស្តង់ដារខ្ពស់ផ្នែកសុវត្ថិភាព ភាពជឿជាក់ និងការរចនាដែលងាយស្រួលប្រើប្រាស់ ដើម្បីធានាថាអតិថិជនមានទំនុកចិត្តក្នុងការប្រើប្រាស់ធនាគារចល័តថ្មីនេះ។ ភាពជោគជ័យនៃគម្រោងនឹងត្រូវវាស់វែងតាមរយៈសូចនាករសំខាន់ៗ ដូចជាចំនួនការទាញយកកម្មវិធី (App Downloads) ចំនួនអ្នកប្រើប្រាស់សកម្ម និងបរិមាណប្រតិបត្តិការ ព្រមទាំងធ្វើការកែលម្អជាបន្តបន្ទាប់ ដើម្បីបង្កើនការចូលរួម និងបទពិសោធន៍របស់អតិថិជន។

ជាមួយ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជំរុញនវានុវត្តន៍ និងផ្តល់នូវភាពងាយស្រួល ប្រសិទ្ធភាព និងលទ្ធភាពទទួលបានសេវាធនាគារកាន់តែប្រសើរជូនអតិថិជន តាមរយៈសេវាធនាគារឌីជីថល។

ធនាគាររំពឹងថា កម្មវិធីធនាគារចល័តថ្មីនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់អតិថិជននៅក្នុងឆ្នាំ ២០២៦ ដែលជាសមិទ្ធផលដ៏សំខាន់មួយ នៃដំណើរផ្លាស់ប្តូរឌីជីថលរបស់ធនាគារ។ ការដាក់ឱ្យដំណើរការនេះត្រូវបានរំពឹងថានឹងជួយបង្កើនភាពងាយស្រួលរបស់អតិថិជន និងពង្រីកលទ្ធភាពទទួលបានសេវាធនាគារនៅទូទាំងប្រទេសកម្ពុជា ជាពិសេសសម្រាប់អតិថិជនដែលត្រូវការដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដែលមានល្បឿនលឿន និងងាយស្រួលប្រើប្រាស់។

ធនាគារមានជំនឿថា សេវាធនាគារចល័តថ្មីនេះនឹងជួយពង្រឹងទំនាក់ទំនងជាមួយអតិថិជន បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវា និងគាំទ្រដល់ការកើនឡើង នៃការទូទាត់ឌីជីថល និងប្រតិបត្តិការឥតប្រើសាច់ប្រាក់នៅក្នុងទីផ្សារកម្ពុជា។ លើសពីនេះ ធនាគារក៏មានផែនការអភិវឌ្ឍកម្មវិធីជាបន្តបន្ទាប់ តាមរយៈការបន្ថែមមុខងារថ្មីៗ និងសេវាឌីជីថលប្រកបដោយនវានុវត្តន៍ ស្របតាមតម្រូវការរបស់អតិថិជន និងការរីកចម្រើននៃបច្ចេកវិទ្យា។

ជាទីបញ្ចប់ គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារចំពោះនវានុវត្តន៍ឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវភាពងាយស្រួល ប្រសិទ្ធភាព លទ្ធភាពទទួលបានសេវា និងដំណោះស្រាយធនាគារទំនើបជូនអតិថិជនទូទាំងប្រទេសកម្ពុជាតាមរយៈសេវាធនាគារចល័តរបស់ខ្លួន។





៨. ទិន្នន័យហិរញ្ញវត្ថុសង្ខេប

កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ		
	២០២៤	២០២៥
លទ្ធផលប្រតិបត្តិការ (ដុល្លារអាមេរិក)		
ប្រាក់ចំណេញមុនបង់ពន្ធ	7,430,847	4,430,847
ចំណេញក្រោយពីការបង់ពន្ធ	6,297,025	3,124,837
ទិន្នន័យតារាងតុល្យការ (ដុល្លារអាមេរិក)		
សរុបទ្រព្យសកម្ម	152,188,268	157,593,598
ឥណទានផ្តល់ដល់អតិថិជន	91,404,442	75,557,748
សរុបទ្រព្យអកម្ម	7,701,029	9,981,522
ប្រាក់បញ្ញើរបស់អតិថិជន	4,160,930	4,931,391
ដើមទុន	105,000,000	105,000,000
មូលនិធិម្ចាស់ហ៊ុន	144,487,239	147,612,076
អនុបាតហិរញ្ញវត្ថុ		
ប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម	4.57%	1.98%
ប្រាក់ចំណេញធៀបនឹងមូលធន	4.76%	2.12%
មូលធន ធៀបនឹងទ្រព្យសកម្មសរុប	95.97%	93.67%
មូលនិធិផ្ទាល់សុទ្ធចៀបនឹងទ្រព្យសកម្មសរុប	84.37%	70.85%
ចំណូលពីការប្រាក់សុទ្ធចៀប នឹងទ្រព្យសកម្មសុទ្ធ	5.50%	2.15%
ចំណាយមិនមែនការប្រាក់ធៀប នឹងចំណូលដុល	-19.57%	14.57%
ទ្រព្យសកម្មងាយបំប្លែងជាសាច់ប្រាក់ធៀប នឹងទ្រព្យសកម្មសរុប	30.38%	43.62%
អនុបាតសាធារណ	85.13%	71.41%
ប្រាក់បញ្ញើធៀបនឹងឥណទាន	4.52%	6.53%
អនុបាតរហ័ស	2,972.33%	2,811.13%

៩. តារាងតុល្យការបំព្រួញរបស់ធនាគារ



ទ្រព្យសកម្ម

ឯកតាជាពាន់ដុល្លារអាមេរិក



- សាច់ប្រាក់ក្នុងដៃ
- ឥណទានផ្តល់ដល់អតិថិជន
- ប្រាក់បញ្ញើតាមច្បាប់នៅធនាគារជាតិ
- គ្រឿងបរិក្ខារ
- ប្រាក់តម្កល់នៅធនាគារជាតិ
- ទ្រព្យសកម្មផ្សេងៗ
- សិទ្ធក្នុងការប្រើប្រាស់ទ្រព្យ (ROU)
- ទ្រព្យអរូបី

បំណុល




- ប្រាក់បញ្ញើពីអតិថិជន
- បំណុលផ្សេងៗ
- បំណុលភតិសន្យា
- បំណុលពន្ធនាគារ-សុទ្ធ


១០. របាយការណ៍សង្ខេបស្តីពីបម្រែបម្រួលក្នុងរយៈពេល ២ឆ្នាំ

ឯកតាជាពាន់ដុល្លារអាមេរិក


ទ្រព្យសកម្ម




មូលធន




បំណុល




ប្រាក់បញ្ញើរបស់អតិថិជន




ឥណទានផ្តល់ជូនអតិថិជន



ប្រាក់ចំណេញមុនបង់ពន្ធ



99. ප්‍රධාන ඡායාරූපය



ទំនួលខុសត្រូវសង្គម

ធនាគារ ប៊ូយ៉ុង ខ្មែរ បរិច្ចាគជូន TYDA ឆ្នាំ ២០២៥

នៅធនាគារ ប៊ូយ៉ុង ខ្មែរ របស់យើង ការទទួលខុសត្រូវសង្គមរបស់សហគ្រាស គឺជាផ្នែកសំខាន់មួយនៃបេសកកម្ម និងតម្លៃរបស់យើង។ យើងជឿថា ការរីកចម្រើនប្រកបដោយនិរន្តរភាព មានទំនាក់ទំនងជិតស្និទ្ធជាមួយសុខុមាលភាពនៃសហគមន៍ដែលយើងបម្រើ។ ពេញមួយឆ្នាំ ២០២៥ ធនាគារបានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍសង្គម ការគាំទ្រផ្នែកសុខាភិបាល និងគំនិតផ្តួចផ្តើមមនុស្សធម៌ទូទាំងប្រទេសកម្ពុជា។

ដោយទទួលស្គាល់ពីការលះបង់របស់យើងចំពោះសុខុមាលភាពសហគមន៍ ធនាគារត្រូវបានផ្តល់កិត្តិយសទទួលបានវិញ្ញាបនបត្រអរគុណពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ការបរិច្ចាគទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងដើម្បីគាំទ្រការខិតខំប្រឹងប្រែងរបស់ TYDA ក្នុងការផ្តល់សេវាព្យាបាល និងការថែទាំសុខភាពសំខាន់ៗដល់ប្រជាជនក្រីក្រ និងសហគមន៍ងាយរងគ្រោះទូទាំងប្រទេសកម្ពុជា។

ការបរិច្ចាគនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្លាំងក្លារបស់ធនាគារ ក្នុងការលើកកម្ពស់ការទទួលបានសេវាសុខាភិបាល និងគាំទ្រអង្គការដែលមានឥទ្ធិពលវិជ្ជមានយ៉ាងសំខាន់លើជីវិតមនុស្ស។ តាមរយៈភាពជាដៃគូនេះ ធនាគារបានរួមចំណែកក្នុងការកែលម្អសេវាសុខាភិបាល គាំទ្រកម្មវិធីព្យាបាល និងជួយឲ្យអ្នកដែលខ្វះខាត ទទួលបានការថែទាំដែលពួកគេត្រូវការ ដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេឡើយ ។

យើងមានកិត្តិយសយ៉ាងខ្លាំងដែលការបរិច្ចាគរបស់យើងអាចជួយ TYDA ក្នុងការពង្រឹងសមត្ថភាពដើម្បីបន្តផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដែលពោរពេញដោយមេត្តាករុណា និងផ្លាស់ប្តូរជីវិតមនុស្សដល់សហគមន៍ក្រីក្រទូទាំងប្រទេស។ ការទទួលស្គាល់នេះក៏ជាការលើកទឹកចិត្តដល់ធនាគារ ក្នុងការបន្តអនុវត្តគំនិតផ្តួចផ្តើមដែលបង្កើតផលវិជ្ជមានដល់សង្គម និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយការរួមបញ្ចូល។

ក្រៅពីលទ្ធផលហិរញ្ញវត្ថុ ធនាគារនៅតែប្តេជ្ញាក្លាយជាគ្រឹះស្ថានមានទំនួលខុសត្រូវសង្គម ដោយគាំទ្រគំនិតផ្តួចផ្តើមក្នុងវិស័យសុខាភិបាល អប់រំ ការអភិវឌ្ឍសហគមន៍ និងសុខុមាលភាពសង្គម។ យើងជឿថាការវិនិយោគលើមនុស្ស និងសហគមន៍ គឺជាអ្វីដែលសំខាន់សម្រាប់កសាងអនាគតកាន់តែរឹងមាំ សុខភាពល្អ និងមាននិរន្តរភាពសម្រាប់ប្រទេសកម្ពុជា។

ទៅមុខទៀត ធនាគារនឹងបន្តធ្វើការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍ អង្គការសប្បុរសធម៌ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រីកកម្មវិធីការរួមចំណែកសង្គម និងរក្សាការទទួលខុសត្រូវចំពោះសង្គម។ តាមរយៈកិច្ចខិតខំទាំងនេះ យើងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបង្កើតភាពខុសប្លែកយូរអង្វែងក្នុងជីវិតប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ។



ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។

លោកបណ្ឌិត Lee Joong Keun ស្ថាបនិកក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ក្នុងអំឡុងពេលជួបសម្តែងការគួរសម និងពិភាក្សាអាជីវកម្ម។

Booyoung Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ជាក្រុមហ៊ុនកូរ៉េ ដែលមានឯកទេសខាងអចលនទ្រព្យ។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Booyoung Group មានគម្រោងចំនួន៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និងទេសចរណ៍ (សណ្ឋាគារ និងក្លឹបវាយកូនហ្គោល) ហើយគម្រោងសំខាន់ៗមួយចំនួនរួមមាន បុរី Booyoung Town និង Booyoung Khmer Bank ។ កន្លងមក Booyoung Group ក៏បានបរិច្ចាគឡានក្រុងចំនួន១,០០០គ្រឿងដល់រាជរដ្ឋាភិបាល និងជួយសាងសង់អគារសិក្សាចំនួន៣០០ខ្នង រួមជាមួយការបរិច្ចាគការខៀនចំនួន ៤០,០០០ ផងដែរ។

ប្រភព: (Source: t.me/Dr_Hunmanetofcambodia)







Booyoung បរិច្ចាគថវិកាក្នុងចំនួន២០០ គ្រឿងដល់រាជធានីភ្នំពេញ

ក្រុមហ៊ុនសំណង់យករូបសំណាករ៉ូបូត Booyoung Group បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបរិច្ចាគថវិកាក្នុងសរុបចំនួន២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃសកម្មភាពរួមចំណែកសង្គម ដែលកំពុងបន្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

ស្ថាបនិក និងជាប្រធានក្រុមហ៊ុន ប៊ូយ៉ុង គ្រូប លោក Lee Joong Keun និងអភិបាល ក្រុងភ្នំពេញ លោក ឃ្លុង ស្រេង បានចូលរួមក្នុងពិធីប្រគល់ទំនិញដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដោយមានមន្ត្រីក្រុង និងក្រុមហ៊ុនជាច្រើននាក់ និងប្រជាជនកូរ៉េនៅទីនោះមានវត្តមាននៅទីនោះ។

អំណោយចុងក្រោយដែលមានតម្លៃ៨.៨៣លានដុល្លារអាមេរិក មានគោលបំណងជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈរបស់រាជធានីភ្នំពេញ ដែល ប៊ូយ៉ុងគ្រូប សង្ឃឹមថានឹងក្លាយ ជាឱកាសថ្មីក្នុងការពង្រឹងទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា។

ស្ថាបនិក ប៊ូយ៉ុងគ្រូប បាននិយាយក្នុងកម្មវិធីនោះថា "នៅពេលខ្ញុំមើលម្តាយ និងកូនៗខ្មែរ របស់ពួកគេ ជិះម៉ូតូពេលមានភ្លៀង ឬរលកកំដៅ ខ្ញុំបានគិតអំពីការផ្តល់ថវិកាក្នុងឱ្យពួកគេ ដើម្បីសុវត្ថិភាពកាន់តែប្រសើរ"

«វាជាការល្អប្រសិនបើប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ជាពិសេសសិស្សនិស្សិត ធ្វើដំណើរកាន់តែមានជាសុខភាពក្នុងថវិកាក្នុងម៉ាស៊ីនត្រជាក់ ហើយប្រើពេលធ្វើដំណើរកាន់តែមានប្រសិទ្ធភាព»។

លោកបានបន្ថែមថា ឡានក្រុងអាចជួយបង្កើតថ្មីនូវមធ្យោបាយធ្វើដំណើរសាធារណៈរបស់ទីក្រុង ដែលរហូតមកដល់ពេលនេះបានផ្ដោតលើម៉ូតូ និងរ៉ឺម៉ក តាក់ស៊ី។

ជាការឆ្លើយតប អភិបាលក្រុងបានសម្ដែងការដឹងគុណចំពោះការបរិច្ចាគនេះ ដោយសង្កត់ធ្ងន់ថា ប៊ូយ៉ុងគ្រុប បានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ។

រថយន្តក្នុងដែលទើបបរិច្ចាគថ្មីនេះក៏ត្រូវបានគេរំពឹងថានឹងដំណើរការលើផ្លូវដែលតភ្ជាប់អគារលំនៅដ្ឋានដែលបានគ្រោងទុករបស់ ប៊ូយ៉ុងគ្រុប ដែលមានឈ្មោះថា "ប៊ូយ៉ុងថោន" ជាមួយកណ្តាលទីក្រុង។ គម្រោងលំនៅឋានដ៏ធំនេះត្រូវបានគ្រោងសម្រាប់១៥,០០០ គ្រួសារ។

ប៊ូយ៉ុងគ្រុប ក៏បានចាប់ផ្ដើមការសាងសង់សាលា Woojeong Cambodia ក្នុងបរិវេណនោះផងដែរ។ សាលាដែលមានទីតាំងនៅលើផ្ទៃដី១៥,៤៧៥ ម៉ែត្រការ៉េ មានអគារ៥ ជាន់ចំនួន៣ និង៧១ បន្ទប់សម្រាប់សិស្សប្រហែល១,៨០០ ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ។ "Woojeong" មានន័យថា "មិត្តភាព" ជាភាសាកូរ៉េ។

សាលាក៏រួមបញ្ចូលសាលាគិលានុបដ្ឋាយិកា និងសម្ភារៈបរិក្ខារសម្រាប់មនុស្សចាស់ ដើម្បីផ្តល់សេវាសុខុមាលភាពកាន់តែទូលំទូលាយសម្រាប់ក្រុមប្រជាសាស្ត្រចម្រុះ។

ប៊ូយ៉ុងគ្រុបបានអនុវត្តសកម្មភាពរួមចំណែកសង្គមយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះប៊ូយ៉ុងគ្រុប បានសាងសង់សាលាបឋមសិក្សាសរុបចំនួន៣០០ ដែលមាន តម្លៃប្រហែល៨.៩លានដុល្លារ ព្រមទាំងបានបរិច្ចាគព្យាបាលឱ្យជំងឺថលចំនួន៣,០០០ និងការខ្ចីប្រាក់អេឡិចត្រូនិកចំនួន៤០,០០០ផងដែរ។ ថវិកាបន្ថែមចំនួន៥៥០,០០០ ដុល្លារអាមេរិក ត្រូវបានបរិច្ចាគ ភាគច្រើនដើម្បីជួយកែលម្អបរិយាកាសអប់រំសម្រាប់សិស្សវ័យក្មេង។

លោក ឡុង ឌីម៉ង់ អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានជ្រើសរើស ប៊ូយ៉ុងគ្រុប ជាក្រុមហ៊ុនកូរ៉េ ជាទីពេញចិត្តបំផុត នៅអាស៊ីអាគ្នេយ៍ ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំមុន។

(ប្រភព៖ ដោយ Lee Yoon-seo, បោះពុម្ព៖ ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣ គេហទំព័រ៖ The Korean Herald)



ធនាគារ ប៊ូយ៉ុង ខ្មែរ បរិច្ចាគថវិការដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

ធនាគារ ប៊ូយ៉ុង ខ្មែរ ទទួលបានវិញ្ញាបនបត្រសរសើរ ក្នុងការទទួលស្គាល់អំណោយដ៏សប្បុរស សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន ១០០,០០០ ដុល្លារអាមេរិក ធនាគារ ប៊ូយ៉ុង ខ្មែរ តែងតែយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា។



កម្រងបត្រាពិធីសម្ពោធពីកលក្កជាត្តូថការនៃប៊ូយ៉ុងថោន











ការកសាងសមត្ថភាពដល់និយោជិត

ធនាគារ ប៊ូយ៉ុង ខ្មែរ បានជំរុញវប្បធម៌ នៃការសិក្សាជាបន្តបន្ទាប់ និងការអភិវឌ្ឍន៍វិជ្ជាជីវៈ ដោយផ្តល់ឱកាសសិក្សាផ្សេងៗដល់បុគ្គលិករបស់ខ្លួន។ ទាំងនេះរួមបញ្ចូលដែលមានវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ការចូលរួមសិក្ខាសាលាដោយផ្ទាល់ សិក្ខាសាលាតាមអ៊ីនធឺណែត ការសិក្សាតាមអេឡិចត្រូនិក និងការទទួលបាននូវវិញ្ញាបនបត្រតាមការអនុលោមរបស់បញ្ញត្តិករ។ តាមរយៈការលើកទឹកចិត្តនិយោជិត ឱ្យកាន់កាប់ភាពជាម្ចាស់ នៃការសិក្សា និងការអភិវឌ្ឍន៍របស់ពួកគេ ធនាគារមានគោលបំណងផ្តល់ជូនបុគ្គលិកនៅជំនាញខ្ពស់ និងមានការលើកទឹកចិត្ត។

ការវិនិយោគរបស់ធនាគារ ក្នុងការកសាងសមត្ថភាពបុគ្គលិកបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តដំណើរទៅមុខ នៃខ្សែកោង ជំរុញការច្នៃប្រឌិត រក្សាការអនុលោមតាមបទប្បញ្ញត្តិ និងការផ្តល់តម្លៃដល់អតិថិជន។ តាមរយៈការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍កម្លាំងពលកម្មរបស់ខ្លួន ធនាគារបានកំណត់ទីតាំងខ្លួនឯងសម្រាប់ភាពជោគជ័យ និងការរីកចម្រើនរយៈពេលវែង នៅក្នុងបរិយាកាស ធុរកិច្ចដែលកាន់តែមានភាពស្មាហាប់ និងប្រកួតប្រជែង។

វគ្គបណ្តុះបណ្តាលខាងក្រោមដែលថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ បានរៀបចំនិងចូលរួមមានដូចខាងក្រោម៖

- វគ្គបណ្តុះបណ្តាលផ្ទៃក្នុង៖

ល.រ	វគ្គបណ្តុះបណ្តាល	អ្នកចូលរួម	ចំនួន
1	វគ្គចែករំលែកអំពីយុទ្ធសាស្ត្រក្នុងការបង្កើនប្រាក់បញ្ញើមានកាលកំណត់	- ការិយាល័យកណ្តាល និងគ្រប់សាខា	9

- វគ្គបណ្តុះបណ្តាលខាងក្រៅ៖ ធនាគារបានចូលរួមវគ្គសិក្សានៅ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ

ល.រ	វគ្គបណ្តុះបណ្តាល	អ្នកចូលរួម	ចំនួន
1	វិញ្ញាបនបត្រអំពីការផ្តល់កម្ចីដោយមានទំនួលខុសត្រូវ	- ការិយាល័យកណ្តាល	2
2	សិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំតំបន់និងសាខា ស្តីពីការពង្រឹងអភិបាលកិច្ច និងឧត្តមភាពប្រតិបត្តិការ ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដើម្បីភាពរីកចម្រើនដោយចីរភាព	- សាខាក្រុងព្រះសីហនុ	1
3	Master class: ការធ្វើសវនកម្មផ្ទៃក្នុងផ្នែកលើហានិភ័យ	- ការិយាល័យកណ្តាល	1

4	ប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុន	- ការិយាល័យកណ្តាល	2
5	ប្រកាសស្តីពីហានិភ័យប្រតិបត្តិការ សម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុន	- ការិយាល័យកណ្តាល	1
6	ការជ្រើសរើស និងជ្រើសបុគ្គលិកជាក់ស្តែង សម្រាប់អ្នកជ្រើសរើសបុគ្គលិកថ្មី និងអ្នកគ្រប់គ្រងការជ្រើសរើសបុគ្គលិក	- ការិយាល័យកណ្តាល	1
7	វិញ្ញាបនបត្រវិជ្ជាជីវៈផ្នែកគ្រប់គ្រងធនធានមនុស្ស	- ការិយាល័យកណ្តាល	1

១២. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដោយមានភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ធនាគារ ប៊ូយ៉ុង ខ្មែរ(ហៅកាត់ថា“ធនាគារ”)សម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

១. សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការអាជីវកម្មជាធនាគារពាណិជ្ជ និងការផ្តល់សេវាហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្ត នៃសកម្មភាពអាជីវកម្មចម្បង របស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទ នេះឡើយ ។

លទ្ធផលប្រតិបត្តិការ

២០២៥

ដុល្លារអាមេរិក

ពាន់រៀល

ចំណេញសម្រាប់ការិយបរិច្ឆេទ

3,124,837

12,533,722

ធនាគារ ប៊ូយ៉ុង ខ្មែរ (ពីនេះតទៅហៅថា “ធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨ ដោយអនុលោមតាមអាជ្ញាប័ណ្ណលេខ Co. ៤៩៩E/២០០៨។ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៨ ធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (“NBC”) ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារពាណិជ្ជ ដោយមាន សុពលភាពជាអចិន្ត្រៃយ៍។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ធនាគារបានទទួលលេខចុះបញ្ជីពាណិជ្ជកម្មថ្មីលេខ ០០០២០២០៦ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ធនាគារបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការសាខា ដែលមានទីស្នាក់ការតាំងនៅអគារអានីណា(២៤០) ជាន់ទី៤ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ធនាគារក៏បានបន្តជាថ្មីអាជ្ញាប័ណ្ណ សាខាធនាគារពាណិជ្ជ ដែលបានអនុម័តពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ធនាគារបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការសាខា ដែលមានទីស្នាក់ការតាំងនៅស្ថិតនៅក្បាលដីលេខ៣៧៦៦ ផ្លូវជាតិលេខ ៦អា ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ធនាគារក៏បានបន្តជាថ្មីអាជ្ញាប័ណ្ណសាខាធនាគារពាណិជ្ជ ដែលបានអនុម័តពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ធនាគារបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការសាខា ដែលមានទីស្នាក់ការនៅក្បាលដីលេខ៨២០, ៨២១, ២២៨ & ២២៩ ផ្លូវឯករាជ្យ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ធនាគារក៏បានបន្តជាថ្មីអាជ្ញាប័ណ្ណសាខាធនាគារពាណិជ្ជ ដែលបានអនុម័តពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា (“NBC”) ប្តូរទីតាំងការិយាល័យ កណ្តាលពីអគារលេខ៨៦-៨៨ ផ្លូវលេខ៤១ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទៅអគារប៊ូយ៉ុងចោន១ ជាន់ផ្ទាល់ដីលេខ បន្ទប់លេខ១១៧ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា (“NBC”) ប្តូរអាសយដ្ឋានសាខាពីអគារលេខ ២៤០(ជាន់ទី៤) ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅជាអគារលេខ៨៦-៨៨ ផ្លូវលេខ៤១ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ភាគលាភ

ពុំមានភាគលាភត្រូវបានប្រកាស ឬបានបង់ដោយធនាគារចាប់តាំងពីការិយបរិច្ឆេទបញ្ចប់មុននោះទេ។

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យមានការបង់ភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នោះទេ។

ដើមទុន

ព័ត៌មានលម្អិតនៃដើមទុន និងរចនាសម្ព័ន្ធភាគទុនិកត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ទុនបម្រុង និងសំវិធានធន

ការផ្ទេរទៅ ឬផ្ទេរមកពីទុនបម្រុង ឬសំវិធានធនក្នុងអំឡុងពេលការិយបរិច្ឆេទត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ១៦ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ទុនបម្រុង និងសំវិធានធន

ការផ្ទេរទៅ ឬផ្ទេរមកពីទុនបម្រុង ឬសំវិធានធនក្នុងអំឡុងពេលការិយបរិច្ឆេទត្រូវបានបង្ហាញនៅក្នុងតំណក់សម្គាល់ ១៦ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានពិបាកទារ និងឥណទានជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលឥណទានពិបាកទារ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានពិបាកទារត្រូវបានលុបចោល និងបានធ្វើសំវិធានធនគ្រប់គ្រាន់លើឥណទានជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងទឹកប្រាក់ឥណទានជាប់សង្ស័យដែលត្រូវបានលុបចោល ឬទឹកប្រាក់សំវិធានធនលើឥណទានជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មដែលប្រហែលជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា រួមទាំងតម្លៃដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយមកត្រឹមតម្លៃដែលរំពឹងថានឹងអាចលក់បានលើទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចនឹង បណ្តាល ឱ្យតម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រក្នុងការវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលអាចនឹងបណ្តាលឱ្យការអនុវត្តវិធីសាស្ត្របច្ចុប្បន្នក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារមានភាពមិនត្រឹមត្រូវ ឬមិនសមស្របឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

- ១ ការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើង ចាប់តាំងពីចុងការិយបរិច្ឆេទដើម្បីធានាចំពោះ បំណុលរបស់បុគ្គលណាមួយឡើយ និង
- ២ ពុំមានបំណុលយថាហេតុណាមួយចំពោះធនាគារដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ក្រៅពីដំណើរការធម្មតានៃអាជីវកម្មធនាគារឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវទាមទារឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសងក្នុងរយៈពេលដប់ពីរខែ បន្ទាប់ពីចុងការិយបរិច្ឆេទ បញ្ចប់ដែលនឹង ឬអាចនឹងប៉ះពាល់ជាសារវន្តដល់ លទ្ធភាពរបស់ធនាគារក្នុងការទូទាត់បំណុលរបស់ខ្លួន នៅថ្ងៃកំណត់សងនេះទេ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពុំបានដឹងពីហេតុការណ៍ណាមួយ លុះត្រាតែបានបង្ហាញនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឱ្យតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវឡើយ

ប្រតិបត្តិការជាសារវន្ត និងមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល៖

- ១ លទ្ធផលនៃប្រតិបត្តិការអាជីវកម្ម របស់ធនាគារក្នុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវឥទ្ធិពល ធ្ងន់ធ្ងរដោយកត្តាផ្សេងៗ ប្រតិបត្តិការឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្តនិងមិនប្រក្រតីនោះឡើយ
- ២ ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីបានកើតឡើងនោះទេក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះដែលអាចនាំឱ្យ ប៉ះពាល់ជាសារវន្តដល់លទ្ធផលប្រតិបត្តិការ របស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះ ត្រូវបានរៀបចំឡើងទេ។

២. ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលបានបម្រើការងារក្នុងអំឡុងការិយបរិច្ឆេទ និងអំឡុងពេលចាប់ពីការិយបរិច្ឆេទបញ្ចប់ដល់កាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Lee Joong Keun	ប្រធានក្រុមប្រឹក្សាភិបាល
លោកស្រី Lee Seon Jeong	អភិបាល
លោក Lee Sung Keun	អភិបាល
លោក An Kio Byung	អភិបាលឯករាជ្យ
លោក Lee Hana	អភិបាលឯករាជ្យ
លោក Lee Se Whi	អភិបាល(បានលាលែងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥)

៣. ភាគីកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់នាការិយបរិច្ឆេទបានកាន់កាប់ភាគកម្មនៃភាគហ៊ុន ឬប័ណ្ណភាគហ៊ុន ដោយផ្ទាល់របស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

៤. អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ចាប់តាំងពីការិយបរិច្ឆេទមុន ពុំមានក្រុមប្រឹក្សាភិបាលរបស់ធនាគារទទួលបាន ឬមានសិទ្ធិទទួលបាន ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួនសរុបនៃកម្រៃដែលអភិបាលទទួលបាន ឬត្រូវទទួលបាន ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ) ដោយមូល

ហេតុកិច្ចសន្យាដែលធ្វើឡើងដោយធនាគារ ឬសាជីវកម្មពាក់ព័ន្ធជាមួយអភិបាល ឬជាមួយក្រុមហ៊ុន ដែលមានអភិបាលជាសមាជិក ឬជាមួយធនាគារដែលអភិបាលមានផលប្រយោជន៍ហិរញ្ញវត្ថុសំខាន់ៗ ក្រៅពីដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ក្នុងអំឡុងពេល និងនាការិយបរិច្ឆេទបញ្ចប់ ធនាគារមិនដែលជាភាគីនៃការរៀបចំក្នុងគោលបំណងដើម្បី អនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍តាមរយៈនៃការទិញភាគហ៊ុន ឬបំណុល របស់ធនាគារ ឬក្រុមហ៊ុនសាជីវកម្មផ្សេងទៀតនោះទេ។

ក្រុមហ៊ុនមេកាន់កាប់

ក្រុមប្រឹក្សាភិបាលបានចាត់ទុកក្រុមហ៊ុន Booyoung Housing Co.,Ltd ដែលជាក្រុមហ៊ុនដែលបានចុះ បញ្ជីនៅសាធារណរដ្ឋកូរ៉េជាក្រុមហ៊ុនមេកាន់កាប់ផ្ទាល់ និងក្រុមហ៊ុនមេកាន់កាប់ចុងក្រោយ។

ព្រឹត្តិការណ៍សំខាន់ក្នុងអំឡុងការិយបរិច្ឆេទ

ពុំមានព្រឹត្តិការណ៍សំខាន់ក្នុងអំឡុងការិយបរិច្ឆេទនោះទេ។

ព្រឹត្តិការណ៍សំខាន់បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់

ពុំមានព្រឹត្តិការណ៍សំខាន់បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់នោះទេ។

៥. ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានភារៈទទួលខុសត្រូវលើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមប្រឹក្សាភិបាលរបស់ ធនាគារចាំបាច់ត្រូវ៖

- ១ អនុវត្តគោលការណ៍គណនេយ្យសមរម្យ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផលនិងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោល ការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- ២ អនុលោមទៅតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានទៅតាម ស.វ.ទ.ហ.អ.ក ហើយ ប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវភាពត្រឹមត្រូវ ក្រុម ប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់ បរិមាណឱ្យបានត្រឹមត្រូវក្នុង របាយការណ៍ហិរញ្ញវត្ថុ។
- ៣ រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ ដើម្បីធនាគារអាចរៀបចំរបាយការណ៍ហិរញ្ញ វត្ថុរបស់ខ្លួនស្របទៅតាមស.វ.ទ.ហ.អ.ក និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- ៤ រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម លុះត្រាតែវាមាន ភាពមិនត្រឹមត្រូវក្នុងការសន្មតថាធនាគារនឹងបន្តប្រតិបត្តិការរបស់ខ្លួននាពេលអនាគត និង


៥ គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព ហើយចូលរួមក្នុងការសម្រេចចិត្តជាសារវន្តទាំងអស់ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវប្រាកដថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមរាល់តម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

៦. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងនាមជាអ្នកតំណាងឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំបាទសូមអនុម័តលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍លទ្ធផលម៉ឺនរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលតាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាលត្រូវបានបង្ហាញនូវភាពត្រឹមត្រូវលើគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ដោយអនុលោមទៅតាមស.រ.ទ.ហ.អ.ក។

ចុះហត្ថលេខាតំណាងឱ្យក្រុមប្រឹក្សាភិបាល ដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល



លោក Kim Hyuk Jun
ប្រធាន និងជានាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 30 MAR 2026

១៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025		2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	5	439,928	1,765,431	364,686	1,467,860	1,273,106	5,200,636
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ-សុទ្ធ	6	67,667,918	271,551,355	46,962,163	189,022,706	40,453,656	165,253,182
សមតុល្យជាមួយ (“NBC”)	7	631,339	2,533,563	200,932	808,751	192,209	785,174
ឥណទានផ្តល់ជូនអតិថិជន-សុទ្ធ	8	75,557,748	303,213,243	91,404,442	367,902,879	103,347,495	422,174,517
ទ្រព្យសកម្មផ្សេងៗ	9	648,898	2,604,028	470,392	1,893,328	130,997	535,123
ប្រាក់តម្កល់តាមបទបញ្ញត្តិ	10	11,001,824	44,150,320	11,476,626	46,193,420	11,476,592	46,881,878
ទ្រព្យសម្បត្តិ និងបរិក្ខារ	11	744,096	2,986,057	514,304	2,070,074	717,956	2,932,850
ទ្រព្យសកម្មអរូបី	12	379,863	1,524,390	433,904	1,746,464	572,540	2,338,826
សិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម	13	521,984	2,094,722	360,819	1,452,296	516,539	2,110,062
ទ្រព្យសកម្មសរុប		<u>157,593,598</u>	<u>632,423,109</u>	<u>152,188,268</u>	<u>612,557,778</u>	<u>158,681,090</u>	<u>648,212,248</u>
បំណុល និងមូលធន							
បំណុល							
ប្រាក់បញ្ញើពីអតិថិជន	14	4,931,391	19,789,672	4,160,930	16,747,742	17,491,066	71,451,009
បំណុលផ្សេងៗ		31,731	127,337	30,686	123,512	29,730	121,447
បំណុលភតិសន្យា	13	584,395	2,345,177	381,418	1,535,207	533,326	2,178,637
បំណុលពន្ធលើប្រាក់ចំណូល		-	-	-	-	471,650	1,926,690
បំណុលពន្ធពន្យា-សុទ្ធ	23	4,434,005	17,793,662	3,127,995	12,590,180	1,965,104	8,027,450
បំណុលសរុប		<u>9,981,522</u>	<u>40,055,848</u>	<u>7,701,029</u>	<u>30,996,641</u>	<u>20,490,876</u>	<u>83,705,233</u>

១៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	2025		2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលធន							
ដើមទុន	15	105,000,000	420,000,000	105,000,000	420,000,000	105,000,000	420,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	16	29,678,671	120,284,679	18,279,266	74,561,666	10,483,883	42,826,662
ចំណេញរក្សាទុក		12,933,405	53,466,256	21,207,973	86,655,547	22,706,331	92,755,362
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(1,383,674)	-	343,924	-	8,924,991
មូលធនសរុប		<u>147,612,076</u>	<u>592,367,261</u>	<u>144,487,239</u>	<u>581,561,137</u>	<u>138,190,214</u>	<u>564,507,015</u>
បំណុល និងមូលធនសរុប		<u>157,593,598</u>	<u>632,423,109</u>	<u>152,188,268</u>	<u>612,557,778</u>	<u>158,681,090</u>	<u>648,212,248</u>

១៤. របាយការណ៍លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

កំណត់ សម្គាល់		2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	17	9,313,993	37,358,426	10,020,013	40,791,473
ចំណាយការប្រាក់	18	(135,317)	(542,756)	(189,552)	(771,666)
ចំណូលការប្រាក់សុទ្ធ		9,178,676	36,815,670	9,830,461	40,019,807
ចំណូលមិនមែនការប្រាក់-សុទ្ធ		200,017	802,268	359,541	1,463,691
ចំណូលប្រតិបត្តិការសរុប		9,378,693	37,617,938	10,190,002	41,483,498
រំលស់លើទ្រព្យសកម្មរូបិ៍ និង ទ្រព្យសកម្មអរូបិ៍	19	(693,409)	(2,781,263)	(616,838)	(2,511,147)
ចំណាយលើបុគ្គលិក	20	(679,270)	(2,724,552)	(749,605)	(3,051,642)
ចំណាយពន្ធអប្បបរមា	23(ក)	(95,140)	(381,607)	(103,796)	(422,554)
ចំណាយប្រតិបត្តិការ ផ្សេងៗ	21	(2,783,292)	(11,163,784)	(558,612)	(2,274,109)
ចំណេញប្រតិបត្តិការមុនការ ខាតបង់ឱនភាពតម្លៃ		5,127,582	20,566,732	8,161,151	33,224,046
ការខាតបង់ឱនភាពតម្លៃលើ ឧបករណ៍ហិរញ្ញវត្ថុ	22	(696,735)	(2,794,604)	(816,534)	(3,324,110)
ចំណេញមុនបង់ពន្ធលើប្រាក់ ចំណូល		4,430,847	17,772,128	7,344,617	29,899,936
ចំណាយពន្ធលើប្រាក់ ចំណូល	23(ក)	(1,306,010)	(5,238,406)	(1,047,592)	(4,264,747)
ចំណេញសម្រាប់ ការិយបរិច្ឆេទ		3,124,837	12,533,722	6,297,025	25,635,189
លទ្ធផលខាតលម្អិត ផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(1,727,598)	-	(8,581,067)
លទ្ធផលលម្អិតសរុបសម្រាប់ ការិយបរិច្ឆេទ		3,124,837	10,806,124	6,297,025	17,054,122

១៥. របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ចំណេញរក្សាទុក		លម្អៀងពីការប្តូរ រូបិយប័ណ្ណ	មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (ដូចដែលបានរាយការណ៍ឡើងវិញ-កំណត់សម្គាល់២៩)	105,000,000	420,000,000	10,483,883	42,826,662	22,706,331	92,755,362	8,924,991	138,190,214	564,507,015
ចំណេញសម្រាប់ការិយបរិច្ឆេទ (ដូចដែលបានរាយការណ៍ឡើងវិញ-កំណត់សម្គាល់២៩)	-	-	-	-	6,297,025	25,635,189	-	6,297,025	25,635,189
លទ្ធផលខាតលម្អិតផ្សេងៗ	=	=	=	=	=	=	(8,581,067)	=	(8,581,067)
លទ្ធផលចំណេញលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	=	=	=	=	<u>6,297,025</u>	<u>25,635,189</u>	<u>(8,581,067)</u>	<u>6,297,025</u>	<u>17,054,122</u>

១៥. របាយការណ៍បម្រែបម្រួលមូលធន (ត)
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ	មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រតិបត្តិការដែលទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធនធ្វើពីចំណេញរក្សានៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ ១៦)	-	-	<u>7,795,383</u>	<u>31,735,004</u>	<u>(7,795,383)</u>	<u>(31,735,004)</u>	-	-	-
នាថ្ងៃទី៣១ ធ្នូ ២០២៤	105,000,000	420,000,000	18,279,266	74,561,666	21,207,973	86,655,547	343,924	144,487,239	581,561,137

១៥. របាយការណ៍បម្រែបម្រួលមូលធន (ត)
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ	មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ មករា ២០២៥	105,000,000	420,000,000	18,279,266	74,561,666	21,207,973	86,655,547	343,924	144,487,239	581,561,137
ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	-	3,124,837	12,533,722	-	3,124,837	12,533,722
លទ្ធផលខាតលម្អិតផ្សេងៗ	-	-	-	-	-	-	(1,727,598)	-	(1,727,598)
លទ្ធផលចំណេញលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	3,124,837	12,533,722	(1,727,598)	3,124,837	10,806,124
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន	-	-	-	-	-	-	-	-	-
ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ ១៦)	-	-	11,399,405	45,723,013	(11,399,405)	(45,723,013)	-	-	-
នាថ្ងៃទី៣១ ធ្នូ ២០២៥	<u>105,000,000</u>	<u>420,000,000</u>	<u>29,678,671</u>	<u>120,284,679</u>	<u>12,933,405</u>	<u>53,466,256</u>	<u>(1,383,674)</u>	<u>147,612,076</u>	<u>592,367,261</u>

១៦. របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធលើប្រាក់ចំណូល		4,430,847	17,772,128	7,344,617	29,899,936
និយ័តកម្មលើ៖					
ចំណូលការប្រាក់	17	(9,313,993)	(37,358,426)	(10,020,013)	(40,791,473)
ចំណាយការប្រាក់	18	135,317	542,756	189,552	771,666
ចំណេញពីការបញ្ចប់ភតិសន្យាមុនកាលកំណត់		(3,140)	(12,595)	-	-
រំលស់លើទ្រព្យសកម្មរូបី និងទ្រព្យសកម្មអរូបី	19	693,409	2,781,263	616,838	2,511,147
ការខាតបង់ពីការលុបចោល និង និយ័តកម្មលើទ្រព្យសម្បត្តិ និងបរិក្ខារ		116,328	466,592	-	-
និយ័តកម្មលើទ្រព្យសកម្មអរូបី		(5,215)	(20,917)	-	-
និយ័តកម្មលើទ្រព្យសកម្មអរូបីការខាតបង់ឱនភាពតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	22	696,735	2,794,604	816,534	3,324,110
ខាតប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		(3,249,712)	(13,034,595)	(1,052,472)	(4,284,614)
បម្រែបម្រួលដើមទុនបង្វិល៖					
ឥណទានផ្តល់ជូនអតិថិជន		17,275,116	69,290,490	12,590,072	51,254,183
ទ្រព្យសកម្មផ្សេងៗ		(178,506)	(715,988)	(339,395)	(1,318,677)
ប្រាក់តម្កល់តាមបទប្បញ្ញាតិ		459,981	1,844,984	(1,093)	(4,450)
ប្រាក់បញ្ញើពីអតិថិជន		593,898	2,382,125	(13,731,822)	(55,902,247)
បំណុលផ្សេងៗ		1,045	4,191	955	3,888
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង) សកម្មប្រតិបត្តិការ		14,901,822	59,771,207	(2,533,755)	(10,314,917)
ពន្ធលើប្រាក់ចំណូលដែលបានបង់		-	-	(356,348)	(1,450,693)
ការប្រាក់ដែលបានទទួល		8,054,618	32,307,073	8,357,018	34,021,420

១៦. របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រាក់ដែលបានបង់	14	83,644	335,496	237,129	965,352
លំហូរសាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		<u>23,040,084</u>	<u>92,413,776</u>	<u>5,704,044</u>	<u>23,221,162</u>
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	11	(597,260)	(2,395,610)	(27,744)	(112,946)
ការទិញទ្រព្យសកម្មអរូបី	12	(49,761)	(199,591)	(2,970)	(12,091)
ការដាក់ប្រាក់បញ្ញើមានកាលកំណត់		<u>(23,000,000)</u>	<u>(92,253,000)</u>	=	=
លំហូរសាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		<u>(23,647,021)</u>	<u>(94,848,201)</u>	<u>(30,714)</u>	<u>(125,037)</u>
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់បំណុលភតិសន្យា		(288,300)	(1,156,371)	(240,025)	(977,142)
ការប្រាក់ដែលបានបង់សម្រាប់បំណុលភតិសន្យា		(42,398)	(170,058)	(24,995)	(101,755)
លំហូរសាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន	13	<u>(330,698)</u>	<u>(1,326,429)</u>	<u>(265,020)</u>	<u>(1,078,897)</u>
(តំហាយ) កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(937,635)	(3,760,854)	5,408,310	22,017,228
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		19,130,654	77,000,881	13,722,344	55,232,435
លម្អៀងពីការប្តូររូបិយប័ណ្ណ		=	<u>(231,442)</u>	=	<u>(248,782)</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	25	<u>18,193,019</u>	<u>73,008,585</u>	<u>19,130,654</u>	<u>77,000,881</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១. ព័ត៌មានអំពីធនាគារ

ធនាគារ ប៊ូយ៉ុង ខ្មែរ (ហៅកាត់ថា “ធនាគារ”) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ Co.៤៩៩៥E/២០០៨ ដែលត្រូវបានផ្តល់ដោយក្រសួងពាណិជ្ជកម្ម (“ព.ណ”)។ ក្រោយមក ធនាគារបានទទួលលេខចុះបញ្ជីពាណិជ្ជកម្មថ្មី ០០០២០២០៦ ពី ព.ណ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ និង បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្មបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពី NBC។

ការិយាល័យ និងទីស្នាក់ការកណ្តាលដែលបានចុះបញ្ជីរបស់ធនាគារបច្ចុប្បន្នមានទីតាំងស្ថិតនៅអគារប៊ូយ៉ុងចោនទី១ ជាន់ផ្ទាល់ដី អគារលេខ១១៧ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ ធនាគារមានសាខាចំនួន៣ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលចាត់ទុកក្រុមហ៊ុនមេកាន់កាប់ផ្ទាល់ និងក្រុមហ៊ុនមេកាន់កាប់ចុងក្រោយជាក្រុមហ៊ុន Booyoung Housing Co.,Ltd ដែលបានបង្កើតឡើងនៅសាធារណៈរដ្ឋកូរ៉េ។ សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការអាជីវកម្មជាធនាគារពាណិជ្ជ និងការផ្តល់សេវាហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្ត នៃសកម្មភាពអាជីវកម្មចម្បង របស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ ។

២. មូលដ្ឋាននៃការរៀបចំ

២.១ របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”)។

២.២ មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ផ្អែកតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រលើកលែងតែមានបង្ហាញផ្សេងពីនេះនៅក្នុងកំណត់សម្គាល់៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២. មូលដ្ឋាននៃការរៀបចំ (ត)

២.៣ ការអនុវត្ត ស.រ.ទ.ហ.អ.កថ្មីនិងការធ្វើវិសោធនកម្ម ឬការកែសម្រួល ស.រ.ទ.ហ.អ.ក

(ក) វិសោធនកម្ម ឬការកែសម្រួលស្តង់ដារដែលបានអនុវត្តក្នុងអំឡុងការិយបរិច្ឆេទ

វិសោធនកម្ម ឬការកែសម្រួលស្តង់ដារខាងក្រោមនេះ ត្រូវបានអនុវត្តដោយធនាគារ ប៊ូយ៉ុងមិនមានផលប៉ះពាល់ជាសារវន្តទៅលើការិយបរិច្ឆេទបច្ចុប្បន្ន ឬលើការិយបរិច្ឆេទមុនៗ ហើយក៏មិនមានផលប៉ះពាល់ដល់ការិយបរិច្ឆេទនាពេលអនាគតឡើយ។

- កង្វះខាតនៃការផ្លាស់ប្តូរ-វិសោធនកម្ម ទៅលើ ស.គ.អ.ក ២១

(ខ) ស្តង់ដារនិងការធ្វើវិសោធនកម្ម ឬការកែសម្រួលដែលបានចេញផ្សាយតែមិនទាន់ចូលជាធរមាន

ថ្ងៃចូលជាធរមាន
សម្រាប់ការិយបរិច្ឆេទ
ចាប់ផ្តើម ឬបន្ទាប់

ស្តង់ដារថ្មី

ស.រ.ទ.ហ.អ.ក១៨ ការបង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ថ្ងៃទី១ ខែ មករា ឆ្នាំ២០២៧

វិសោធនកម្ម/ការកែសម្រួល

ស.រ.ទ.ហ.អ.ក៧ និង

ស.រ.ទ.ហ.អ.ក៩ វិសោធនកម្មលើការចាត់ថ្នាក់ និងវាស់វែងឧបករណ៍ហិរញ្ញវត្ថុ ថ្ងៃទី១ ខែ មករា ឆ្នាំ២០២៦

ធនាគារនៅមិនទាន់បានអនុវត្តស្តង់ដារ និងវិសោធនកម្មថ្មីទាំងនេះមុនកាលកំណត់នៅ ឡើយទេ បច្ចុប្បន្ននេះ ធនាគារកំពុងធ្វើការវាយតម្លៃពីផលប៉ះពាល់ ថាតើស្តង់ដារទាំងនេះនឹងមានឥទ្ធិពលលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែរ ឬទេ។

ដោយផ្អែកលើវិសាលភាពនៃ ស.រ.ទ.ហ.អ.ក១៨ វាត្រូវបានរំពឹងថា មានផលប៉ះពាល់ជាសារវន្តទៅលើការបង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ចំណេញឬខាតនាពេលអនាគត។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២. មូលដ្ឋាននៃការរៀបចំ (ត)

២.៤ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិ នៃប្រទេសកម្ពុជា គឺជាប្រាក់រៀល។ ប៉ុន្តែដោយសារតែធនាគារមានប្រតិបត្តិការអាជីវកម្ម និងរក្សាកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាដុល្លារអាមេរិក ក្រុមប្រឹក្សាភិបាលក៏បានកំណត់ដុល្លារអាមេរិកជារូបិយប័ណ្ណគោលរបស់ធនាគារក្នុងការវាស់វែង និង ការធ្វើបទបង្ហាញដែលឆ្លុះបញ្ចាំងពីស្ថានភាពនៃព្រឹត្តិការណ៍សេដ្ឋកិច្ច និងកាលៈទេសៈ។

ការប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយអនុលោមទៅតាមបទប្បញ្ញត្តិស្តីពីគណនេយ្យ និងសវនកម្មហើយបានប្រើប្រាស់អត្រាប្តូរប្រាក់ចុងគ្រា និងអត្រាប្តូរប្រាក់មធ្យមផ្លូវការដោយ ១ដុល្លារអាមេរិកស្មើនឹង៤.០១៣រៀល និង ១ដុល្លារអាមេរិក ស្មើនឹង ៤.០១១រៀល រៀងគ្នា សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ (ឆ្នាំ២០២៤ ៤.០២៥រៀល និង ៤.០៧១រៀល) ដូចដែលបានប្រកាសដោយNBC។ លម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតឡើងពីការប្តូរនេះត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

ការប្តូរប្រាក់នេះ មិនគួរត្រូវបានប្រើប្រាស់ជាតំណាងឱ្យចំនួនទឹកប្រាក់ដុល្លារអាមេរិកដែលត្រូវបាន ឬ អាចត្រូវបាន ឬនឹងប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ដទៃទៀតឡើយ។

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត

៣.១ ឧបករណ៍ហិរញ្ញវត្ថុ

(ក) ការវាស់វែងដំបូង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីនៃសំវិធានធនកិច្ចសន្យា នៃឧបករណ៍ហិរញ្ញវត្ថុ។

នៅពេលទទួលស្គាល់ជាលើកដំបូង ធនាគារបានវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុតាមតម្លៃសមស្របបូកនឹងថ្លៃដើមប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ពីការទិញ ឬបោះផ្សាយឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានបូកបន្ថែម ឬកាត់បន្ថយពីតម្លៃ សមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូងតាមភាពសមស្រប។

(ខ) ការធ្វើចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅពេលទទួលស្គាល់ជាលើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់ វែងតាមរំលស់ថ្លៃដើម។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ការធ្វើចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅពេលទទួលស្គាល់ជាលើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់ វែងតាម រំលស់ថ្លៃដើម។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារធ្វើការវាយតម្លៃអំពីគោលបំណង នៃគំរូអាជីវកម្មលើទ្រព្យសកម្មដែលនៅក្នុងកម្រិតផលប ត្រួតពិនិត្យនីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មាន ទៅគណៈគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលការណ៍ និងគោលបំណងដែលបានបញ្ជាក់សម្រាប់ផលប័ត្រគណនេយ្យ និង អនុវត្តជាក់ ស្តែងនូវគោលការណ៍ទាំងនោះ។ ជាពិសេសថា តើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រង ផ្តោតលើ ការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយធ្វើឱ្យ ស៊ីសង្វាក់គ្នា រវាងរយៈពេល នៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេល នៃបំណុលដែលជា ហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់នូវ ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃផលប័ត្រគណនេយ្យ និងវិធីវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផល នៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅ ក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ ថា តើតម្លៃតបស្នង នៃ សេវាផ្នែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ច សន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណនិងរយៈពេល នៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និង ការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពី សកម្មភាពលក់មិនត្រូវបានយកមកពិចារណាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយ នៃការ វាយតម្លៃរួមអំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណង ក្នុងការគ្រប់គ្រងទ្រព្យសកម្ម ហិរញ្ញវត្ថុ និងវិធីសាស្ត្រក្នុងការទទួលបានលំហូរសាច់ប្រាក់របស់ធនាគារ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺសម្រាប់ទូទាត់តែប្រាក់ដើម និង ការប្រាក់ “SPPI”

សម្រាប់គោលបំណង នៃការវាយតម្លៃនេះ ប្រាក់ដើមត្រូវបានកំណត់ថាជាតម្លៃសមស្រប នៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ ការប្រាក់ត្រូវបានកំណត់ថាជាតម្លៃតបស្នងមួយសម្រាប់តម្លៃនៃពេលវេលា និង សម្រាប់ហានិភ័យឥណទានដែលពាក់ព័ន្ធ នឹងចំនួនប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និង សម្រាប់ហានិភ័យឥណទានដែលពាក់ព័ន្ធនឹងចំនួនប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និង សម្រាប់ហានិភ័យក្នុងកម្ចី និងចំណាយជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

ដើម្បីវាយតម្លៃ ថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជា SPPI ធនាគារត្រូវពិចារណា លើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។ ទាំងនេះរួមបញ្ចូលការវាយតម្លៃ ថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យា ដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនអាចបំពេញលក្ខខណ្ឌនេះបាន។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌអានុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជាឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃពេលវេលានៃសាច់ប្រាក់ (ឧទាហរណ៍៖ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះឥណទានដែលផ្តល់ដោយធនាគារ ត្រូវបានធានាដោយទ្រព្យសកម្មរបស់អតិថិជនបានដាក់កំហិតដល់ធនាគារ ក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមានទ្រព្យដាក់ បញ្ចាំជាក់លាក់) ក្នុងករណីនេះធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃ ថាតើឥណទាននោះអាច បំពេញលក្ខខណ្ឌSPPI ដែរ ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងឥណទានដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជនក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជារូបវន្តបុគ្គលឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនមានទ្រព្យសកម្ម
- ថាតើទ្រព្យដាក់ធានា គឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជននិង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍សកម្មនេះ ឬទេ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

ក្រៅពីកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាឥណទាន ធនាគារធ្វើការចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួនតាមរំលស់ថ្លៃដើម ឬ (“តាមតម្លៃសមស្របតាមចំណេញឬខាត” (“FVTTPPL”))។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ ធនាគារពុំមានបំណុលហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាម FVTTPPL នោះទេ។

(ត) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យ និងអត្ថប្រយោជន៍ទាំងអស់នៃភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និង

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(គ) ការឈប់ទទួលស្គាល់

ភាពជាម្ចាស់កម្មសិទ្ធិ ហើយធនាគារមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងតម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបានដកបំណុលថ្មីដែលបានសន្មត) និងចំណេញ ឬ ខាតដែលបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗត្រូវបានទទួលស្គាល់នៅក្នុង ចំណេញនិងខាត

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យា ត្រូវបាន រំលាយឬលុបចោល ឬផុតកំណត់។

(ឃ) ការកែប្រែឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរសាច់ ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំងដែរឬទេ។ ធនាគារ នឹងពិចារណា ក្នុងចំណោមចំណុចនីមួយៗ៖

- ប្រសិនបើអតិថិជនមានផលវិបាកផ្នែកហិរញ្ញវត្ថុនោះថាតើការកែប្រែនឹងកាត់បន្ថយលំហូរសាច់ ប្រាក់តាមកិច្ចសន្យាធៀបទៅនឹងចំនួនទឹកប្រាក់ដែលរំពឹងថា អតិថិជនអាចនឹងមានលទ្ធភាព ទូទាត់សងដែរ ឬទេ
- ថាតើមានលក្ខខណ្ឌថ្មីណាមួយ ដែលត្រូវបានបង្ហាញថានឹងមានផលប៉ះពាល់ទៅដល់ប្រភេទ ហានិភ័យនៃឥណទានដែរឬទេ
- ការពន្យារយៈពេលនៃឥណទានជាសារវន្ត នៅពេលដែលអតិថិជន មិនមានផលវិបាកផ្នែក ហិរញ្ញវត្ថុ
- ការប្រែប្រួលនូវអត្រាការប្រាក់ជាសារវន្ត
- ការផ្លាស់ប្តូររូបិយប័ណ្ណដែលប្រាក់កម្ចីត្រូវបានកំណត់ និង/ឬ
- ការដាក់នូវទ្រព្យបញ្ចាំការធានាផ្សេងៗឬការពង្រឹងឥណទានដែលនឹងមានផលប៉ះពាល់ទៅ ដល់ហានិភ័យឥណទានជាសារវន្តពាក់ព័ន្ធនឹងប្រាក់កម្ចី។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(យ) ការកែប្រែឧបករណ៍ហិរញ្ញវត្ថុ

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថាផុតកំណត់ ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានឈប់ទទួលស្គាល់ (សូមមើលចំណុច (គ)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។

ថ្លៃសេវានានាដែលទទួលបានជាផ្នែកមួយពីការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមកវិញ លើចំណាយប្រតិបត្តិការដែលកើតឡើងត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្មនិង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ចំណេញ និងខាតដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុនោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌ នៃកិច្ចសន្យាដើមជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ តាមរបៀបមួយដែលអាចនាំឱ្យមាន ការលើកលែងចំពោះលំហូរសាច់ប្រាក់ទ្រព្យសកម្មនោះត្រូវបានយកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែឬទេ (សូមមើលខាងក្រោមសម្រាប់គោលការណ៍លុបចេញពីបញ្ជី) ។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថាលក្ខខណ្ឌវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោង នៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុនដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូង នៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផល នៃការកែតម្រូវជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានអត្រាថេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការ

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(យ) ការកែប្រែឧបករណ៍ហិរញ្ញវត្ថុ

កែតម្រូវរាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបានដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុល នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធ្វើការកែតម្រូវត្រូវបានរំលស់ផ្នែកលើរយៈពេល ដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។ ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពតម្លៃ។ ក្នុងករណីផ្សេងទៀតវាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ភាពខុសគ្នារវាងតម្លៃយោង នៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នងដែលបានបង់ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។ តម្លៃតបស្នងដែលបានបង់រួមមានទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ ប្រសិនបើមាន និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះ មិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើម នៃបំណុលត្រូវបានគណនាឡើងវិញ ដោយធ្វើអប្បហារលំហូរសាច់ប្រាក់ដែលបានកែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូងហើយលទ្ធផល នៃការចំណេញ ឬខាតត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត ។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាប្រែប្រួល អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវត្រូវបានកែប្រែ ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមានត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោង នៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់ នៃបំណុលហិរញ្ញវត្ថុដោយធ្វើការគណនាឡើងវិញនូវអត្រាការប្រាក់ប្រសិទ្ធភាពលើឧបករណ៍ហិរញ្ញវត្ថុ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ង) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានប្រសិទ្ធិតាមបទប្បញ្ញត្តិដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(ច) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនាការបរិច្ឆេទ នៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុតដែលធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទ នៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុលឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើប្រាស់តម្លៃដកស្រង់នៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្មប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុលកើតឡើងញឹកញាប់ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃដកស្រង់នៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និង កាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។

បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ ដែលអ្នកចូលរួមក្នុង ទីផ្សារនឹងពិចារណានៅក្នុង ការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការមានន័យថា ជាតម្លៃសមស្របនៃផលតបស្នងនៃផលតបស្នងបានផ្តល់ឱ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃដែលក្នុងនោះទិន្នន័យ ដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ច) ការវាស់វែងតម្លៃសមស្រប

ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុ ត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការ ពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតផ្នែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឱ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្របមានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទានដែលត្រូវបានចាត់ចែងដោយធនាគារតាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យ (ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាន នៃតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពវែង ឬការទូទាត់សងក្នុងការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី)

សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវក្នុងកម្រិតសំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុមានន័យថា ការកែតម្រូវលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទានដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះនៅក្នុងសំណុំទ្រព្យនោះ។

តម្លៃសមស្រប នៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍៖ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឆ) ឱនភាពតម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ឥណទានរំពឹងទុក (“ECL”) ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- ឥណទានផ្តល់ជូនអតិថិជន និង
- កិច្ចសន្យាឥណទានដែលបានព្រមព្រៀង។

ពុំមានការខាតបង់លើឱនភាពតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់តាមចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាលលើកលែងតែគណនីខាងក្រោមដែលត្រូវវាស់វែងតាម ECL រយៈពេល១២ខែ៖

ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថា មានហានិភ័យឥណទានទាបកាលបរិច្ឆេទរាយការណ៍ និង

- ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ជាលើកដំបូង។

ការខាតបង់សំវិធានធនលើឥណទានផ្តល់ជូនអតិថិជន គឺជា ECL ១២ខែ ដែលនឹងត្រូវបានគណនាក្នុងដំណាក់កាលទី១ ស្របពេលដែលការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាលនឹងត្រូវបានគណនាក្នុងដំណាក់កាលទី២ និងទី៣។

ECL រយៈពេល១២ខែ គឺជាផ្នែក នៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល១២ខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ១២ខែ ត្រូវបានចាត់ទុកជា ‘ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី១’។

ECL ពេញមួយអាយុកាលគឺជា ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃត្រូវបានចាត់ទុកជា ‘ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី២’។

នាការបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថា ហានិភ័យឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់លើកដំបូង ដែរឬទេ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឆ) ឱនភាពតម្លៃ

នៅពេលហានិភ័យឥណទានកើតឡើងជាសារវន្ត ចាប់តាំងពីពេលទទួលស្គាល់ដំបូងនោះ សំវិធានធនលើការខាតបង់ត្រូវបានវាស់វែងឱ្យស្មើនឹងចំនួននៃ ECL ពេញមួយអាយុកាល។

នៅពេលកំណត់ថាតើ ហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើ ECL ទុកនោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងហួសប្រមាណ។ ព័ត៌មានទាំងនេះរួមបញ្ចូលបរិមាណព័ត៌មាន និងគុណភាពព័ត៌មាន និងការវិភាគដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទានដែលមានស្រាប់ ព្រមទាំងរួមបញ្ចូលនូវព័ត៌មានពេលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលមិនបណ្តាលឱ្យមានការកើនឡើងជាសារវន្តនៃហានិភ័យ ឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង នោះសំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃដែលស្មើនឹង ECL រយៈពេល ១២ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា នៅពេលធ្វើការប៉ាន់ស្មានលើ ECL គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់ថាតើ ហានិភ័យឥណទានបានកើនឡើងជាសារវន្តដែរ ឬទេ

ធនាគារវាយតម្លៃថាតើ ហានិភ័យឥណទានបានកើនឡើងជាសារវន្តដែរ ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូងនៅកាលបរិច្ឆេទរាយការណ៍។ ការកំណត់ពីការកើនឡើង នៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈ នៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើង នៃហានិភ័យឥណទានជាសារវន្ត កើនឡើងជាសារវន្តនៅពេលទ្រព្យសកម្មនោះមានការយឺតយ៉ាវក្នុងការសងមិនតិចជាងរយៈពេល ៣០ថ្ងៃ។ ចំនួនថ្ងៃយឺតយ៉ាវក្នុងការសងត្រូវបានកំណត់ដោយរាប់ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ នៅពេលដែលការទូទាត់ទាំងស្រុងនៅមិនទាន់បានទទួលដោយធនាគារនៅឡើយ។ កាលបរិច្ឆេទផុតកំណត់សងត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះ ណាមួយដែលអាចមានសម្រាប់អតិថិជននោះឡើយ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ត) ឱនភាពតម្លៃ

ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មិនមានការកើនឡើង លើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេ នោះសំវិធានធន នៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុ នឹងត្រូវវាស់វែង ECL រយៈពេល១២ខែ។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែក ទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- អ្នកខ្ចីខកខានសងដែលហួសការកំណត់លើសពី ឬស្មើនឹង ៩០ ថ្ងៃសម្រាប់កម្ចីរយៈពេលវែងឬ ហួសកាលកំណត់សងលើសពី ឬស្មើនឹង ៣១ ថ្ងៃសម្រាប់កម្ចីរយៈពេលខ្លីទៅលើកាតព្វកិច្ចជា សារវន្តណាមួយចំពោះធនាគារ ឬ
- នៅពេលអ្នកខ្ចីនឹងរៀបចំឡើងវិញនូវទ្រព្យសកម្មដែលជាលទ្ធផលនៃការក្ស័យធនដោយសារ តែអសមត្ថភាពសងក្នុងកាតព្វកិច្ចឥណទាន។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានលទ្ធភាពនៃការបាត់បង់ឥណទាន។ ECL ត្រូវបានវាស់វែងដូចខាងក្រោម

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពតម្លៃនាការវិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ន នៃ កង្វះសាច់ប្រាក់ទាំងអស់ (ឧទាហរណ៍៖ គឺភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលជំពាក់ធនាគារ ស្របតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃនាការវិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាង តម្លៃយោងដុល និងតម្លៃបច្ចុប្បន្ន នៃលំហូរសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគតនិង
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ច សន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទាន ប្រើ និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឆ) ឱនភាពតម្លៃ

ធាតុចូល ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពតម្លៃ

ធាតុចូលសំខាន់ៗក្នុងការវាស់វែងលើ ECL គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាបនៃការខកខានសង (“PD”);
- ការខាតបង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)។

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី១ ត្រូវបានគណនាដោយផលគុណនៃ PD រយៈពេល ១២ខែជាមួយ LGD និង EAD ។ ECL ពេញមួយអាយុកាលត្រូវបានគណនាដោយផលគុណ នៃ PD ពេញមួយអាយុកាលជាមួយ LGD និង EAD ។

PD ផ្តល់នូវការប៉ាន់ស្មានអំពីលទ្ធភាពដែលអតិថិជន នឹងមិនអាចបំពេញកាតព្វកិច្ចលើឥណទាន របស់ខ្លួន ឬខកខានមិនបានសងឱ្យបានទាន់ពេលវេលាជាក់លាក់ណាមួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ក្រោមវិធីសាស្ត្រទូទៅ តម្រូវឱ្យមានការធ្វើតាមដំណាក់កាលសម្រាប់ការប៉ាន់ស្មាន PD រយៈពេល ១២ខែ និងការប៉ាន់ស្មាន PD រយៈពេល១២ខែ និងការប៉ាន់ស្មាន PD ពេញមួយអាយុកាល ដោយ យោងទៅតាមទិន្នន័យប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្របំប្លែងទិន្នន័យ ឬវិធីសាស្ត្រវាយតម្លៃឥណ ទានខាងក្រៅ។

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ ប្រសិនបើមានការខកខានសង។ ធនាគារ ប៉ាន់ស្មាន លក្ខខណ្ឌ LGD ដោយយោងតាមប្រវត្តិ នៃអត្រាការប្រមូលត្រឡប់ពីអតិថិជនដែលខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធទ្រព្យបញ្ជាក់ការទាមទារសំណងអតីតភាពវិស័យដែល អតិថិជនស្ថិតនៅ និងចំណាយលើការប្រមូលពីទ្រព្យបញ្ជាក់ដែលជាផ្នែកមួយ នៃទ្រព្យសកម្ម ហិរញ្ញវត្ថុ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទានធៀបនឹង តម្លៃទ្រព្យ បញ្ជាក់ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែង សម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់កម្ចីអចលនទ្រព្យ គឺអាស្រ័យលើការប្រែប្រួលតម្លៃ នៃ ទ្រព្យនោះ។ តម្លៃទាំងនេះ នឹងត្រូវបានគណនាតាមមូលដ្ឋានអប្បបរមាលំហូរសាច់ប្រាក់ដោយប្រើ ប្រាស់អត្រាការប្រាក់ប្រសិទ្ធភាពជាកត្តាអប្បបរមា។

EAD តំណាងឱ្យការប្រឈមនឹងព្រឹត្តិការណ៍ នៃការខកខាន សងដែលបានប៉ាន់ស្មាន។ ធនាគារ ទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្ន

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឆ) ឱនភាពតម្លៃ

ធាតុចូល ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពតម្លៃ

ពីការបង់សងដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការរំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កាតព្វកិច្ចផ្តល់ខ្លី EAD គឺជាសមតុល្យអនាគត ដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលអនាគតខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូ នៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើប្រាស់សេណារីយ៉ូ និងបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD រយៈពេល១២ខែ សម្រាប់ទ្រព្យសកម្មវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យ នៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទានទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមកាលបរិច្ឆេទដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់ នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើងដើម្បីវាយតម្លៃ ថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវតែត្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញរំពឹងថានឹងមិននាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកថាកើតមានទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាត នៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឆ) ឱនភាពតម្លៃ

• ប្រសិនបើការរៀបចំឡើងវិញរំពឹងថានឹងនាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ននៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះ ត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បហារពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទរាយការណ៍ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ NBC បានចេញសារាចរណែនាំលេខ៨៧-០២១-២៣១៤ ស្តីពីការធ្វើចំណាត់ថ្នាក់ និងការធ្វើសំវិធានធនឥណទានរៀបចំឡើងវិញ។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សិក្ខាសាលាមួយរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ត្រូវបានប្រារព្ធឡើងក្រោមសមាគមធនាគារនៅកម្ពុជា និងNBC ដើម្បីជួយដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ក្នុងការអនុវត្តសារាចរបស់ពួកគេ និងដើម្បីពិភាក្សាអំពីបញ្ហាជាក់ស្តែងពាក់ព័ន្ធផ្សេងទៀត។ បន្ទាប់ពីសិក្ខាសាលានេះ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ តាមរយៈលិខិតលេខ៨៧-០២២-១៦៧ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីការពន្យារពេល នៃការបញ្ជូនរបាយការណ៍ប្រចាំខែរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងការផ្លាស់ប្តូរទិន្នន័យហិរញ្ញវត្ថុដែលត្រូវប្រើនៅខែមករា ឆ្នាំ២០២២ ក្នុងចំណោមផ្សេងទៀត។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ NBC បានចេញសារាចរណែនាំលេខ៨៧-០២៤-០០១ ស្តីពីការរៀបចំឥណទានឡើងវិញដែលអនុញ្ញាតឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនរបស់ពួកគេរហូតទៅដល់ពីរដងដោយរក្សាការចាត់ថ្នាក់ឱ្យនៅដដែល និងមិនតម្រូវឱ្យធ្វើសំវិធានធនបន្ថែមទៀតនោះទេ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើមរំលស់ និង បំណុលទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពឥណទានដែរ ឬទេ (សំដៅដល់ទ្រព្យសកម្ម ហិរញ្ញវត្ថុ ‘កម្រិតទី៣’)។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមាន “ឱនភាពតម្លៃ” នៅពេលព្រឹត្តិការណ៍មួយ ឬច្រើន មានផលប៉ះពាល់យ៉ាងខ្លាំងលើលំហូរសាច់ប្រាក់នាពេលអនាគតរបស់ទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឆ) ឱនភាពតម្លៃ

ភស្តុតាងដែលបញ្ជាក់ថា ទ្រព្យសកម្មហិរញ្ញវត្ថុ មានឱនភាពតម្លៃរួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អ្នកខ្ចី ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌ នៃការផ្តល់ឥណទាន ឬបុរេប្រទានដោយធនាគារដែលធនាគារជាតិមិនយល់ស្រប
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតី នៅក្នុងលក្ខខណ្ឌរបស់អតិថិជនត្រូវបានចាត់ទុកជាឥណទានមានឱនភាពតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យ នៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានការចង្អុលបង្ហាញផ្សេងទៀតដែលនាំឱ្យមានឱនភាពតម្លៃ។ បន្ថែមលើនេះឥណទានដែលហួសកាលកំណត់សង ៩០ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពតម្លៃ ទោះបីជានិយមន័យ នៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនលើ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កង ពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ទ្រព្យសកម្មហិរញ្ញវត្ថុ

ឥណទានផ្តល់ជូនអតិថិជនត្រូវបានលុបចេញពីបញ្ជី(មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុ នោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអតិថិជនពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាមួយដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជីការវាយតម្លៃនេះត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មដាច់ដោយឡែក។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១ ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឆ) ឱនភាពតម្លៃ

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជីត្រូវបញ្ចូលទៅក្នុង ‘ការខាតបង់ពីឱនភាពតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ’ នៅក្នុងរបាយការណ៍លទ្ធផលសម្រេចផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមទៅតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

៣.២ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណង នៃការបង្ហាញក្នុងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ក្នុងដៃ សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ និងសមតុល្យ NBC ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ និងការតម្កល់មានកាលកំណត់រយៈពេលបីខែគិតចាប់ពីពេលទទួលបាន។

៣.៣ ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

ប្រាក់តម្កល់តាមបទបញ្ញត្តិសំដៅដល់ទុនបម្រុងកាតព្វកិច្ច និងសាច់ប្រាក់ដែលត្រូវរក្សាទុកនៅ NBC ស្របតាមបទប្បញ្ញត្តិស្តីពីស្ថាប័នធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា (“LBFI”) និងមិនត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារឡើយ ដូច្នេះហើយវាមិនត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល សម្រាប់គោលបំណងក្នុងរបាយការណ៍លំហូរសាច់ប្រាក់នោះទេ។

៣.៤ ទ្រព្យសម្បត្តិ និងបរិក្ខារ

គ្រប់សមាសធាតុរបស់ទ្រព្យសម្បត្តិ និងបរិក្ខារទាំងអស់ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃដើម និងបន្ទាប់មកតាមតម្លៃដើមដករំលស់បង្គរ និងឱនភាពតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមរបស់បរិក្ខារដែលត្រូវបានទទួលស្គាល់ដំបូងរួមបញ្ចូលទាំងតម្លៃទិញចូល និងថ្លៃដើមពាក់ព័ន្ធដោយផ្ទាល់ក្នុងការនាំយកទ្រព្យសកម្មទៅកាន់ទីតាំង និងនៅក្នុងលក្ខខណ្ឌសមស្រប សម្រាប់ការធ្វើប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់គណៈគ្រប់គ្រង។

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានធ្វើការរំលស់តាមវិធីសាស្ត្ររំលស់ថយចុះដោយធ្វើការបែងចែកតាមតម្លៃដែលអាចរំលស់បានលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានដែលនៅសល់ដូចខាងក្រោម៖

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៤ ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	អាយុកាលប្រើប្រាស់ (%)
គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់	២៥%
ការកែលម្អទ្រព្យជួល	២៥%
បរិក្ខារកុំព្យូទ័រ	២៥%
យានយន្ត	២៥%
បរិក្ខារការិយាល័យ	២៥%

តម្លៃសំណល់ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់នៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានត្រួតពិនិត្យឡើងវិញ និង ធ្វើនិយ័តកម្មតាមការសម្របនៅរៀងរាល់កាលបរិច្ឆេទ រាយការណ៍នីមួយៗ។ ផលប៉ះពាល់ នៃការកែតម្រូវត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាតនៅពេលការផ្លាស់ប្តូរបានកើតមានឡើង។

៣.៥ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលបានទិញដោយធនាគារ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមថ្លៃដើមដករំលស់បង្គរ (នៅពេលដែលអាយុកាលប្រើប្រាស់មានភាពជាក់លាក់) និងការខាតបង់លើឱនភាពតម្លៃ ប្រសិនបើមាន។

រំលស់លើទ្រព្យសកម្មអរូបី ដែលមានអាយុកាលប្រើប្រាស់ជាក់លាក់ ត្រូវបានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាតជាមួយអត្រារំលស់ ២៥% នៃអាយុកាលប្រើប្រាស់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យនោះអាចប្រើប្រាស់បាន។

ទាំងរយៈពេល និងវិធីសាស្ត្ររំលស់ត្រូវបានត្រួតពិនិត្យជាទៀងរាល់ឆ្នាំ។

៣.៦ ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មដែលបានរំលស់ត្រូវបានកំណត់ឡើងវិញ នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានការចង្អុលបង្ហាញពីឱនភាពតម្លៃ ដែរឬទេ។ នៅពេលដែលមានការចង្អុលបង្ហាញថា ទ្រព្យសកម្មនោះមានឱនភាពតម្លៃ នោះតម្លៃយោងនៃទ្រព្យសកម្ម(ឬឯកតាបង្កើតសាច់ប្រាក់ “CGU” ដែលទ្រព្យសកម្មត្រូវបានបែងចែក) ត្រូវបានធ្វើតេស្តឱនភាពតម្លៃ។

ការខាតបង់លើឱនភាព តម្លៃនឹងត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោង នៃទ្រព្យសកម្ម ធំជាងតម្លៃដែលអាចទទួលបានមកវិញបាន។ តម្លៃដែលអាចទទួលបានមកវិញបានគឺជាតម្លៃសមស្របដកតម្លៃដែលត្រូវលក់ និង តម្លៃដែលត្រូវប្រើប្រាស់របស់ទ្រព្យសកម្ម (ឬ “CGU”)។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៦ ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

សម្រាប់គោលបំណងនៃការវាយតម្លៃឱនភាពតម្លៃ ទ្រព្យសកម្មត្រូវបានបែងចែកជាក្រុមតូចៗបំផុត ដើម្បីកំណត់ពីលំហូរសាច់ប្រាក់របស់វាដោយឡែក (ឬ “CGU”)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែល មានឱនភាពត្រូវតែត្រួតពិនិត្យ សម្រាប់ការកត់ត្រាបញ្ញាស់ ដែលអាចមាននៅកាលបរិច្ឆេទ រាយការណ៍នីមួយៗ។

៣.៧ ភតិសន្យា

ក្នុងនាមជាភតិកៈ

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងដំបូងតាមថ្លៃដើម ដែលរួមមានចំនួនទឹកប្រាក់ ដំបូង នៃបំណុលភតិសន្យាដែលបានធ្វើនិយ័តកម្ម សម្រាប់ការទូទាត់ភតិសន្យាណាមួយដែលបាន ធ្វើឡើងនៅកាលបរិច្ឆេទ ឬមុនកាលបរិច្ឆេទនៃការចាប់ផ្តើមភតិសន្យាបូកសង្ខេបថ្លៃដើម ដែលបានកើត ឡើងដោយផ្ទាល់ និងថ្លៃដើមប៉ាន់ស្មានដើម្បីកំទេចចោល និងរុះរើទ្រព្យសកម្មឬការស្តារឡើងវិញ នូវទ្រព្យសកម្មមកស្ថិតក្នុងលក្ខខណ្ឌដែលតម្រូវដោយភតិសន្យា ដកនឹងប្រាក់លើកទឹកចិត្តភតិសន្យា ដែលត្រូវទទួលបាន។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ជាបន្តបន្ទាប់ ដោយប្រើប្រាស់វិធីសាស្ត្រ រំលស់ថេរ ដោយគិតចាប់ពីកាលបរិច្ឆេទ នៃការចាប់ផ្តើមភតិសន្យារហូតដល់ចុងបញ្ចប់នៃភតិសន្យាលើកលែង តែភតិសន្យាបានផ្ទេរនូវសិទ្ធិកាន់កាប់ទ្រព្យសកម្មដល់ធនាគារនៅចុងបញ្ចប់ នៃរយៈពេលជួល ឬថ្លៃ ដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មឆ្លុះបញ្ចាំងថា ធនាគារនឹងអនុវត្តជម្រើសទិញយក។ នៅក្នុង ករណីនេះសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មនឹងត្រូវបានរំលស់លើអាយុកាលប្រើប្រាស់ នៃទ្រព្យ សកម្មដែលត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នាទៅនឹងទ្រព្យសម្បត្តិ និងបរិក្ខារ។

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ន នៃការទូទាត់ភតិសន្យាដែលមិនបាន ទូទាត់នាកាលបរិច្ឆេទ នៃការចាប់ផ្តើមភតិសន្យា ហើយត្រូវបានធ្វើអប្បបរមាដោយប្រើប្រាស់អត្រា ការប្រាក់ជាក់ស្តែងដែលមានក្នុងភតិសន្យា ឬប្រសិនបើអត្រានេះមិនអាចកំណត់បាន នោះធនាគារ ប្រើប្រាស់អត្រាការប្រាក់ជាក់ស្តែងដែលមានក្នុងភតិសន្យា ឬប្រសិនបើអត្រានេះមិនអាចកំណត់ បាន នោះធនាគារប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែមរបស់ខ្លួន។ ជាទូទៅធនាគារប្រើប្រាស់ អត្រាប្រាក់ កម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បបរមា។

ការទូទាត់ភតិសន្យារួមបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យាមានដូចខាងក្រោម៖

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៧ ភតិសន្យា (ត)

ក្នុងនាមជាកតិកៈ

- ការទូទាត់ភតិសន្យាថេរ (រួមទាំងការទូទាត់ជារូបធាតុថេរដកប្រាក់លើកទឹកចិត្តភតិសន្យាដែលត្រូវទទួល) ។
- ការបង់ប្រាក់ពិន័យសម្រាប់ការបញ្ចប់ភតិសន្យា ប្រសិនបើលក្ខខណ្ឌកំណត់ភតិសន្យានោះឆ្លុះបញ្ចាំងពីការអនុវត្តជម្រើសដើម្បីបញ្ចប់ភតិសន្យា។

បំណុលភតិសន្យាត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។
បំណុលភតិសន្យាត្រូវបានវាស់វែងជាបន្តបន្ទាប់តាមរយៈការបង្កើន នៃតម្លៃយោង ដើម្បីឆ្លុះបញ្ចាំងនូវការប្រាក់លើបំណុលភតិសន្យា (ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព) និងតាមរយៈការកាត់បន្ថយតម្លៃយោងដើម្បីឆ្លុះបញ្ចាំងនូវការទូទាត់បំណុលភតិសន្យាដែលបានធ្វើឡើង។

ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់កម្រៃទ្រព្យសកម្ម និងបំណុលភតិសន្យាសម្រាប់ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប។ ធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋានរំលស់ថេរទៅតាមរយៈពេល នៃភតិសន្យា។

៣.៨ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្នដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញ នូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ ដោយការធ្វើអប្បហារលើលំហូរសាច់ប្រាក់ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគតដោយប្រើអត្រាមុនពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាន នៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បហារដែលនៅសល់ត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញប្បទាន។

៣.៩ ដើមទុន

ភាគហ៊ុនធម្មតា គឺជាឧបករណ៍មូលធន។ ឧបករណ៍មូលធន គឺជាកិច្ចសន្យាមួយដែលបង្ហាញពីភស្តុតាងតម្លៃនៅសល់ នៃទ្រព្យសកម្មរបស់ធនាគារ បន្ទាប់ពីកាត់កងបំណុលទាំងអស់។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៩ ដើមទុន (ត)

ភាគហ៊ុនធម្មតាត្រូវបានគេកត់ត្រា ពេលដែលសាច់ប្រាក់ទទួលបាន ដោយដកចំណាយប្រតិបត្តិការ កើតឡើងដោយផ្ទាល់។ ភាគលាភលើភាគហ៊ុនធម្មតាត្រូវបាន ទទួលស្គាល់នៅក្នុងមូលធន ក្នុងគ្រា ដែលបានប្រកាស។

៣.១០ ទុនបម្រុងតាមបទបញ្ញត្តិ

ទុនបម្រុងតាមបទបញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងឱនភាពតម្លៃ នៃឥណទានដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក និង សំវិធានធនស្របតាមបទបញ្ញត្តិដោយ អនុលោមទៅតាមប្រកាសរបស់ NBC លិខិត ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និង សារាចរណែនាំលេខធ៧-០១៨-០០១ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិ- ភ័យឥណទាន និងសំវិធានធនលើឱនភាពតម្លៃសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា។

ដោយអនុលោមទៅតាមប្រកាសនេះ ធនាគារគួរធ្វើការប្រៀបធៀបសំវិធានធនដែលបានគណនា ដោយអនុលោមទៅតាមតម្រូវការខាងលើ និងការកត់ត្រារបស់ធនាគារស្របតាម ស.រ.ទ.ហ.អ.ក៖

- ក. ក្នុងករណីដែលសំវិធានធន ស្របតាមបទបញ្ញត្តិទាបជាង សំវិធានធន ដែលគណនាតាម ស.រ.ទ.ហ.អ.ក នោះធនាគារធ្វើការកត់ត្រាវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក និង
- ខ. ក្នុងករណីសំវិធានធនតាមបទបញ្ញត្តិ ខ្ពស់ជាងសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក នោះធនាគារធ្វើការកត់ត្រាសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ហើយផ្ទេរតម្លៃ ដែលខុសគ្នាពីចំណេញរក្សាទុក ឬខាតបង់ទៅទុនបម្រុងតាមបទបញ្ញត្តិ នៅក្នុងគណនីមូល ធនរបស់ភាគទុនិកនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទបញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ

៣.១១ ចំណូលការប្រាក់សុទ្ធ

ចំណូល និងចំណាយការប្រាក់ទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែង តាមរំលស់ថ្លៃ ដើម ត្រូវបានទទួលស្គាល់នៅក្នុងគណនីចំណេញ និង ខាតដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ ប្រសិទ្ធភាព (“EIR”) ។ EIR គឺជាអត្រាដែលធានានូវអប្បហារតម្លៃនៃលំហូរសាច់ប្រាក់នាពេល អនាគត ដែលបានប៉ាន់ស្មានតាមរយៈអាយុកាលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ EIR គួរតែរួម បញ្ចូលថ្លៃសេវា និងកម្រៃជើងសារទាំងអស់ដែលទទួលបាន ឬបានបង់ប្រសិនបើចំនួនច្រើនដែល ជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាពនៃថ្លៃដើមកិច្ចសន្យា និងប្រតិបត្តិការ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.១១ ចំណូលការប្រាក់សុទ្ធ (ត)

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើប្រាស់ EIR ធៀបនឹងតម្លៃយោងដុល នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពតម្លៃ (ឧទាហរណ៍៖ តាមរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុមុនពេលធ្វើការកែសម្រួលលើការខាតបង់ឥណទានរំពឹងទុក) លើកលែងតែ៖

- ការទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៅពេលដំបូង (“POCI”) ដែលអត្រាការប្រាក់ប្រសិទ្ធភាពកែតម្រូវឥណទានត្រូវបានអនុវត្តចំពោះការរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែក្រោយមកមានឱនភាពតម្លៃ (ឬដំណាក់កាលទី៣) ដែលចំណូលការប្រាក់ត្រូវ បានគណនាដោយអនុវត្ត EIR ចំពោះការរំលស់ថ្លៃដើមរបស់ពួកគេ (ឧទាហរណ៍៖ តម្លៃយោងដុលដកនឹងការបាត់បង់សំវិធានធនឥណទានរំពឹងទុក) ។

ចំណាយការប្រាក់ ត្រូវបានទទួលស្គាល់ដោយប្រើប្រាស់អត្រាការប្រាក់ ប្រសិទ្ធភាពធៀបទៅនឹងតម្លៃយោងដុលនៃបំណុលហិរញ្ញវត្ថុ។

៤. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម ស.រ.ទ.ហ.អ.ក តម្រូវឱ្យប្រើការប៉ាន់ស្មាន និងការសន្មតគណនេយ្យជាក់លាក់មួយចំនួន ដែលជះឥទ្ធិពលដល់ចំនួនទឹកប្រាក់ដែលត្រូវបានរាយការណ៍ នៃទ្រព្យសកម្ម និងបំណុល និងការបង្ហាញពីទ្រព្យសកម្ម និងបំណុលយថាហេតុនាកាលបរិច្ឆេទ នៃរបាយការណ៍ហិរញ្ញវត្ថុ និង ទឹកប្រាក់ដែលត្រូវបានរាយការណ៍នៃចំណូល និង ចំណាយក្នុងការិយបរិច្ឆេទរាយការណ៍។ ក្រុមប្រឹក្សាភិបាលក៏ត្រូវធ្វើការវិនិច្ឆ័យ ក្នុងការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ទោះបីជាការប៉ាន់ស្មាន និងការវិនិច្ឆ័យដោយផ្អែកលើចំណេះដឹង និងព្រឹត្តិការណ៍នាពេលបច្ចុប្បន្នរបស់ក្រុមប្រឹក្សាភិបាលក៏ដោយ ក៏លទ្ធផលជាក់ស្តែងអាចនឹងមានខុសគ្នា។ ផ្នែកសំខាន់ នៃការប៉ាន់ស្មាន ភាពមិនច្បាស់លាស់ និងការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តតាមគោលការណ៍គណនេយ្យដែលមានផលប៉ះពាល់ជាសារវន្ត ក្នុងការកំណត់ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖

៤.១ ការវាស់វែងពន្ធលើប្រាក់ចំណូល

ការវិនិច្ឆ័យសំខាន់ គឺចាំបាច់ក្នុងការកំណត់ការប៉ាន់ស្មានពន្ធក្នុងគ្រា និងពន្ធពន្យាព្រោះបំណុលពន្ធចុងក្រោយសម្រាប់ធនាគារមិនមានភាពច្បាស់លាស់។ នៅពេលដែលលទ្ធផលចុងក្រោយ នៃពន្ធដែលត្រូវបានកំណត់ដោយអាជ្ញាធរពន្ធដារទឹកប្រាក់បង់ពន្ធនេះអាចខុសគ្នាពីការប៉ាន់ស្មានដំបូង នៃប្រាក់ពន្ធដែលត្រូវបង់។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៤. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ (ត)

៤.១ ការវាស់វែងពន្ធលើប្រាក់ចំណូល

ចំនួនដែលខុសគ្នានោះអាចមានផលប៉ះពាល់លើពន្ធក្នុងគ្រា និងពន្ធពន្យាក្នុងគ្រាដែលបានកំណត់ ធនាគារនឹងធ្វើនិយ័តកម្មពន្ធក្នុងគ្រា ឬពន្ធពន្យាដែលពាក់ព័ន្ធនឹងកាលបរិច្ឆេទមុនៗក្នុងគ្រាបច្ចុប្បន្ន លើភាពខុសគ្នាទាំងនោះ។

ចំណាយពន្ធលើប្រាក់ចំណូលរបស់ធនាគារ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់២៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

៤.២ ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមរំលស់ថ្លៃដើម

ការខាតបង់ឥណទានរំពឹងទុក សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម តម្រូវឱ្យមានការប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈឥណទាន (ឧទាហរណ៍៖ លទ្ធភាពអតិថិជននៃការខកខានបង់ និងការខាតបង់ជាលទ្ធផល)។

ការវិនិច្ឆ័យសំខាន់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាសារវន្ត
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការថ្លឹងពាក់ព័ន្ធសម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នាក្នុងគោលបំណងដើម្បីវាស់វែង ECL។

ផលប៉ះពាល់ទៅលើសំវិធានធនទៅលើឥណទានរបស់ធនាគារ ផ្តល់ជូនអតិថិជន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់៨ នៃរបាយការណ៍ហិរញ្ញវត្ថុ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
៥. សាច់ប្រាក់ក្នុងដៃ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដុល្លារអាមេរិក	402,239	1,614,185	314,962	1,267,721
ប្រាក់រៀល	<u>37,689</u>	<u>151,246</u>	<u>49,724</u>	<u>200,139</u>
	439,928	1,765,431	364,686	1,467,860

៦. សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ-សុទ្ធ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងប្រទេសកម្ពុជា៖ ប្រាក់បញ្ញើមានកាលកំណត់	50,100,000	201,051,300	27,100,000	109,077,500
គណនីសន្សំ	16,141,333	64,775,169	17,573,336	70,732,677
គណនីចរន្ត	<u>288,353</u>	<u>1,157,161</u>	<u>318,709</u>	<u>1,282,804</u>
	66,529,686	266,983,630	44,992,045	181,092,981
ក្រៅប្រទេសកម្ពុជា៖ គណនីចរន្ត	<u>673,335</u>	<u>2,702,093</u>	<u>672,992</u>	<u>2,708,793</u>
សមតុល្យដុលជាមួយ ស្ថាប័នហិរញ្ញវត្ថុ	67,203,021	269,685,723	45,665,037	183,801,774
បូក៖ ការប្រាក់បង្ករត្រូវទទួល	<u>464,897</u>	<u>1,865,632</u>	<u>1,342,791</u>	<u>5,404,734</u>
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុតាមរយៈស្ថាប័នដើម-ដុល	67,667,918	271,551,355	47,007,828	189,206,508
ដក៖ សំវិធានធនសម្រាប់ ការខាតបង់ឱនភាពតម្លៃ	-	-	<u>(45,665)</u>	<u>(183,802)</u>
សមតុល្យជាមួយ ស្ថាប័នហិរញ្ញវត្ថុ-សុទ្ធ	<u>67,667,918</u>	<u>271,551,355</u>	<u>46,962,163</u>	<u>189,022,706</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៦. សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ-សុទ្ធ (ត)

បម្រែបម្រួលសំវិធានធនសម្រាប់ការខាតបង់ឱនភាពតម្លៃមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ខែមករា	45,665	183,802	39,357	160,773
(ការកត់បញ្ច្រាស់) សំវិធានធន ក្នុងអំឡុងការិយបរិច្ឆេទ (កំណត់សម្គាល់២២)	(45,665)	(183,162)	6,308	25,680
លម្អៀងពីការប្តូររូបិយប័ណ្ណ	=	(640)	=	(2,651)
នាថ្ងៃទី៣១ ខែធ្នូ	=	=	45,665	183,302
(ត) តាមកាលកំណត់៖				
ក្នុងរយៈពេល១ខែ	17,121,752	68,709,591	18,565,036	74,724,270
លើសពី៣ខែ ទៅ ១២ខែ	50,546,166	202,841,764	28,442,792	114,482,238
	67,667,918	271,551,355	47,007,828	189,206,508
(ខ) តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	67,497,557	270,867,696	46,962,309	189,023,294
ប្រាក់រៀល	170,361	683,659	45,519	183,214
	67,667,918	271,551,355	47,007,828	189,206,508
(គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
ប្រាក់បញ្ញើមានកាលកំណត់	3.25%-3.60%		3.00%-3.80%	
គណនីសន្សំ	0.20%-0.50%		0.20%-0.25%	
គណនីចរន្ត	គ្មាន		គ្មាន	

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៧. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (“NBC”)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	359,578	1,442,987	33,231	133,754
គណនីសម្រាប់ទូទាត់ (បាតង)	271,761	1,090,576	167,701	674,997
	631,339	2,533,563	200,932	808,751

៨. ឥណទានផ្តល់ជូនអតិថិជន-សុទ្ធ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដំណាក់កាលទី១	32,110,212	128,858,281	68,666,887	276,384,220
ដំណាក់កាលទី២	6,525,816	26,188,100	4,218,500	16,979,463
ដំណាក់កាលទី៣	33,930,345	136,162,747	17,148,652	69,023,324
	72,566,373	291,208,855	90,034,039	362,387,007
បូក៖ការប្រាក់បង្គរត្រូវទទួល	5,986,335	24,023,162	3,815,518	15,357,460
ដក៖កម្រៃសេវាឥណទាន មិនទាន់ទទួលស្គាល់	-	-	(192,555)	(775,033)
ដក៖សំវិធានធនសម្រាប់ ការខាតបង់ឱនភាពតម្លៃ	(2,994,960)	(12,018,774)	(2,252,560)	(9,066,555)
ឥណទានផ្តល់ជូនអតិថិជន-សុទ្ធ	75,557,748	303,213,243	91,404,442	367,902,879
នាថ្ងៃទី១ ខែមករា	3,815,518	15,357,460	2,358,273	9,633,545
បូក៖ចំណូលការប្រាក់ (កំណត់សម្គាល់១៧)	7,324,715	29,379,432	8,129,582	33,095,528
ដក៖ការប្រាក់ដែលបានទទួល	(5,153,898)	(20,672,285)	(6,672,337)	(27,163,084)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(41,445)	-	(208,529)
នាថ្ងៃទី៣១ ខែធ្នូ	5,986,335	24,023,162	3,815,518	15,357,460

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៨. ឥណទានផ្តល់ជូនអតិថិជន-សុទ្ធ (ត)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	2,252,560	9,066,555	1,42,334	5,891,934
សំវិធានធនអំឡុងការិយបរិច្ឆេទ (កំណត់សម្គាល់២២)	742,400	2,977,766	810,226	3,298,430
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(25,547)	-	(123,809)
នាថ្ងៃទី៣១ ខែធ្នូ	2,994,960	12,018,774	2,252,560	9,066,555

ឥណទានផ្តល់ជូនអតិថិជនដុលតាមរំលស់ថ្លៃដើមត្រូវបានវិភាគដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមកាលកំណត់៖				
ក្នុងរយៈពេល១ខែ	14,836,267	59,537,939	18,719,399	75,345,581
ពី១ខែ ទៅ ៣ខែ	7,171,993	28,781,208	10,967,654	44,144,807
ពី៣ខែ ទៅ ១២ ខែ	48,903,604	196,250,163	18,105,419	72,874,311
ពី ១ឆ្នាំ ទៅ ២ឆ្នាំ	7,640,844	30,662,707	36,002,085	144,908,393
លើសពី ២ឆ្នាំ	-	-	9,862,445	39,696,342
	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>
(ខ) តាមប្រភេទអាជីវកម្ម៖				
វិស័យសំណង់	78,552,708	315,232,017	93,657,002	376,969,434
(គ) តាមប្រភេទរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	67,409,005	270,512,337	82,994,371	334,052,343
ប្រាក់រៀល	<u>11,143,703</u>	<u>44,719,680</u>	<u>10,662,631</u>	<u>42,917,091</u>
	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>
(ឃ) តាមប្រភេទនិវាសនដ្ឋាន៖				
និវាសនជន	78,552,708	315,232,017	93,657,002	376,969,434
(ង) តាមសម្ព័ន្ធភាព៖				
អតិថិជនខាងក្រៅ	71,146,495	285,510,884	86,773,195	349,262,110
ភាគីពាក់ព័ន្ធ	7,406,213	29,721,133	6,845,069	27,551,403
ឥណទានបុគ្គលិក	-	-	38,738	155,921
	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៨. ឥណទានផ្តល់ជូនអតិថិជន-សុទ្ធ (ត)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ច) តាមប្រភេទហានិភ័យ៖				
មិនមានហានិភ័យធំ	78,552,708	315,232,017	83,602,002	336,498,058
ហានិភ័យធំ	-	-	10,055,000	40,471,376
	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>
(ឆ) តាមប្រភេទអតិថិជន៖				
ឯកបុគ្គល និងពាណិជ្ជករ	68,572,141	275,180,002	74,433,547	299,595,028
ក្រុមហ៊ុនសាជីវកម្ម	9,980,567	40,052,015	19,223,455	77,374,406
	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>
(ជ) តាមស្ថានភាពឥណទាន៖				
ដំណើរការធម្មតា	32,971,983	132,316,568	68,844,797	277,100,309
ក្រោមដំណើរការ	7,038,998	28,247,499	4,322,871	17,399,556
មិនដំណើរការ	<u>38,541,727</u>	<u>154,667,950</u>	<u>20,489,334</u>	<u>82,469,569</u>
	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>
(ឈ) តាមឥណទានមានការធានា៖				
ការធានា	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>
(ញ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
ឥណទានមានកាលកំណត់	7%-10%		5.5%-10.5%	
ឥណទានប្រើប្រាស់៖				
អតិថិជនខាងក្រៅ	7%-10%		5.5%-10.5%	
ភាគីពាក់ព័ន្ធ	9%-9.50%		6%-9%	
ឥណទានបុគ្គលិក	-		7%	

ឥណទានដែលមានការធានាត្រូវបានទ្រព្យបញ្ចាំដោយទ្រព្យសកម្មពិតរួមមានដូចជា ដីធ្លី និងអគារដែលមានប័ណ្ណកម្មសិទ្ធិជាប្លង់រឹង ឬប្លង់ទន់។

សម្រាប់ការវិភាគបន្ថែមនៃឥណទានផ្តល់ជូនអតិថិជនតាមរំលស់ថ្លៃដើម សូមមើលកំណត់សម្គាល់២៦ (ខ) នៃរបាយការណ៍ហិរញ្ញវត្ថុ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
៩. ទ្រព្យសកម្មផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បង់ទុកមុន	157,199	630,840	296,062	1,191,650
ការវិនិយោគផ្សេងៗ	25,000	100,324	25,000	100,625
ពន្ធដែលត្រូវទទួលបានផ្សេងៗ	466,699	1,872,864	149,330	601,053
	<u>648,898</u>	<u>2,604,028</u>	<u>470,392</u>	<u>1,893,328</u>

១០. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់ធានាដើមទុន	10,500,000	42,136,500	10,500,000	42,262,500
ប្រាក់បម្រុងកាតព្វកិច្ចជាដុល្លារអាមេរិក	441,000	1,769,733	901,000	3,626,525
ប្រាក់បម្រុងកាតព្វកិច្ចជាពាន់រៀល	6,305	25,302	6,286	25,301
	10,947,305	43,931,535	11,407,286	45,914,326
បូក៖ ការប្រាក់បង្គរត្រូវទទួល	54,519	218,785	69,340	279,094
	<u>11,001,824</u>	<u>44,150,320</u>	<u>11,476,626</u>	<u>46,193,420</u>

ប្រាក់តម្កល់ធានាដើមទុន ត្រូវបានតម្រូវដោយអនុលោមទៅតាមប្រកាសលេខ ធ៧-០១-១៣៦ ចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយ NBC ដែលតម្រូវឱ្យគ្រប់ធនាគារនានា រក្សាប្រាក់តម្កល់តាមបទប្បញ្ញត្តិស្មើនឹង ១០% នៃដើមទុនដែលបានចុះបញ្ជីរបស់ខ្លួន។ ប្រាក់តម្កល់នេះគឺមិនអាចយកមកប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានទេ ប៉ុន្តែអាចដកមកវិញបានលុះត្រាតែធនាគារបញ្ឈប់ប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់ធានាដើមទុននេះទទួលបានអត្រាការប្រាក់ ចន្លោះពី ១,០៣% ដល់ ១,០៦% (២០២៤៖ ១,៣១%) ក្នុងមួយឆ្នាំ។

ទុនបម្រុងកាតព្វកិច្ច ត្រូវបានតម្រូវដោយអនុលោមទៅតាមប្រកាសលេខ ធ៧-០២៣-០០៥ ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ ចេញដោយធនាគារជាតិនៃកម្ពុជា ដែលតម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា រក្សាទុនបម្រុងកាតព្វកិច្ច ដោយយោងទៅតាមកាលបរិច្ឆេទ និងអត្រាដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ តទៅ ទុនបម្រុងកាតព្វកិច្ចជាប្រភេទប្រភេទសកម្មត្រូវបានរក្សាតាមអត្រា ១២,៥%

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១០. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ (ត)

- គ្រឹះស្ថានហិរញ្ញវត្ថុគួរគប្បីត្រូវរក្សាទុនបម្រុងកាតព្វកិច្ច ជាប្រភេទប័ណ្ណក្នុងស្រុក(ប្រាក់រៀល)តាមអត្រា ៧%។

ប៉ុន្តែ នៅក្នុងលិខិតរបស់ NBC លេខ៨៧-០២៣-២៦២១ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ទុនបម្រុង កាតព្វកិច្ចជៀបនឹងប្រាក់បញ្ញើជាប្រភេទប័ណ្ណបរទេសត្រូវបានប្តូរទៅអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់មកNBC បានចេញលិខិតមួយផ្សេងៗទៀតលេខ ៨៧-០២៤-១៧១៨ ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុរក្សាប្រាក់បម្រុងកាតព្វកិច្ច តាមអត្រា ៧%រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
១១. ទ្រព្យសម្បត្តិ និង បរិក្ខារ

	គ្រឿងសង្ហារឹម និង បរិក្ខារបំពាក់	ការកែលម្អ ទ្រព្យជួល	បរិក្ខារកុំព្យូទ័រ	យានយន្ត	បរិក្ខារ ការិយាល័យ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើមនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	13,716	554,712	475,467	103,490	69,837	1,217,222
ទិញបន្ថែម	528	585,259	7,405	-	4,068	597,260
ការលុបចោល	(8,191)	(206,882)	(30,908)	(103,490)	(54,186)	(403,657)
និយ័តកម្ម	=	=	5	=	(4,233)	(4,228)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	6,053	933,089	451,969	-	15,486	1,406,597
រំលស់បង្គរ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	9,923	313,858	216,416	103,414	59,307	702,918
រំលស់ (កំណត់សម្គាល់១៩)	1,157	181,414	64,875	76	3,618	251,140
ការលុបចោល	(6,489)	(180,330)	(30,288)	(87,470)	(45,665)	(350,242)
និយ័តកម្ម	(1,758)	(31,581)	116,027	(16,020)	(7,983)	58,685
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	2,833	283,361	367,030	=	9,277	662,501
តម្លៃយោង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	3,220	649,728	84,939	=	6,209	744,096
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ពាន់រៀល)	12,922	2,607,358	340,860	=	24,917	2,986,057

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
១១. ទ្រព្យសម្បត្តិ និង បរិក្ខារ (ត)

	គ្រឿងសង្ហារឹម និង បរិក្ខារបំពាក់	ការកែលម្អ ទ្រព្យជួល	បរិក្ខារកុំព្យូទ័រ	យានយន្ត	បរិក្ខារ ការិយាល័យ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើមនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	13,275	554,712	452,156	103,490	65,845	1,189,478
ទិញបន្ថែម	<u>441</u>	-	<u>23,311</u>	-	<u>3,992</u>	<u>27,744</u>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	13,716	554,712	475,467	103,490	69,837	1,217,222
រំលស់បង្គរ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	6,547	199,660	135,700	81,705	47,910	471,522
រំលស់ (កំណត់សម្គាល់១៩)	<u>3,376</u>	<u>114,198</u>	<u>80,716</u>	<u>21,709</u>	<u>11,397</u>	<u>231,396</u>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>9,923</u>	<u>313,858</u>	<u>216,416</u>	<u>103,414</u>	<u>59,307</u>	<u>702,918</u>
តម្លៃយោង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>3,793</u>	<u>240,854</u>	<u>259,051</u>	<u>76</u>	<u>10,530</u>	<u>514,304</u>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ពាន់រៀល)	<u>15,267</u>	<u>969,437</u>	<u>1,042,681</u>	<u>306</u>	<u>42,383</u>	<u>2,070,074</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
១២. ទ្រព្យសកម្មអរូបី

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើមនាថ្ងៃទី១ ខែមករា	799,448	3,217,778	931,724	3,806,093
ទិញបន្ថែម	49,761	199,591	2,970	12,091
និយ័តកម្ម	(37,947)	(152,205)	(135,246)	(550,586)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(9,570)	-	(49,820)
នាថ្ងៃទី៣១ ខែធ្នូ	811,262	3,255,594	799,448	3,217,778
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	365,544	1,471,314	359,184	1,467,267
រំលស់ (កំណត់សម្គាល់១៩)	109,017	437,267	141,606	576,478
និយ័តកម្ម	(43,162)	(173,123)	(135,246)	(550,586)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(4,254)	-	(21,845)
នាថ្ងៃទី៣១ ខែធ្នូ	431,399	1,731,204	365,544	1,471,314
តម្លៃយោងនាថ្ងៃទី៣១ ខែធ្នូ	379,863	1,524,390	433,904	1,746,464

១៨. ភតិសន្យា

ធនាគារមានភតិសន្យាលើការជួលចំនួនបួនទីតាំង ដែលមួយទីតាំង ជាទីស្នាក់ការកណ្តាលរបស់ខ្លួន និង បីទីតាំងទៀតជាសាខាធនាគារ។ កិច្ចសន្យាជួលជាធម្មតាត្រូវបានធ្វើឡើងសម្រាប់រយៈពេលដែលមានកាលកំណត់ចាប់ពី៣ឆ្នាំ ទៅដល់ ៥ឆ្នាំ។

ព័ត៌មានលម្អិតអំពីភតិសន្យាដែលធនាគារជាភតិកៈ ត្រូវបានបង្ហាញដូចខាងក្រោម។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៣. ភតិសន្យា (ត)

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើមនាថ្ងៃទី១ ខែមករា	952,105	3,832,223	863,989	3,529,395
ជួលបន្ថែម	519,170	2,082,391	88,116	358,720
ការបញ្ចប់ភតិសន្យាមុនកាលកំណត់	(114,245)	(458,237)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(10,616)	-	(55,892)
នាថ្ងៃទី៣១ ខែធ្នូ	<u>1,357,030</u>	<u>5,445,761</u>	<u>952,105</u>	<u>3,832,223</u>
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	591,286	2,379,927	347,450	1,419,333
រំលស់ (កំណត់សម្គាល់១៩)	333,252	1,336,674	243,836	992,656
ការបញ្ចប់ភតិសន្យាមុនកាលកំណត់	(89,492)	(358,952)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(6,609)	-	(32,062)
នាថ្ងៃទី៣១ ខែធ្នូ	<u>835,046</u>	<u>3,351,040</u>	<u>591,286</u>	<u>2,379,927</u>
តម្លៃយោងនាថ្ងៃទី៣១ ខែធ្នូ	<u>521,984</u>	<u>2,094,722</u>	<u>360,819</u>	<u>1,452,296</u>

បំណុលភតិសន្យា

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	349,531	1,402,668	157,135	632,468
រយៈពេលវែង	<u>234,864</u>	<u>942,509</u>	<u>224,283</u>	<u>902,739</u>
	<u>584,395</u>	<u>2,345,177</u>	<u>381,418</u>	<u>1,535,207</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
១៣. ភតិសន្យា (ត)

បម្រែបម្រួលនៃបំណុលភតិសន្យា ត្រូវបានបង្ហាញដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	381,418	1,535,207	533,327	2,178,641
ជួលបន្ថែម	519,170	2,082,391	88,116	358,720
ការប្រាក់ក្នុងអំឡុងការិយបរិច្ឆេទ (កំណត់សម្គាល់១៨)	42,398	170,058	24,995	101,754
ការទូទាត់សង	(330,698)	(1,326,429)	(265,020)	(1,078,897)
ការបញ្ចប់ភតិសន្យាមុនកាល កំណត់	(27,893)	(111,879)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(4,171)	-	(25,011)
នាថ្ងៃទី៣១ ខែធ្នូ	<u>584,395</u>	<u>2,345,177</u>	<u>381,418</u>	<u>1,535,207</u>

១៨. ប្រាក់បញ្ញើពីអតិថិជន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីសន្សំ	3,115,251	12,501,502	3,284,649	13,220,712
ប្រាក់បញ្ញើមានកាលកំណត់	1,749,879	7,022,264	811,488	3,266,239
គណនីចរន្ត	<u>30,581</u>	<u>122,722</u>	<u>38,388</u>	<u>154,512</u>
	4,895,711	19,646,488	4,134,525	16,641,463
បូក៖ ការប្រាក់បង្ករត្រូវទូទាត់	<u>35,680</u>	<u>143,184</u>	<u>26,405</u>	<u>106,279</u>
	<u>4,931,391</u>	<u>19,789,672</u>	<u>4,160,930</u>	<u>16,747,742</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
១៤. ប្រាក់បញ្ញើពីអតិថិជន (ត)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	26,405	106,279	98,977	404,321
បូក៖ ចំណាយការប្រាក់ (កំណត់សម្គាល់១៨)	92,919	372,698	164,557	669,912
ដក៖ ការប្រាក់បានបង់	(83,644)	(335,496)	(237,129)	(965,352)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(297)	-	(2,602)
នាថ្ងៃទី៣១ ខែធ្នូ	35,680	143,184	26,405	106,279

ប្រាក់បញ្ញើពីអតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ក) តាមកាលកំណត់៖				
ក្នុងរយៈពេល១ខែ	3,273,040	13,134,710	3,535,644	14,230,967
ពី១ខែ ទៅ៣ខែ	328,135	1,316,805	200,833	808,353
លើសពី៣ខែ ទៅ១២ខែ	1,330,216	5,338,157	424,453	1,708,422
	<u>4,931,391</u>	<u>19,789,672</u>	<u>4,160,930</u>	<u>16,747,742</u>
(ខ) តាមប្រភេទអតិថិជន៖				
ឯកបុគ្គល	2,626,315	10,539,402	1,515,363	6,099,336
សហគ្រាសពាណិជ្ជ	2,291,378	9,195,300	2,631,891	10,593,361
ស្ថាប័នហិរញ្ញវត្ថុ	13,698	54,970	13,676	55,045
	<u>4,931,391</u>	<u>19,789,672</u>	<u>4,160,930</u>	<u>16,747,742</u>
(គ) តាមសម្ព័ន្ធភាព៖				
អតិថិជនខាងក្រៅ	2,756,226	11,060,735	1,538,507	6,192,490
ភាគីពាក់ព័ន្ធ	<u>2,175,165</u>	<u>8,728,937</u>	<u>2,622,423</u>	<u>10,555,252</u>
	<u>4,931,391</u>	<u>19,789,672</u>	<u>4,160,930</u>	<u>16,747,742</u>
(ឃ) តាមនិវាសនដ្ឋាន៖				
និវាសនជន	4,917,764	19,734,987	4,160,140	16,744,564
អនិវាសនជន	<u>16,627</u>	<u>54,685</u>	<u>790</u>	<u>3,178</u>
	<u>4,931,391</u>	<u>19,789,672</u>	<u>4,160,930</u>	<u>16,747,742</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
១៤. ប្រាក់បញ្ញើពីអតិថិជន (ត)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ង) តាមរូបិយប័ណ្ណ៖ ដុល្លារអាមេរិក	4,913,190	19,716,631	4,151,409	16,709,421
ប្រាក់រៀល	<u>18,201</u>	<u>73,041</u>	<u>9,521</u>	<u>38,321</u>
	<u>4,931,391</u>	<u>19,789,672</u>	<u>4,160,930</u>	<u>16,747,742</u>
(ច) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖ គណនីសន្សំ	0.5%-1%		0.5%-1%	
ប្រាក់បញ្ញើមានកាលកំណត់	5%-6%		4%-6%	
គណនីចរន្ត	គ្មាន		គ្មាន	

១៥. ដើមទុន

2025 និង 2024		
	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនធម្មតា បោះផ្សាយ និងទូទាត់ ពេញលេញ នាថ្ងៃទី១ ខែមករា/ថ្ងៃទី៣១ ខែធ្នូ	<u>105,000,000</u>	<u>420,000,000</u>

ព័ត៌មានលម្អិតអំពីរចនាសម្ព័ន្ធភាគទុនិកមានដូចខាងក្រោម៖

ភាគហ៊ុនធម្មតាដែលចុះបញ្ជី និងបោះផ្សាយ មានតម្លៃចារឹក ១ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន 2025 និង 2024			
	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ ដុល្លារអាមេរិក	%
ភាគទុនិក			
Booyoung Housing Co; Ltd.	<u>105,000,000</u>	<u>420,000,000</u>	<u>100</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៦. ទុនបម្រុងតាមបទបញ្ញត្តិ

ទុនបម្រុងតាមបទបញ្ញត្តិ សំដៅដល់គម្លាតខុសគ្នារវាងសំវិធានធន លើការខាតបង់ឱនភាពតម្លៃ ដោយអនុលោមទៅតាម ស.វ.ទ.ហ.អ.ក និង សំវិធានធនតាមបទបញ្ញត្តិដោយអនុលោមទៅតាម NBC។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	18,279,266	74,561,666	10,483,883	42,826,662
ការផ្ទេរពីចំណេញរក្សាទុក	<u>11,399,405</u>	<u>45,723,013</u>	<u>7,795,383</u>	<u>31,735,004</u>
នាថ្ងៃទី៣១ ខែធ្នូ	<u>29,678,671</u>	<u>120,284,679</u>	<u>18,279,266</u>	<u>74,561,666</u>

ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងដែលពាក់ព័ន្ធទៅនឹងសំវិធានធនលើឱនភាពតម្លៃ ក្នុងអំឡុងការិយបរិច្ឆេទ នៅពេលដែលសំវិធានធនតម្រូវដោយ NBC ខ្ពស់ជាង ស.វ.ទ.ហ.អ.ក។

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឱនភាពតម្លៃទៅលើបរិក្ខារឥណទានតម្រូវដោយ NBC	32,673,631	131,119,281	20,577,491	82,824,401
ការខាតបង់ឱនភាពតម្លៃទៅលើឧបករណ៍ហិរញ្ញវត្ថុស្របតាមស.វ.ទ.ហ.អ.ក	(2,994,960)	(12,018,774)	(2,298,225)	8,882,753
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	<u>1,184,172</u>	-	<u>987,621</u>
នាថ្ងៃទី៣១ ខែធ្នូ	29,678,671	120,284,679	18,279,266	74,561,666
នាថ្ងៃទី១ ខែមករា	<u>(18,279,266)</u>	<u>(74,561,666)</u>	<u>(10,483,883)</u>	<u>(42,826,662)</u>
ការផ្ទេរពីចំណេញរក្សាទុក	<u>11,399,405</u>	<u>45,723,013</u>	<u>7,795,383</u>	<u>31,735,004</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១៦. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

យោងទៅតាមប្រកាសលេខ៧៣ នៃប្រកាសលេខ៨៧-០១៧-៣៤៤ ប្រ.ក ស្តីពីចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសំវិធានធនលើឱនភាពតម្លៃ ក្នុងករណីកម្រិតសំវិធានធន ដែលគណនាតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងប្រកាសខ្ពស់ជាងកម្រិតសំវិធានធនដែលគណនាតាម ស.វ.ទ.ហ.អ.ក ធនាគារត្រូវកត់ត្រាសំវិធានធនដែលគណនាតាម សរទហអក ហើយត្រូវផ្ទេរចំនួនខុសគ្នាពីចំណេញរក្សាទុក ឬខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិនៅក្នុងមូលធនរបស់ភាទុនិកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

១៧. ចំណូលការប្រាក់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ជូនអតិថិជន (កំណត់សម្គាល់៨)	7,324,715	29,379,432	8,129,582	33,095,528
សមតុល្យជាមួយស្ថាប័ន ហិរញ្ញវត្ថុ	1,879,755	7,539,697	1,753,736	7,139,460
សមតុល្យជាមួយ NBC	<u>109,523</u>	<u>439,297</u>	<u>136,695</u>	<u>556,485</u>
	<u>9,313,993</u>	<u>37,358,426</u>	<u>10,020,013</u>	<u>40,791,473</u>

១៨. ចំណាយការប្រាក់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើពីអតិថិជន (កំណត់សម្គាល់១៤)	92,919	372,698	164,557	669,912
បំណុលភតិសន្យា (កំណត់សម្គាល់១៣)	<u>42,398</u>	<u>170,058</u>	<u>24,995</u>	<u>101,754</u>
	<u>135,317</u>	<u>542,756</u>	<u>189,552</u>	<u>771,666</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
១៩. រំលស់លើទ្រព្យសកម្មរូបី និងទ្រព្យសកម្មអរូបី

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់១៣)	333,252	1,336,674	243,836	992,656
រំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់១៣)	251,140	1,007,322	231,396	942,013
រំលស់លើទ្រព្យសកម្មអរូបី (កំណត់សម្គាល់១២)	<u>109,017</u>	<u>437,267</u>	<u>141,606</u>	<u>576,478</u>
	<u>693,409</u>	<u>2,781,263</u>	<u>616,838</u>	<u>2,511,147</u>

២០. ចំណាយលើបុគ្គលិក

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រាក់បៀវត្សរ៍	553,251	2,219,090	609,699	2,482,085
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	<u>126,019</u>	<u>505,462</u>	<u>139,906</u>	<u>569,557</u>
	<u>679,270</u>	<u>2,724,552</u>	<u>749,605</u>	<u>3,051,642</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២១. ចំណាយប្រតិបត្តិការផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការបរិច្ចាគសប្បុរសធម៌ (*)	2,010,000	8,062,110	-	-
កម្រៃអាជ្ញាប័ណ្ណ និងប៉ាកង់	120,207	482,150	118,819	483,712
ចំណាយលើការទំនាក់ទំនង	111,840	448,590	84,923	345,722
ចំណាយលើការជួសជុល និងថែទាំ	93,013	373,075	10,772	43,853
ចំណាយលើសេវាសន្តិសុខ	49,145	197,121	46,429	189,012
ចំណាយលើទឹកភ្លើង	46,305	185,729	41,166	167,587
ចំណាយលើការធ្វើដំណើរ	36,220	145,278	40,722	165,779
ចំណាយលើសម្ភារៈការិយាល័យ	33,370	133,847	15,935	64,871
ចំណាយលើការជួលរយៈពេលខ្លី	33,240	133,326	27,960	113,825
កម្រៃសេវាផ្នែកច្បាប់ និងវិជ្ជាជីវៈ	31,230	125,264	60,400	245,888
កម្រៃសមាជិកភាព និងការចុះឈ្មោះ	21,429	85,952	18,905	76,962
ចំណាយលើទីផ្សារ	4,860	19,493	5,906	24,043
ចំណាយធានារ៉ាប់រង	2,306	9,249	2,960	12,050
ចំណាយពន្ធផ្សេងៗ	50,385	202,094	55,247	224,911
ចំណាយផ្សេងៗ	<u>139,742</u>	<u>560,506</u>	<u>28,468</u>	<u>115,894</u>
	<u>2,783,292</u>	<u>11,163,784</u>	<u>558,612</u>	<u>2,274,109</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២១. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

(*) រួមបញ្ចូលក្នុងចំណាយលើការបរិច្ចាគសប្បុរសធម៌មានទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក ត្រូវបានបរិច្ចាគជូនដល់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (“ស.គ.យ.ត”) ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ និងការថែទាំសុខភាពប្រជាជននៅក្នុងប្រទេសកម្ពុជា ស្របពេលនឹងជម្លោះព្រំដែន។

២២. ការខាតបង់ឱនភាពតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការខាតបង់សំវិធានធនសម្រាប់ ECL - សុទ្ធ ឥណទានផ្តល់ជូនអតិថិជន (កំណត់សម្គាល់ ៨)	742,400	2,977,766	810,226	3,298,430
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ (កំណត់សម្គាល់ ៦)	(45,665)	(183,162)	6,308	25,680
	<u>696,735</u>	<u>2,794,604</u>	<u>816,534</u>	<u>3,324,110</u>

២៣. ពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល/ចំណាយពន្ធអប្បបរមា

ដោយអនុលោមទៅតាមច្បាប់ស្តីពីសារពើពន្ធ នៃប្រទេសកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូលតាម អត្រា២០%នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាតាមអត្រា ១%នៃចំណូលដុលដោយយកតម្លៃណាមួយដែលខ្ពស់ជាង។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៣. ពន្ធលើប្រាក់ចំណូល (ត)

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធអប្បបរមា	<u>95,140</u>	<u>381,607</u>	<u>103,796</u>	<u>422,554</u>
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	-	-	-	-
សំវិធានធនលើសនៃពន្ធក្នុងគ្រា កាលពីការិយបរិច្ឆេទមុន	-	-	(115,299)	(469,382)
ចំណាយពន្ធពន្យារ	<u>1,306,010</u>	<u>5,238,406</u>	<u>1,162,891</u>	<u>4,734,129</u>
ចំណាយពន្ធលើប្រាក់ចំណូល	<u>1,306,010</u>	<u>5,238,406</u>	<u>1,047,592</u>	<u>4,264,747</u>

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលដែលត្រូវបានគណនាដោយផ្អែកតាមអត្រាពន្ធផ្លូវការ ធៀបទៅនឹងចំណាយពន្ធលើប្រាក់ចំណូលរបស់ធនាគារ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	4,430,847	17,772,128	7,344,617	29,899,936
គណនាដោយប្រើប្រាស់អត្រាពន្ធ២០%	886,169	3,554,426	1,468,923	5,979,987
ផលប៉ះពាល់នៃចំណាយមិនអាចកាត់កងបាន	419,841	1,683,980	-	-
សំវិធានធនលើសនៃពន្ធក្នុងគ្រា កាលពីការិយបរិច្ឆេទមុន	-	-	(115,299)	(469,382)
ពន្ធពន្យារមិនបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗ	=	=	(306,032)	(1,245,858)
ចំណាយពន្ធលើប្រាក់ចំណូល	<u>1,306,010</u>	<u>5,238,406</u>	<u>1,047,592</u>	<u>4,264,747</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៣. ពន្ធលើប្រាក់ចំណូល (ត)

(ខ) បំណុលពន្ធពន្យា-សុទ្ធ

ទ្រព្យសកម្ម/(បំណុល)ពន្ធពន្យារួមមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យា	1,635,774	6,564,361	351,200	1,413,580
បំណុលពន្ធពន្យា	(6,069,779)	(24,358,023)	(3,479,195)	(14,003,760)
បំណុលពន្ធពន្យា-សុទ្ធ	(4,434,005)	(17,793,662)	(3,127,995)	(12,590,180)
ទ្រព្យសកម្មពន្ធពន្យា៖ ទ្រព្យសម្បត្តិ និងបរិក្ខារ	9,311	37,365	-	-
ទ្រព្យសកម្មអរូបី	579	2,324	-	-
បំណុលភតិសន្យា	116,879	469,035	76,284	307,043
ខាតយោង	1,509,005	6,055,637	274,916	1,106,537
	1,635,774	6,564,361	351,200	1,413,580
បំណុលពន្ធពន្យា៖ ទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	(8,820)	(35,501)
សិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្ម	(104,397)	(418,945)	(72,164)	(290,460)
ការខាតបង់ឱនភាពតម្លៃ	(5,692,214)	(22,842,855)	(3,398,211)	(13,677,799)
ប្រាក់ចំណូលផ្សេងទៀត-ភាពខុសគ្នានៃពេលវេលា	(273,168)	(1,096,223)	-	-
	(6,069,779)	(24,358,023)	(3,479,195)	(14,003,760)
បំណុលពន្ធពន្យា-សុទ្ធ	(4,434,005)	(17,793,662)	(3,127,995)	(12,590,180)

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៣. ពន្ធលើប្រាក់ចំណូល (ត)

(ខ) បំណុលពន្ធពន្យា-សុទ្ធ(ត)

បម្រែបម្រួលនៃបំណុលពន្ធពន្យាសុទ្ធរួមមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	(3,127,995)	(12,590,180)	(1,965,104)	(8,027,450)
ទទួលស្គាល់ក្នុងចំណេញឬខាត	(1,306,010)	(5,238,406)	(1,162,891)	(4,680,636)
លម្អៀងពីការប្តូររូបិយប័ណ្ណ	=	(2,574)	=	117,906
នៅថ្ងៃទី៣១ ខែធ្នូ	<u>(4,434,005)</u>	<u>(17,793,662)</u>	<u>(3,127,995)</u>	<u>(12,590,180)</u>

២៤. ភាគីពាក់ព័ន្ធ

(ក) ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលស្ថិតក្រោមក្រុមហ៊ុនមេតែមួយ៖				
ចំណូលការប្រាក់	677,657	2,718,082	522,268	2,126,155
ចំណាយការប្រាក់	2,805	11,251	2,784	11,332
ការបែងចែកចំណាយផ្សេងៗ	<u>236,844</u>	<u>949,981</u>	<u>120,000</u>	<u>488,520</u>
	<u>917,306</u>	<u>3,679,314</u>	<u>645,052</u>	<u>2,626,007</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៤. ភាគីពាក់ព័ន្ធ (ត)

(ខ) សមតុល្យរបស់ភាគីពាក់ព័ន្ធ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ជូនក្រុមហ៊ុនបុត្រ សម្ព័ន្ធដែលស្ថិតក្រោមក្រុមហ៊ុន មេតែមួយ៖				
កាំម៉ិនតែល	2,586,470	10,379,504	2,582,466	10,394,425
សៀមរាប ប៊ូយ៉ុងស៊ីស៊ី ខុអិលធីឌី	2,524,770	10,131,902	1,944,674	7,827,313
ប៊ូយ៉ុង ខ្មែរ II ខុអិលធីឌី	<u>2,059,195</u>	<u>8,263,550</u>	<u>2,052,547</u>	<u>8,261,502</u>
ប៊ូយ៉ុង ខ្មែរ ខុអិលធីឌី	<u>235,778</u>	<u>946,177</u>	<u>265,382</u>	<u>1,068,163</u>
	<u>7,406,213</u>	<u>29,721,133</u>	<u>6,845,069</u>	<u>27,551,403</u>
ប្រាក់បញ្ញើពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលស្ថិតក្រោមក្រុមហ៊ុនមេតែ មួយ៖				
ប៊ូយ៉ុងខ្មែរ II ខុអិលធីឌី	978,617	3,927,191	1,343,625	5,408,091
សៀមរាប ប៊ូយ៉ុងស៊ីស៊ី ខុអិលធីឌី	949,058	3,808,570	75	302
សាខាក្រុមហ៊ុន ប៊ូយ៉ុង ហៅស៊ីង	<u>154,404</u>	<u>619,623</u>	<u>101,765</u>	<u>409,604</u>
កាំម៉ិនតែល	<u>39,574</u>	<u>158,810</u>	<u>47,465</u>	<u>191,047</u>
គណៈគ្រប់គ្រងសំខាន់ៗ	44,551	178,783	59,200	238,280
ប៊ូយ៉ុង ខ្មែរ ខុអិលធីឌី	<u>8,961</u>	<u>35,960</u>	<u>1,070,293</u>	<u>4,307,928</u>
	<u>2,175,165</u>	<u>8,728,937</u>	<u>2,622,423</u>	<u>10,555,252</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៤. ភាគីពាក់ព័ន្ធ (ត)

(ត) លាភការរបស់គណៈគ្រប់គ្រងសំខាន់ៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ	<u>194,116</u>	<u>778,598</u>	<u>203,873</u>	<u>829,967</u>

គណៈគ្រប់គ្រងសំខាន់ៗគឺត្រូវបានកំណត់ថាជាគណៈគ្រប់គ្រងរបស់ធនាគារដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារដោយផ្ទាល់ ឬ ដោយប្រយោល។

២៥. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់៥)	439,928	1,765,431	364,686	1,467,860
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ (កំណត់សម្គាល់៦)	67,667,918	271,551,355	47,007,828	189,206,508
សមតុល្យជាមួយ NBC (កំណត់សម្គាល់៧)	<u>631,339</u>	<u>2,533,563</u>	<u>200,932</u>	<u>808,751</u>
	68,739,185	275,850,349	47,573,446	191,483,119
ដក៖ ប្រាក់បញ្ញើមានកាលកំណត់លើសពី ៣ខែ (កំណត់សម្គាល់៦ (ក))	<u>(50,546,166)</u>	<u>(202,841,764)</u>	<u>(28,442,792)</u>	<u>(114,482,238)</u>
	<u>18,193,019</u>	<u>73,008,585</u>	<u>19,130,654</u>	<u>77,000,881</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសន្ទនីយភាព

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ព្រមទាំងគោលដៅ គោលការណ៍ណែនាំ និងវិធានការណ៍របស់ធនាគារដើម្បីវាស់វែង និងគ្រប់គ្រងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងដើមទុនរបស់ធនាគារ។

(ខ) ហានិភ័យឥណទាន

ធនាគារប្រឈមនឹងហានិភ័យឥណទាន ដែលជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដល់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកិច្ចសន្យា។ ហានិភ័យឥណទានគឺជាហានិភ័យដែលមានសារៈសំខាន់ជាងគេបំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ភាគច្រើន នៃហានិភ័យឥណទានកើតឡើងពីសកម្មភាព នៃឥណទានផ្តល់ជូនអតិថិជន និង សមតុល្យជាមួយធនាគារផ្សេងៗ។ ឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការក៏មានហានិភ័យឥណទានដែរដូចជាកិច្ចសន្យាឥណទាន ។ ការគ្រប់គ្រងហានិភ័យឥណទានត្រូវបានធ្វើឡើងដោយគណៈកម្មាធិការហានិភ័យ និងអនុលោមភាពរបស់ធនាគារ។

សកម្មភាព នៃការផ្តល់ឥណទាន ត្រូវបានធ្វើឡើងដោយស្របទៅតាមគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាការសម្រេចបាននូវគោលបំណងជាទូទៅនៅក្នុងផ្នែកកម្ចី មានន័យថាត្រូវសម្រេចបានឱ្យនូវផលប៉ុន្តែឥណទាន ឥណទានល្អនឹងរឹងមាំហើយអាចកាត់បន្ថយ និងគ្រប់គ្រងហានិភ័យឥណទានបាន។ គោលការណ៍ឥណទានរួមមានគោលការណ៍ក្នុងការផ្តល់ឥណទានគោលការណ៍ស្តីពីវត្ថុឥណទានគោលការណ៍ស្តីពីវត្ថុបញ្ចាំ ព្រមទាំងដំណើរការ និងនីតិវិធីអនុម័តឥណទាន ដើម្បីធានានូវអនុលោមភាពតាមគោលការណ៍ណែនាំរបស់ NBC អតិថិជនដែលមានគណនីលើសពីមួយត្រូវមានការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់។ ធនាគារតាមដានយ៉ាងយកចិត្តទុកដាក់អំពីការប្រមូលផ្តុំហានិភ័យឥណទាន ទៅតាមប្រភេទអាជីវកម្ម។

លក្ខណៈវិនិច្ឆ័យបន្ថែមទៀតក្នុងការអនុម័តឥណទានឱ្យអតិថិជនក៏ត្រូវបានដាក់ឱ្យអនុវត្តចំពោះផ្នែកដែលមានហានិភ័យជាក់លាក់ផងដែរ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន(ត)

(១) ការវាស់ហានិភ័យឥណទាន

ធនាគារ វាយតម្លៃលទ្ធភាព នៃការខកខានមិនបានសងបំណុលរបស់អ្នកខ្ចីប្រាក់ជាឯកត្តជន ដោយផ្ដោតលើការព្យាករណ៍ប្រាក់ចំណេញ និងលំហូរសាច់ប្រាក់របស់អ្នកខ្ចីប្រាក់។ គណៈកម្មាធិការហានិភ័យ និងអនុលោមភាពទទួលខុសត្រូវក្នុងការអនុម័តផ្តល់ឥណទានផ្តល់ជូនអតិថិជន (២) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានដល់ឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ គ្រប់គ្រង កម្រិត និង ត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលវាត្រូវបានរក ឃើញធនាគារប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលត្រូវបានអនុវត្តទូទៅក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយ ដាក់ទ្រព្យបញ្ចាំឥណទានអតិថិជន ។ ធនាគារធ្វើការវាយតម្លៃ អំពីលំហូរសាច់ប្រាក់របស់អតិថិជន ម្នាក់ៗដើម្បីធានាបាននូវសមត្ថភាពក្នុងការសងប្រាក់របស់ពួកគេ។

(៣) ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការឥណទានសម្រាប់ធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ នាយកដ្ឋានឥណទានដោយឡែកត្រូវវាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

តារាងខាងក្រោមបង្ហាញពីការប្រឈមអតិបរមា លើហានិភ័យឥណទានរបស់ធនាគារលើឧបករណ៍ ហិរញ្ញវត្ថុក្នុងតារាងតុល្យការ និងក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទានស្មើ នឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមអតិបរមាលើហានិភ័យឥណទាន គឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៣) ការប្រមូលផ្តុំហានិភ័យ

ប្រភេទនៃទំហំហានិភ័យឥណទាន

តម្លៃយោង				
	ទំហំហានិភ័យឥណទាន អតិបរមា ដុល្លារអាមេរិក	ទំហំហានិភ័យឥណទាន អតិបរមា ពាន់រៀល	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មាន ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %
ធាតុនានាក្នុងតារាងតុល្យការ (ថ្ងៃទី៣១ ១២ ២០២៥) សាច់ប្រាក់ក្នុងដៃ	439,928	1,765,431	-	100
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ-សុទ្ធ	67,667,918	271,551,355	-	100
សមតុល្យជាមួយ NBC	631,339	2,533,563	-	100
ឥណទានផ្តល់ជូនអតិថិជន	78,552,708	315,232,017	100	-
ទ្រព្យសកម្មផ្សេងៗ (មិនរាប់បញ្ចូល ចំណាយបង់មុន និងពន្ធត្រូវទទួលបានផ្សេងៗ)	25,000	100,325	-	100
ប្រាក់តម្កល់តាមបទបញ្ញត្តិ	11,001,824	44,150,320	-	100
	<u>158,318,717</u>	<u>635,333,011</u>		

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៣) ការប្រមូលផ្តុំហានិភ័យ

ប្រភេទនៃទំហំហានិភ័យឥណទាន

តម្លៃយោង				
	ទំហំហានិភ័យឥណទាន អតិបរមា ដុល្លារអាមេរិក	ទំហំហានិភ័យឥណទាន អតិបរមា ពាន់រៀល	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មាន ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %
ធាតុនានាក្នុងតារាងតុល្យការ(នាថ្ងៃទី៣១ ១២ ២០២៤)				
សាច់ប្រាក់ក្នុងដៃ	364,686	1,467,860	-	100
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ-សុទ្ធ	47,007,828	189,206,508	-	100
សមតុល្យជាមួយ NBC	200,932	808,751	-	100
ឥណទានផ្តល់ជូនអតិថិជន	93,657,002	376,969,433	100	-
ទ្រព្យសកម្មផ្សេងៗ(មិនរាប់បញ្ចូល ចំណាយបង់មុន និងពន្ធត្រូវទទួលបានផ្សេងៗ)	25,000	100,625	-	100
ប្រាក់តម្កល់តាមបទបញ្ញត្តិ	<u>11,476,626</u>	<u>46,193,420</u>	-	100
	<u>152,732,074</u>	<u>614,746,597</u>		

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៣) ការប្រមូលផ្តុំហានិភ័យ

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម ត្រូវបានវិភាគដោយប្រើប្រាស់សមតុល្យដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដូចខាងក្រោម៖

	សាច់ប្រាក់ក្នុងដៃ	សមតុល្យជាមួយ ស្ថាប័នហិរញ្ញវត្ថុ	សមតុល្យជាមួយ NBC	ឥណទានផ្តល់ជូន អតិថិជន	ទ្រព្យសកម្មផ្សេងៗ (មិនរាប់បញ្ចូល ចំណាយបង់មុននិង ពន្ធត្រូវទទួលបាន ផ្សេងៗ)	ប្រាក់តម្កល់តាមបទ បញ្ញត្តិ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ១២ ២០២៥	-	-	-	78,552,708	-	-	78,552,708
ធនាគារ	-	67,667,918	631,339	-	-	11,001,824	79,301,081
ប្រភេទផ្សេងៗ	<u>439,928</u>	<u>-</u>	<u>-</u>	<u>-</u>	<u>25,000</u>	<u>-</u>	<u>464,928</u>
ជាដុល្លារអាមេរិក	<u>439,928</u>	<u>67,667,918</u>	<u>631,339</u>	<u>78,552,708</u>	<u>25,000</u>	<u>11,001,824</u>	<u>158,318,717</u>
ជាពាន់រៀល	<u>1,765,431</u>	<u>271,551,355</u>	<u>2,533,563</u>	<u>315,232,017</u>	<u>100,325</u>	<u>44,150,320</u>	<u>635,333,011</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៣) ការប្រមូលផ្តុំហានិភ័យ

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម ត្រូវបានវិភាគដោយប្រើប្រាស់សមតុល្យដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដូចខាងក្រោម៖

	សាច់ប្រាក់ក្នុងដៃ	សមតុល្យជាមួយ ស្ថាប័នហិរញ្ញវត្ថុ	សមតុល្យជាមួយ NBC	ឥណទានផ្តល់ជូន អតិថិជន	ទ្រព្យសកម្មផ្សេងៗ (មិនរាប់បញ្ចូល ចំណាយបង់មុននិង ពន្ធត្រូវទទួលបាន ផ្សេងៗ)	ប្រាក់តម្កល់តាមបទ បញ្ញត្តិ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ១២ ២០២៤	-	-	-	93,657,002	-	-	93,657,002
ធនាគារ	-	47,007,828	200,932	-	-	11,476,626	58,685,386
ប្រភេទផ្សេងៗ	364,686	-	-	-	25,000	-	389,686
ជាដុល្លារអាមេរិក	364,686	47,007,828	200,932	93,657,002	25,000	11,476,626	152,732,074
ជាពាន់រៀល	1,467,861	189,206,508	808,751	376,969,434	100,625	46,193,420	614,746,597

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៣) ការប្រមូលផ្តុំហានិភ័យ

ការប្រមូលផ្តុំហានិភ័យវិភាគតាមរូបិយប័ណ្ណ និងសនដ្ឋាន ទំហំហានិភ័យ និងស្ថានភាពនៃឥណទាន ផ្តល់ជូនអតិថិជនមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តាមរូបិយប័ណ្ណ៖				
ដុល្លារអាមេរិក	67,409,005	270,512,337	82,994,371	334,052,343
ប្រាក់រៀល	<u>11,143,703</u>	<u>44,719,680</u>	<u>10,662,631</u>	<u>42,917,091</u>
	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>
តាមនិវាសនដ្ឋាន៖				
និវាសនជន	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>
តាមទំហំហានិភ័យ៖				
មិនមែនជាហានិភ័យទំហំធំ	78,552,708	315,232,017	83,602,002	336,498,058
ហានិភ័យទំហំធំ	=	=	<u>10,055,000</u>	<u>40,471,376</u>
	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>
វិភាគតាមស្ថានភាព				
ឥណទាន៖				
រៀបចំឡើងវិញ	44,574,345	178,876,845	32,946,288	132,608,810
មិនរៀបចំឡើងវិញ	<u>33,978,363</u>	<u>136,355,172</u>	<u>60,710,714</u>	<u>244,360,624</u>
	<u>78,552,708</u>	<u>315,232,017</u>	<u>93,657,002</u>	<u>376,969,434</u>

រូបិយប័ណ្ណ

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ NBC បានចេញសេចក្តីប្រកាសលេខ ធ៧-០១៦-៣៣៤ ស្តីពីការផ្តល់ឥណទានជារូបិយប័ណ្ណជាតិរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដោយតម្រូវឱ្យស្ថាប័នទាំងអស់រក្សាប្រាក់កម្ចីជារូបិយប័ណ្ណជាតិ (ប្រាក់រៀល) យ៉ាងតិចណាស់១០%នៃផលប៉ុន្តែឥណទានសរុប។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៤) ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមអតិបរមារបស់ធនាគារលើហានិភ័យឥណទាន គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺជាចំនួនទឹកប្រាក់ដែលបានធានាកិច្ចសន្យាផ្តល់ឱ្យការទទួលយក ឬ ការយល់ព្រមហានិភ័យ ដែលទំនងជាអាចកើតឡើងប្រហែលជាស្ថិតក្នុងកម្រិតទាបជាងមុន ដោយសារតែការកាត់កងលើទ្រព្យបញ្ចាំ ឥណទានដែលបានធានា និងសកម្មភាពផ្សេងទៀតដែលត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទ នៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម៖

សាច់ប្រាក់ក្នុងដៃ សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ សមតុល្យជាមួយ NBC ទ្រព្យសកម្មផ្សេងៗ និងប្រាក់តម្កល់តាមបទប្បញ្ញត្តិ។

ជាទូទៅ ការដាក់ទ្រព្យបញ្ចាំ គឺមិនចាំបាច់សម្រាប់ទ្រព្យសកម្មទាំងនេះ។

ឥណទានផ្តល់ជូនអតិថិជន

ឥណទានផ្តល់ជូនអតិថិជន ជាធម្មតាតម្រូវឱ្យមានការដាក់នូវទ្រព្យបញ្ចាំ ក្នុងកម្រិតណាមួយជាក់លាក់។ ជាពិសេសហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយទ្រព្យលំនៅដ្ឋាន។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

	បានធានាដោយទ្រព្យសម្បត្តិ	ហានិភ័យឥណទានពុំមានការធានា	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ១២ ២០២៥			
ឥណទានផ្តល់ជូនអតិថិជន	<u>78,552,708</u>	=	<u>78,552,708</u>
ពាន់រៀល	<u>315,232,017</u>	=	<u>315,232,017</u>
នាថ្ងៃទី៣១ ១២ ២០២៤			
ឥណទានផ្តល់ជូនអតិថិជន	<u>93,657,002</u>	=	<u>93,657,002</u>
ពាន់រៀល	<u>376,969,434</u>	=	<u>376,969,434</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៥) គុណភាពឥណទានផ្តល់ជូនអតិថិជនដុល

ដោយអនុលោមទៅតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃកម្ពុជា លេខ៨៧-០១៧-៣៤៤ ដែលបានកំណត់ចំណាត់ថ្នាក់ឥណទាននីមួយៗយោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងតាមលក្ខខណ្ឌ នៃកិច្ចសន្យា ហើយអតិថិជនមិនបានបង្ហាញពីភាពទន់ខ្សោយលើលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្លាំមើល

ឥណទានដែលស្ថិតនៅក្នុងចំណាត់ថ្នាក់នេះត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបានបង្ហាញពីភាពទន់ខ្សោយ ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់អតិថិជន ក្នុងពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងការយកចិត្តទុកដាក់ពីធនាគារ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះ នៃប្រតិបត្តិការអាជីវកម្មរបស់សមភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពយ៉ាងយឺត នៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាព ផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បានបង្ហាញពីភាពទន់ខ្សោយ គួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានទ្រទ្រង់ឱ្យគ្រប់គ្រាន់ពីអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់អតិថិជនទេ។ និយាយឱ្យច្បាស់ប្រភពចំណូលចម្បងសម្រាប់សងបំណុល គឺមិនគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៥) គុណភាពឥណទានផ្តល់ជូនអតិថិជនដុល

ឥណទានក្រោមស្តង់ដារ

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- អតិថិជនគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និង ទីផ្សារមិនអំណោយផលដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និងឬ អសមត្ថភាពរបស់សមភាគីដើម្បីបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយសមភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថានឬដោយស្ថាប័នផ្សេងៗទៀតនៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយអតិថិជន។

ឥណទានជាប់សង្ស័យ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោម ស្តង់ដារដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬ តម្លៃ នៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់ គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញហើយការទូទាត់សងវិញ អាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះពីដៃគូភាគី។

ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក

ធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៥) គុណភាពឥណទានផ្តល់ជូនអតិថិជនដុល
 ឥណទានខាតបង់

វិធីសាស្ត្រ៣ដំណាក់កាល	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ ឥណទានរំពឹងទុក	ការខាតបង់ឥណទានរំពឹង ទុករយៈពេល១២ខែ	ការខាតបង់ឥណទាន រំពឹងទុកពេញមួយ អាយុកាល	ការខាតបង់ឥណទាន រំពឹងទុកពេញមួយអាយុ កាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជា សារវន្តលើហានិភ័យ ឥណទាន	ហានិភ័យឥណទាន បានកើនឡើងជា សារវន្ត	ឥណទានដែលមាន ឱនភាពតម្លៃ
មូលដ្ឋាននៃការគណនា ចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារ នឹងវាស់វែងលើ ECL ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការញែក អតិថិជន ចេញជា ៣ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈ វិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការខាតបង់ឥណទានរំពឹងទុករយៈពេល ១២ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈពេលដែលការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាការិយបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៥) គុណភាពឥណទានផ្តល់ជូនអតិថិជនដុល
 ឥណទានរយៈពេលវែង(ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ	សំវិធានធនស្របតាមបទបញ្ញត្តិ
១	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ឥណទានធម្មតា	០ ដល់តូចជាង ឬស្មើ២៩ថ្ងៃ	ដំណើរការ	១%
២	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	៣០ ដល់តូចជាង ឬស្មើ៨៩ថ្ងៃ	ក្រោមដំណើរការ	៣%
៣	ឥណទានមានឱនភាពតម្លៃ	ឥណទានក្រោមស្តង់ដារ	៩០ ដល់តូចជាង ឬស្មើ ១៧៩ថ្ងៃ	មិនដំណើរការ	២០%
		ឥណទានជាប់សង្ស័យ	១៨០ ដល់តូចជាង ឬស្មើ ៣៥៩ថ្ងៃ		៥០%
		ឥណទានខាតបង់	ធំជាង ឬស្មើ ៣៦០ថ្ងៃ		១០០%

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៥) គុណភាពឥណទានផ្តល់ជូនអតិថិជនដុល

ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ	សំវិធានធនស្របតាមបទបញ្ញត្តិ
១	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ឥណទានធម្មតា	០ ដល់តូចជាង ឬស្មើ ១៤ ថ្ងៃ	ដំណើរការ	១%
២	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	១៥ ដល់តូចជាង ឬស្មើ ៣០ ថ្ងៃ	ក្រោមដំណើរការ	៣%
៣	ឥណទានមានឱនភាពតម្លៃ	ឥណទានក្រោមស្តង់ដារ	៣១ ដល់តូចជាង ឬស្មើ ៦០ ថ្ងៃ	មិនដំណើរការ	២០%
		ឥណទានជាប់សង្ស័យ	៦១ ដល់តូចជាង ឬស្មើ ៩០ ថ្ងៃ		៥០%
		ឥណទានខាតបង់	ធំជាង ឬស្មើ ៩១ ថ្ងៃ		១០០%

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិ នៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធផ្ទៃក្នុងក្នុងការដាក់ពិន្ទុឥណទានប្រសិនបើកម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ នោះគណនីនឹងតម្រូវឱ្យធ្វើចំណាត់ថ្នាក់ទៅដំណាក់កាលទី២។

ជាលទ្ធផលពីការអនុវត្ត សរទហអក៥ធនាគារទទួលស្គាល់ការបាត់បង់ឱនភាពតម្លៃចំពោះប្រាក់បញ្ញើជាមួយធនាគារផ្សេងទៀត ដោយផ្អែកលើពិន្ទុឥណទានរបស់ធនាគារផ្សេងនោះ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៥) គុណភាពឥណទានផ្តល់ជូនអតិថិជនដុល

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
	ចំណាត់ថ្នាក់ទី១ ដុល្លារអាមេរិក	ចំណាត់ថ្នាក់ទី២ ដុល្លារអាមេរិក	ចំណាត់ថ្នាក់ទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានផ្តល់ជូនអតិថិជន តាមរំលស់ថ្លៃដើម ឥណទានធម្មតា	32,971,982	-	-	32,971,982
ឥណទានឃ្លាំមើល	-	7,038,998	-	7,038,998
ឥណទានក្រោមស្តង់ដារ	-	-	6,177,592	6,177,592
ឥណទានជាប់សង្ស័យ	-	-	4,287,184	4,287,184
ឥណទានខាតបង់	-	-	28,076,952	28,076,952
សរុបតម្លៃយោងដុល	32,971,982	7,038,998	38,541,728	78,552,708
ដកការខាតបង់ឱនភាពតម្លៃ លើឧបករណ៍ហិរញ្ញវត្ថុ	(49,810)	(270,100)	(2,675,050)	(2,994,960)
តម្លៃយោង (ដុល្លារអាមេរិក)	32,922,172	6,768,898	35,866,678	75,557,748
តម្លៃយោង (ពាន់រៀល)	132,116,676	27,163,588	143,932,979	303,213,243

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៥) គុណភាពឥណទានផ្តល់ជូនអតិថិជនដុល

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ចំណាត់កាលទី១ ដុល្លារអាមេរិក	ចំណាត់កាលទី២ ដុល្លារអាមេរិក	ចំណាត់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានផ្តល់ជូនអតិថិជន តាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	68,844,797	-	-	68,844,797
ឥណទានឃ្លាំមើល	-	4,322,871	-	4,322,871
ឥណទានក្រោមស្តង់ដារ	-	-	214,786	214,786
ឥណទានជាប់សង្ស័យ	-	-	4,287,184	4,287,184
ឥណទានខាតបង់	-	-	18,218,094	18,218,094
សរុបតម្លៃយោងដុល	68,844,797	4,322,871	20,489,334	93,657,002
ដកការខាតបង់ឱនភាពតម្លៃ លើឧបករណ៍ហិរញ្ញវត្ថុ	(113,414)	(34,680)	(2,104,466)	(2,252,560)
តម្លៃយោង (ដុល្លារអាមេរិក)	68,731,383	4,288,191	18,384,868	91,404,442
តម្លៃយោង (ពាន់រៀល)	276,643,817	17,259,969	73,999,094	367,902,879

ការបញ្ចុះតម្លៃរំពឹងមើលទៅថ្ងៃអនាគត

ធនាគារ រួមបញ្ចូលនូវព័ត៌មានរំពឹងមើលទៅថ្ងៃអនាគតទាំងការវាយតម្លៃ ថាតើហានិភ័យឥណទាននៃឧបករណ៍មួយបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូងរបស់ខ្លួន និងការវាស់វែង ECL។

ព័ត៌មានខាងក្រៅដែលត្រូវបានយកមកពិចារណា រួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបោះផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុក្នុងប្រទេសដែលធនាគារដំណើរការអង្គការជាន់ខ្ពស់ដូចជា NBC និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់អត្តសញ្ញាណ និងចងក្រងឯកសារកត្តាជុំវិញសំខាន់ៗ នៃហានិភ័យឥណទាននិងការខាតបង់ឥណទានសម្រាប់ផលប៉ះពាល់ឥណទានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៥) គុណភាពឥណទានផ្តល់ជូនអតិថិជនដុល

ការបញ្ចប់ព័ត៌មានរំពឹងមើលទៅថ្ងៃអនាគត

ស្របតាមប្រទេសនីមួយៗ ហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលបានប៉ាន់ស្មានពីទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

សំវិធានធនលើការបាត់បង់

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យដើមគ្រា ធៀបនឹងសមតុល្យចុងគ្រារបស់ សំវិធានធនសម្រាប់ការខាតបង់តាមប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានផ្តល់ជូន អតិថិជនតាមរំលស់ថ្លៃដើម នាថ្ងៃទី១ ខែមករា	113,414	34,680	2,104,466	2,252,560
ការវាស់វែងឡើងវិញនៃ សំវិធានធនសុទ្ធ	(37,746)	233,597	785,614	981,466
ការឈប់ទទួលស្គាល់នូវ ទ្រព្យសកម្មហិរញ្ញវត្ថុ	(28,858)	-	(215,059)	(243,917)
ទ្រព្យសកម្មហិរញ្ញវត្ថុដែល បានចាប់ផ្តើម ឬបានទិញថ្មី	<u>4,851</u>	=	=	<u>4,851</u>
នាថ្ងៃទី៣១ ខែ១២ (ដុល្លារអាមេរិក)	<u>49,810</u>	<u>270,100</u>	<u>2,675,050</u>	<u>2,994,960</u>
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)	<u>199,888</u>	<u>1,083,911</u>	<u>10,734,976</u>	<u>12,018,774</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យឥណទាន (ត)

(៥) គុណភាពឥណទានផ្តល់ជូនអតិថិជនដុល

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានផ្តល់ជូន អតិថិជនតាមរំលស់ថ្លៃដើម នាថ្ងៃទី១ ខែមករា	137,276	55,657	1,249,400	1,442,333
ការវាស់វែងឡើងវិញនៃ សំវិធានធនសុទ្ធ	8,723	12,435	844,211	865,369
ការយប់ទទួលស្គាល់នូវទ្រព្យ សកម្មហិរញ្ញវត្ថុ	(89,182)	(35,036)	-	(124,218)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន ចាប់ផ្តើម ឬបានទិញថ្មី	<u>56,597</u>	<u>1,624</u>	<u>10,855</u>	<u>69,076</u>
នាថ្ងៃទី៣១ ខែ១២ (ដុល្លារអាមេរិក)	<u>113,414</u>	<u>34,680</u>	<u>2,104,466</u>	<u>2,252,560</u>
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)	<u>456,491</u>	<u>139,587</u>	<u>8,470,477</u>	<u>9,066,555</u>

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារដូចជា អត្រាការប្រាក់ អត្រាប្តូរបរិយប័ណ្ណបរទេស និងតម្លៃមូលធនដែលនឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។

គោលបំណងនៃការគ្រប់គ្រងហានិភ័យ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យទីផ្សារ

(១) ហានិភ័យអត្រាការប្រាក់

ហានិភ័យការប្រាក់ គឺសំដៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូល នៃការបណ្តាក់ទុនតម្លៃដើម នៃមូលនិធិ។សក្តានុពល នៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ ដែលមិនអំណោយផលត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតហានិភ័យដែលអាចទទួលយកបាន។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(១) ហានិភ័យអត្រាការប្រាក់

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមនឹងហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុ កំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយដែលកើតឡើងមុន។

	រហូតដល់១ខែ	លើសពី១ខែ ទៅ៣ខែ	លើសពី៣ខែ ទៅ១២ខែ	លើសពី១ឆ្នាំ ទៅ៥ឆ្នាំ	លើសពី៥ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
នាថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	439,928	439,928	-
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ-សុទ្ធ	16,833,399	22,457,429	28,088,737	-	-	288,353	67,667,918	0.2-3.6
សមតុល្យជាមួយ NBC	-	-	-	-	-	631,339	631,339	-
ឥណទានផ្តល់ជូនអតិថិជន	14,836,267	7,171,993	48,903,604	7,640,844	-	-	78,552,708	7-10
ទ្រព្យសកម្មផ្សេងៗ (មិនរាប់បញ្ចូល ចំណាយបង់មុននិងពន្ធដែលត្រូវទទួល ផ្សេងៗ)	-	-	-	-	-	25,000	25,000	-

១៧.កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ **សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

២៦.ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(គ)ហានិភ័យទីផ្សារ(ត)

(១)ហានិភ័យអត្រាការប្រាក់

	រហូតដល់១ខែ	លើសពី១ខែ ទៅ៣ខែ	លើសពី៣ខែ ទៅ១២ខែ	លើសពី១ឆ្នាំ ទៅ៥ឆ្នាំ	លើសពី៥ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការ ប្រាក់
នាថ្ងៃទី៣១ ខែ១២ ឆ្នាំ ២០២៥								
ទ្រព្យសកម្មហិរញ្ញវត្ថុ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ប្រាក់តម្កល់តាម បទប្បញ្ញត្តិ	=	=	=	=	<u>10,554,519</u>	<u>447,305</u>	<u>11,001,824</u>	1.03-1.06
	<u>31,669,666</u>	<u>29,629,422</u>	<u>76,992,341</u>	<u>7,640,844</u>	<u>10,554,519</u>	<u>1,831,925</u>	<u>158,318,717</u>	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីអតិថិជន	3,273,040	328,135	1,330,216	-	-	-	4,931,391	0.5-6
បំណុលផ្សេងៗ(មិនរាប់ បញ្ចូលពន្ធដែលត្រូវ ទូទាត់ផ្សេងៗ)	-	-	-	-	-	25,120	25,120	-
បំណុលភតិសន្យា	<u>28,459</u>	<u>57,282</u>	<u>263,868</u>	<u>234,786</u>	=	=	<u>584,395</u>	<u>5</u>
	<u>3,301,499</u>	<u>385,417</u>	<u>1,594,084</u>	<u>234,786</u>	=	<u>25,120</u>	<u>5,540,906</u>	

១៧.កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៦.ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(គ)ហានិភ័យទីផ្សារ(ត)

(១)ហានិភ័យអត្រាការប្រាក់

	រហូតដល់១ខែ	លើសពី១ខែ ទៅ៣ខែ	លើសពី៣ខែ ទៅ១២ខែ	លើសពី១ឆ្នាំ ទៅ៥ឆ្នាំ	លើសពី៥ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការ ប្រាក់
នាថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៥	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ								
គម្លាតតម្លៃការប្រាក់	28,368,167	29,244,005	75,398,257	7,406,058	10,554,519	1,806,805	152,777,811	
ពាន់រៀល	<u>113,841,454</u>	<u>117,356,192</u>	<u>302,573,205</u>	<u>29,720,511</u>	<u>42,355,285</u>	<u>7,250,708</u>	<u>613,097,356</u>	

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

(១) ហានិភ័យអត្រាការប្រាក់

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមនឹងហានិភ័យអត្រាការប្រាក់ របស់ធនាគារ។ តារាងនេះបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយដែលកើតឡើងមុន។

	រហូតដល់១ខែ	លើសពី១ខែ ទៅ៣ខែ	លើសពី៣ខែ ទៅ១២ខែ	លើសពី១ឆ្នាំ ទៅ៥ឆ្នាំ	លើសពី៥ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
នាថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	364,686	364,686	-
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ-សុទ្ធ	18,565,036	-	28,442,792	-	-	-	47,007,828	0.2-3.8
សមតុល្យជាមួយ NBC	-	-	-	-	-	200,932	200,932	-
ឥណទានផ្តល់ជូនអតិថិជន	18,719,399	10,967,654	18,105,419	45,864,530	-	-	93,657,002	3.6-10
ទ្រព្យសកម្មផ្សេងៗ (មិនរាប់បញ្ចូល ចំណាយបង់មុននិងពន្ធដែលត្រូវទទួល ផ្សេងៗ)	-	-	-	-	-	25,000	25,000	-

១៧.កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦.ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(គ)ហានិភ័យទីផ្សារ(ត)

(១)ហានិភ័យអត្រាការប្រាក់

	រហូតដល់១ខែ	លើសពី១ខែ ទៅ៣ខែ	លើសពី៣ខែ ទៅ១២ខែ	លើសពី១ឆ្នាំ ទៅ៥ឆ្នាំ	លើសពី៥ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការ ប្រាក់
នាថ្ងៃទី៣១ ខែ១២ ឆ្នាំ ២០២៤								
ទ្រព្យសកម្មហិរញ្ញវត្ថុ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ប្រាក់តម្កល់តាមបច្ចេកវិទ្យា	=	=	=	=	<u>10,569,340</u>	<u>907,286</u>	<u>11,476,626</u>	1.31
	<u>37,284,435</u>	<u>10,967,654</u>	<u>46,548,211</u>	<u>45,864,530</u>	<u>10,569,340</u>	<u>1,497,904</u>	<u>152,732,074</u>	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីអតិថិជន	3,273,040	328,135	1,330,216	-	-	-	4,931,391	0.5-6
បំណុលផ្សេងៗ(មិនរាប់ បញ្ចូលពន្ធដែលត្រូវទូទាត់ ផ្សេងៗ)	-	-	-	-	-	22,580	22,580	-
បំណុលភតិសន្យា	<u>8,799</u>	<u>17,711</u>	<u>131,079</u>	<u>223,829</u>	=	=	<u>381,418</u>	5
	<u>3,544,443</u>	<u>218,544</u>	<u>555,532</u>	<u>223,829</u>	=	<u>22,580</u>	<u>4,564,928</u>	

១៧.កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦.ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(ត)

(គ) ហានិភ័យទីផ្សារ(ត)

(១) ហានិភ័យអត្រាការប្រាក់

	រហូតដល់១ខែ	លើសពី១ខែ ទៅ៣ខែ	លើសពី៣ខែ ទៅ១២ខែ	លើសពី១ឆ្នាំ ទៅ៥ឆ្នាំ	លើសពី៥ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការ ប្រាក់
នាថ្ងៃទី៣១ ខែ១២ ឆ្នាំ ២០២៤	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ								
គម្លាតតម្លៃការប្រាក់	33,739,992	10,749,110	45,992,679	45,640,701	10,569,340	1,475,324	148,167,146	
ពាន់រៀល	<u>135,803,468</u>	<u>43,265,168</u>	<u>185,120,533</u>	<u>183,703,822</u>	<u>42,541,594</u>	<u>5,938,179</u>	<u>596,372,763</u>	

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យទីផ្សារ (ត)

(១) ហានិភ័យអត្រាការប្រាក់

ការវិភាគវេទយិតភាព

ការផ្លាស់ប្តូរអត្រាការប្រាក់១នៅចុងគ្រាវាយការណ៍ នឹងមានការកើនឡើង/(ថយចុះ) លើមូលធន និងចំណេញឬខាតតាមចំនួនដែលបានបង្ហាញខាងក្រោម។ ការវិភាគសន្មតថា ការប្រាក់ទាំងអស់ ជាពិសេសអត្រារូបិយប័ណ្ណបរទេសនៅថេរ។

	ចំណេញឬខាត		មូលធន	
	+1% កើនឡើង ដុល្លារអាមេរិក	-1% ថយចុះ ដុល្លារអាមេរិក	+1% កើនឡើង ដុល្លារអាមេរិក	-1% ថយចុះ ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
ឧបករណ៍ហិរញ្ញវត្ថុមានការប្រាក់	<u>1,509,710</u>	<u>(1,509,710)</u>	<u>1,509,710</u>	<u>(1,509,710)</u>
ពាន់រៀល	<u>6,058,466</u>	<u>(6,058,466)</u>	<u>6,058,466</u>	<u>(6,058,466)</u>

	ចំណេញឬខាត		មូលធន	
	+1% Increased USD	-1% Decreased USD	+1% Increased USD	-1% Decreased USD
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ឧបករណ៍ហិរញ្ញវត្ថុមានការប្រាក់	<u>1,466,918</u>	<u>(1,466,918)</u>	<u>1,466,918</u>	<u>(1,466,918)</u>
ពាន់រៀល	<u>5,904,345</u>	<u>(5,904,345)</u>	<u>5,904,345</u>	<u>(5,904,345)</u>

(២) ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃ នៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យទីផ្សារ (ត)

(២) ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

		ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក	
	ប្រាក់រៀល	ដុល្លារអាមេរិក	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
ទ្រព្យសកម្មហិរញ្ញវត្ថុសាច់ប្រាក់ក្នុងដៃ	37,689	402,239	439,928
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ	170,361	67,497,557	67,667,918
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា NBC	96,020	535,319	631,339
ឥណទានផ្តល់ជូនអតិថិជន	11,143,703	67,409,005	78,552,708
ទ្រព្យសកម្មផ្សេងៗ (មិនរាប់បញ្ចូលចំណាយបង់មុន និងពន្ធដែលត្រូវទទួលផ្សេងៗ)	-	25,000	25,000
ប្រាក់តម្កល់តាមបទបញ្ញត្តិ	<u>6,305</u>	<u>10,995,519</u>	<u>11,001,824</u>
	<u>11,454,078</u>	<u>146,864,639</u>	<u>158,318,717</u>
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
បំណុលហិរញ្ញវត្ថុប្រាក់បញ្ញើពីអតិថិជន	18,201	4,913,190	4,931,391
បំណុលផ្សេងៗ (មិនរាប់បញ្ចូលពន្ធដែលត្រូវទូទាត់ផ្សេងៗ)	-	25,120	25,120
បំណុលភតិសន្យា	<u>-</u>	<u>584,395</u>	<u>584,395</u>
	<u>18,201</u>	<u>5,522,705</u>	<u>5,540,906</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>11,435,877</u>	<u>141,341,934</u>	<u>152,777,811</u>
ពាន់រៀល	<u>45,892,172</u>	<u>567,205,183</u>	<u>613,097,356</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យទីផ្សារ (ត)

(២) ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស
 ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

		ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក	
	ប្រាក់រៀល	ដុល្លារអាមេរិក	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
ទ្រព្យសកម្មហិរញ្ញវត្ថុសាច់ប្រាក់ក្នុងដៃ	49,724	314,962	364,686
សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ	45,519	46,962,309	47,007,828
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា NBC	70,112	130,820	200,932
ឥណទានផ្តល់ជូនអតិថិជន	10,662,631	82,994,371	93,657,002
ទ្រព្យសកម្មផ្សេងៗ (មិនរាប់បញ្ចូលចំណាយបង់មុននិងពន្ធដែលត្រូវទទួលផ្សេងៗ)	-	25,000	25,000
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	6,286	11,470,340	11,476,626
	<u>10,834,272</u>	<u>141,897,802</u>	<u>152,732,074</u>
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥			
បំណុលហិរញ្ញវត្ថុប្រាក់បញ្ញើពីអតិថិជន	9,521	4,151,409	4,160,930
បំណុលផ្សេងៗ (មិនរាប់បញ្ចូលពន្ធដែលត្រូវទូទាត់ផ្សេងៗ)	-	22,580	22,580
បំណុលភតិសន្យា	-	381,418	381,418
	<u>9,521</u>	<u>4,555,407</u>	<u>4,564,928</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>10,824,751</u>	<u>137,342,395</u>	<u>148,167,146</u>
ពាន់រៀល	<u>43,569,622</u>	<u>552,803,141</u>	<u>596,372,763</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យទីផ្សារ (ត)

(២) ហានិភ័យពីការប្តូររូបិយប័ណ្ណបរទេស

ការវិភាគវេទយឺតភាព

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេស សម្រាប់ធនាគារនាការបរិច្ឆេទរបាយការណ៍ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម៖

	2025		2024	
	-1% ការថយចុះ ដុល្លារអាមេរិក	+1% ការកើនឡើង ដុល្លារអាមេរិក	-1% ការថយចុះ ដុល្លារអាមេរិក	+1% ការកើនឡើង ដុល្លារអាមេរិក
ប្រភេទក្រដាសប្រាក់ ដុល្លារអាមេរិកស្មើនឹង ប្រាក់រៀល				
	(114,359)	114,359	(108,248)	108,248
ពាន់រៀល	(458,923)	458,923	(435,698)	435,698

(ឃ) ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារនឹងជួបផលបំបាត់ក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសន្ទនីយភាពកើតឡើងពីភាពមិនស្មើគ្នាទៅនឹងពេលវេលា និងចំនួនលំហូរសាច់ប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ធនាគារគ្រប់គ្រងសន្ទនីយភាពរបស់ខ្លួន តាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលដែលមានទំនួលខុសត្រូវក្នុងការបង្កើតគោលការណ៍សន្ទនីយភាព និងត្រួតពិនិត្យសន្ទនីយភាពជាប្រចាំ។ តម្រូវការទ្រព្យសកម្មសន្ទនីយភាពអប្បបរមាត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាត នៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(យ) ហានិភ័យសន្ទនីយភាព

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

តារាងខាងក្រោមសង្ខេបពីបំណុលរបស់ធនាគារដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរសាច់ប្រាក់ដែលរំពឹងទុកលើបំណុលទាំងនេះអាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។

	រហូតដល់១ខែ	លើសពី១ខែ ទៅ៣ខែ	លើសពី៣ខែ ទៅ១២ខែ	លើសពី១ឆ្នាំទៅ៥ ឆ្នាំ	ពុំមានកាលកំណត់	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន	3,273,049	331,513	1,380,038	-	-	4,984,600
បំណុលផ្សេងៗ (មិនរាប់បញ្ចូលពន្ធដែលត្រូវ ទូទាត់ផ្សេងៗ)	-	-	-	-	25,120	25,120
បំណុលភតិសន្យា	30,821	61,641	277,386	238,815	-	608,663
	<u>3,303,870</u>	<u>393,154</u>	<u>1,657,424</u>	<u>238,815</u>	<u>25,120</u>	<u>5,618,383</u>
ពាន់រៀល	<u>13,258,430</u>	<u>1,577,727</u>	<u>6,651,243</u>	<u>958,365</u>	<u>100,807</u>	<u>22,546,571</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(យ) ហានិភ័យសន្ទនីយភាព

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

	រហូតដល់១ខែ	លើសពី១ខែ ទៅ៣ខែ	លើសពី៣ខែ ទៅ១២ខែ	លើសពី១ឆ្នាំ ទៅ៥ឆ្នាំ	ពុំមានកាលកំណត់	សរុប
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន	3,535,644	201,959	445,113	-	-	4,182,716
បំណុលផ្សេងៗ (មិនរាប់បញ្ចូលពន្ធដែលត្រូវ ទូទាត់ផ្សេងៗ)	-	-	-	-	22,580	22,580
បំណុលភតិសន្យា	<u>22,210</u>	<u>32,420</u>	<u>91,890</u>	<u>237,260</u>	-	<u>383,780</u>
	<u>3,557,854</u>	<u>234,379</u>	<u>537,003</u>	<u>237,260</u>	<u>22,580</u>	<u>4,589,076</u>
ពាន់រៀល	<u>14,320,362</u>	<u>943,375</u>	<u>2,161,437</u>	<u>954,972</u>	<u>90,885</u>	<u>18,471,031</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ង) ការគ្រប់គ្រងដើមទុន

ដើមទុនតាមបទបញ្ញត្តិ

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយ ជាងមូលធនដែលបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលរួមមាន៖

- អនុលោមទៅតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលការណ៍របស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគទុនិកក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ដើមទុនតាមបទបញ្ញត្តិ ត្រូវបានគណនាឡើង ដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយ ដោយធនាគារជាតិ នៃកម្ពុជាដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗបើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត។ ដូច្នេះ ព័ត៌មានអំពីទុនតមបទបញ្ញត្តិមិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពីសេចក្តីណែនាំរបស់ធនាគារជាតិ។

ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ចំនួនដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

២៧. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការរវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទ នៃការវាស់វែងចម្បង ឬ ប្រសិនបើអត្ថមានទីផ្សារ ដែលមានការរីកចម្រើនបំផុត ដែលធនាគារបានទទួលនៅ

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៧. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

កាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនោះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ប្រសិនបើមាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបានមិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗអត្រាអប្បហារ ការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.រ.ទ.ហ.អ.ក៧៖ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុ ដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល និងសមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ និងសមតុល្យជាមួយ NBC ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗដែលមិនមានបម្រែបម្រួលជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ ដូច្នេះហើយ តម្លៃយោងនៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុ

សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុរួមមាន គណនីចរន្តដែលមិនមានការប្រាក់ និងប្រាក់បញ្ញើសន្សំ។ តម្លៃសមស្របនៃសមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

ឥណទានផ្តល់ជូនអតិថិជន

តម្លៃសមស្រប ត្រូវបានប៉ាន់ស្មានដោយការធ្វើអប្បហារ លើលំហូរសាច់ប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគតដោយប្រើអត្រាទីផ្សារ នៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ឋានានុក្រមតម្លៃសមស្រប

ស.រ.ទ.ហ.អ.ក៧ បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និង ទិន្នន័យដែលមិនអាចអង្កេតបាន

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៧. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ឋានានុក្រមតម្លៃសមស្រប(ត)

ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃ សមស្របមានដូចខាងក្រោម៖

- កម្រិត១-តម្លៃដកស្រង់(មិនទាន់មាននិយ័តកម្មកែតម្រូវ)នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត២-ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រួមបញ្ចូលក្នុងកម្រិត១ ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់(ឧទាហរណ៍៖ជាតម្លៃ)ឬដោយប្រយោល(ឧទាហរណ៍៖កើតមកពីតម្លៃ)។
- កម្រិត៣-ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន(ទិន្នន័យដែលមិនអាចអង្កេតបាន)។កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ ដោយសារតែតម្លៃទីផ្សារមានការប្រែប្រួលហើយមិនអាចយកមកប្រើប្រាស់បាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុមួយចំណែកធំរបស់ធនាគារឡើយ។ ដូច្នេះហើយតម្លៃសមស្របត្រូវបានសន្មតដោយគណៈគ្រប់គ្រងយោងតាមទម្រង់មូលដ្ឋាន នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបានរួមបញ្ចូលក្នុងតារាងតុល្យការគឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

២៨. ពន្ធជាបរិច្ឆេទ

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ធនាគារបានទទួលលិខិតស្តីពីការកំណត់ពន្ធឡើងវិញ ដែលមានលេខយោង១៩២៩GDT/NSS ពីអគ្គនាយកដ្ឋានពន្ធដារ(“អ.ព.ជ”)ពាក់ព័ន្ធនឹងការធ្វើសវនកម្មពន្ធពេញលេញសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលបានដាក់ការកំណត់ពន្ធឡើងវិញ សរុបចំនួន២.០២៦.០៨៨.៧០០រៀល (ប្រមាណជា ៥០៤.៨៨១ដុល្លារអាមេរិក)។ បន្ទាប់មក ធនាគារបានដាក់លិខិតតវ៉ាជាលើកដំបូងទៅ អ.ព.ជនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ និងបានដាក់លិខិតតវ៉ាជាលើកទីពីរ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៨. ពន្ធជាបង់ប្រចាំថ្ងៃ (ត)

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ធនាគារបានទទួលលិខិតស្តីពីការកំណត់ពន្ធឡើងវិញមួយផ្សេងទៀតដែលលេខយោង២៦៨៧ GDT/NSS ពីអ.ព.ជ ពាក់ព័ន្ធនឹងការធ្វើសវនកម្មពន្ធពេញលេញសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលបានដាក់ការកំណត់ពន្ធឡើងវិញសរុបចំនួន១.០៨៨.១៧៣.២៥៥រៀល (ប្រមាណជា២៧១១៦២ដុល្លារអាមេរិក)។ បន្ទាប់មក ធនាគារបានដាក់លិខិតតវ៉ាទៅ អ.ព.ជ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ គិតត្រឹមកាលបរិច្ឆេទនៃការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ធនាគារពុំទាន់ទទួលបានការឆ្លើយតបណាមួយពីការដាក់លិខិតតវ៉ាពីអ.ព.ជនៅឡើយទេ។

ធនាគារនៅតែបន្តពិភាក្សាជាមួយអ.ព.ជអំពីបញ្ហាពន្ធដែលមិនទាន់បញ្ចប់ទាំងនេះ ដោយប្រកាន់ជំហររឹងមាំក្នុងការតវ៉ានឹងអ.ព.ជ។ ហេតុដូច្នេះ បំណុលពន្ធយថាហេតុមិនអាចបានស្មានបានដោយភាពជឿជាក់ក្នុងកាលបរិច្ឆេទបច្ចុប្បន្ននោះឡើយ។ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ មិនរាប់បញ្ចូលការធ្វើនិយ័តកម្មណាមួយសម្រាប់បំណុលពន្ធបន្ថែមដែលគណៈគ្រប់គ្រងយល់ថា បំណុលពន្ធទាំងនេះមិនមានភាពច្បាស់លាស់ឡើយ។

ប្រព័ន្ធពន្ធនៅក្នុងប្រទេសកម្ពុជា គឺត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងមានភាពផ្លាស់ប្តូរជាញឹកញាប់នៃបទប្បញ្ញត្តិដែលមានភាពមិនច្បាស់លាស់ប្រឈមគ្នា និងទាមទារអោយមានការបកស្រាយបន្ថែម។ ជារឿយៗការបកស្រាយខុសគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការ។ ពន្ធត្រូវតែត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរដែលអនុញ្ញាតដោយច្បាប់ក្នុងការប្រតិបត្តិការជាការពិន័យធ្ងន់ធ្ងរ ការពិន័យព្រហ្មទណ្ឌ និងការពិន័យលើការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធត្រូវបានផ្តល់យ៉ាងគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធ។ ទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នាហើយផលប៉ះពាល់អាចមានភាពជាសារវន្ត។

២៩. តួលេខប្រៀបធៀប

២៩.១ ការរាយការណ៍ឡើងវិញ

ក្នុងអំឡុងពេលនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គណៈគ្រប់គ្រងបានរកឃើញកំហុសឆ្គងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំមុនៗ ដែលពាក់ព័ន្ធនឹងចំណុចដូចខាងក្រោម៖

១៧.កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៩.តួលេខប្រៀបធៀប(ត)

២៩.១ ការវាយតម្លៃឡើងវិញ

(ក) ការបែងចែកប្រភេទនៃឥណទានពន្ធលើប្រាក់ចំណូល
 សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រា
 របស់ធនាគារមានចំនួន៦០២.៧០៩ដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ធនាគារបានរក
 ឃើញកំហុសឆ្គង ក្នុងការគណនាចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រា សម្រាប់ការិយបរិច្ឆេទ
 បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងផលប៉ះពាល់ពីការវាយតម្លៃឡើងវិញត្រូវបាន
 លើកឡើងនៅក្នុងកំណត់សម្គាល់នេះ។ ជាលទ្ធផល ធាតុដូចខាងក្រោមត្រូវបានប៉ះពាល់៖ គិត
 ត្រឹមនិងសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

- ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រាត្រូវបានកាត់ត្រាលើសចំនួន៦០២.៧០៩ដុល្លារអាមេរិក។
- ចំណាយពន្ធអប្បបរមាត្រូវបានកាត់ត្រាខ្វះចំនួន១០៣.៧៩៦ដុល្លារអាមេរិក។
- ប្រាក់ចំណេញរក្សាទុកត្រូវបានកាត់ត្រាខ្វះចំនួន៤៩៨.៩១៣ដុល្លារអាមេរិក។

(ខ) ការវាស់វែងលើបំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រារបស់ធនាគារមានចំនួន
 ៤៩៩.៤៩៥ដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ធនាគារបានរកឃើញកំហុសឆ្គងក្នុងការ
 គណនាបំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងផល
 ប៉ះពាល់ពីការវាយតម្លៃឡើងវិញ ត្រូវបានលើកឡើងនៅក្នុងកំណត់សម្គាល់នេះ។ ជាលទ្ធផល
 ធាតុដូចខាងក្រោមត្រូវបានប៉ះពាល់៖

គិតត្រឹម និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

- បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រាត្រូវបានកាត់ត្រាលើសចំនួន៤៩៩.៤៩៥ដុល្លារអាមេរិក។
- បំណុលផ្សេងៗត្រូវបានកាត់ត្រាខ្វះចំនួន១.៤២៥ដុល្លារអាមេរិក ដោយសារចំណាយបង្ករលើ
 ពន្ធអប្បបរមា។
- ទ្រព្យសកម្មផ្សេងៗត្រូវបានកាត់ត្រាខ្វះ១៤៩៣៣០ដុល្លារអាមេរិក ដោយសារឥណទានពន្ធលើ
 ប្រាក់ចំណូល។
- ប្រាក់ចំណេញរក្សាទុកត្រូវបានកាត់ត្រាខ្វះចំនួន៣៤៨.៧៤០ដុល្លារអាមេរិក។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ឆ្នាំ២០២៣ ធនាគារបានវាយតម្លៃបំណុលពន្ធពន្យា
 សុទ្ធចំនួន១០៥៧៩៤៥ដុល្លារអាមេរិក និង១១៩៥១៨៩ដុល្លារអាមេរិករៀងគ្នា។

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៩. តួលេខប្រៀបធៀប (ត)

២៩.១ ការរាយការណ៍ឡើងវិញ

(ខ) ការវាស់វែងលើបំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា

ទោះជាយ៉ាងណាក៏ដោយ ធនាគារបានរកឃើញកំហុសឆ្គង ក្នុងការគណនាបំណុលពន្ធពន្យាសុទ្ធគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ជាមួយនឹងផលប៉ះពាល់ពីការរាយការណ៍ឡើងវិញ ត្រូវបានលើកឡើងនៅក្នុងកំណត់សម្គាល់នេះ។ ជាលទ្ធផលធាតុដូចខាងក្រោមត្រូវបានប៉ះពាល់៖

- បំណុលពន្ធពន្យាសុទ្ធត្រូវបានកាត់ត្រាខ្វះចំនួន ១.១៦២.៨៩១ ដុល្លារអាមេរិក។
- ប្រាក់ចំណេញរក្សាទុកត្រូវបានកាត់ត្រាលើសចំនួន ១.១៦២.៨៩១ ដុល្លារអាមេរិក។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

- បំណុលពន្ធពន្យាសុទ្ធត្រូវបានកាត់ត្រាខ្វះចំនួន ៧៦៩.៩១៥ ដុល្លារអាមេរិក។
- ប្រាក់ចំណេញរក្សាទុកត្រូវបានកាត់ត្រាលើសចំនួន ៧៦៩.៩១៥ ដុល្លារអាមេរិក។

(ឃ) ទុនបម្រុងតាមបទបញ្ញត្តិ

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានរកឃើញកំហុសឆ្គង មួយក្នុងការគណនាការផ្ទេរពីប្រាក់ចំណេញទុកទៅកាន់ទុនបម្រុងតាមបទបញ្ញត្តិ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលក្នុងនោះការផ្ទេរលើសមានចំនួន ១.៣២៣.៥៣៩ ដុល្លារអាមេរិក ដែលបណ្តាលឱ្យប្រាក់ចំណេញរក្សាទុកត្រូវបានកាត់ត្រាទាបជាងការពិត។ ការកែតម្រូវនេះត្រូវបានអនុវត្តឡើងវិញតាមរយៈការកាត់បន្ថយទុនបម្រុងតាមបទបញ្ញត្តិ និងបង្កើនប្រាក់ចំណេញរក្សាទុកដោយមិនមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាត និងលំហូរសាច់ប្រាក់នោះទេ ហើយតួលេខប្រៀបធៀបត្រូវបានរាយការណ៍ឡើងវិញ ដើម្បីធានាបាននូវសង្គតិភាព និងភាពសមស្របនៃការប្រៀបធៀបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

- ទុនបម្រុងតាមបទបញ្ញត្តិត្រូវបានកាត់ត្រាលើសចំនួន ១.៣២៣.៥៣៩ ដុល្លារអាមេរិក។
- ប្រាក់ចំណេញរក្សាទុកត្រូវបានកាត់ត្រាខ្វះចំនួន ១.៣២៣.៥៣៩ ដុល្លារអាមេរិក។

(ង) ផលប៉ះពាល់ដែលពាក់ព័ន្ធទៅលើប្រាក់ចំណេញរក្សាទុក

ជាលទ្ធផល យោងតាមចំនុច (ក) (ខ) (គ) និង (ឃ) ប្រាក់ចំណេញរក្សាទុកត្រូវបានប៉ះពាល់ដូចខាងក្រោម៖

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៩. តួលេខប្រៀបធៀប (ត)

២៩.១ ការរាយការណ៍ឡើងវិញ

(ង) ផលប៉ះពាល់ដែលពាក់ព័ន្ធទៅលើប្រាក់ចំណេញរក្សាទុក

- គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់ចំណេញរក្សាទុក ត្រូវបានកត់ត្រាលើសចំនួន ៦៥២.៧៣៧ដុល្លារអាមេរិក។
- គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រាក់ចំណេញរក្សាទុក ត្រូវបានកត់ត្រាលើសចំនួន ៧៦៩.៩១៥ដុល្លារអាមេរិក។

(ច) ផលប៉ះពាល់ដែលពាក់ព័ន្ធទៅលើរបាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

សកម្មភាពប្រតិបត្តិការ

ជាលទ្ធផលយោងតាមចំណុច(ក) ការប្រែប្រួលដើមទុនបង្វិល សម្រាប់ទ្រព្យសកម្មផ្សេងៗត្រូវបានកត់ត្រាទាបជាងការពិតចំនួន១៤៩.៣៣០ដុល្លារអាមេរិក និងបំណុលផ្សេងៗ ត្រូវបានកត់ត្រាលើសចំនួន១.៤២៥ដុល្លារអាមេរិក។

ជាលទ្ធផលយោងតាមចំណុច(ខ) ពន្ធលើប្រាក់ចំណូល ដែលបានបង់ត្រូវបានកត់ត្រាលើសចំនួន២៥១៧០២ដុល្លារអាមេរិក។

សេចក្តីសង្ខេបនៃធាតុនីមួយៗ ដែលរងផលប៉ះពាល់ដោយការរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀប និងការកែតម្រូវកំហុសទាំងនោះមានដូចខាងក្រោម៖

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៩. តួលេខប្រៀបធៀប (ត)

២៩.១ ការរាយការណ៍ឡើងវិញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

2024			
	ដូចដែលបានបង្ហាញពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃការរាយការណ៍ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបានរាយការណ៍ឡើងវិញ ដុល្លារអាមេរិក
ទ្រព្យសកម្ម			
ទ្រព្យសកម្មផ្សេងៗ	<u>1,733,194</u>	<u>149,330</u>	<u>1,882,524</u>
បំណុល			
បំណុលពន្ធពន្យារ	1,965,104	1,162,891	3,127,995
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា	499,495	(499,495)	-
បំណុលផ្សេងៗ	<u>55,666</u>	<u>1,425</u>	<u>57,091</u>
	<u>2,520,265</u>	<u>664,821</u>	<u>3,185,086</u>
មូលធន			
ទុនបម្រុងតាមបទបញ្ញត្តិ	19,602,805	(1,323,539)	18,279,266
ចំណេញរក្សាទុក	<u>20,537,171</u>	<u>670,802</u>	<u>21,207,973</u>
	<u>40,139,976</u>	<u>(652,737)</u>	<u>39,487,239</u>
2023			
	ដូចដែលបានបង្ហាញពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃការរាយការណ៍ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបានរាយការណ៍ឡើងវិញ ដុល្លារអាមេរិក
បំណុល			
បំណុលពន្ធពន្យារ	<u>1,195,189</u>	<u>769,915</u>	<u>1,965,104</u>
មូលធនចំណេញរក្សាទុក	23,476,246	(769,915)	22,706,331

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៩. តួលេខប្រៀបធៀប (ត)

២៩.១ ការរាយការណ៍ឡើងវិញ

របាយការណ៍លទ្ធផលមូលធន

	2024		
	ដូចដែលបានបង្ហាញពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃការរាយការណ៍ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបានរាយការណ៍ឡើងវិញ ដុល្លារអាមេរិក
ចំណូលប្រតិបត្តិការសរុប	10,190,002	-	10,190,002
ចំណាយលើបុគ្គលិក	(749,605)	-	(749,605)
រំលស់លើទ្រព្យសកម្មរូបី និង ទ្រព្យសកម្មអរូបី	(616,838)	-	(616,838)
ចំណាយពន្ធអប្បបរមា	-	(103,796)	(103,796)
ចំណាយប្រតិបត្តិការផ្សេងៗ	(558,612)	=	(558,612)
ចំណេញប្រតិបត្តិការមុនការខាតបង់ ឱនភាពតម្លៃ	8,264,947	(103,796)	8,161,151
ការខាតបង់ឱនភាពតម្លៃលើឧបករណ៍ ហិរញ្ញវត្ថុ	(816,534)	=	(816,534)
ចំណេញមុនពន្ធលើប្រាក់ចំណូល	7,448,413	(103,796)	7,344,617
ចំណាយពន្ធលើប្រាក់ចំណូល	(498,651)	(548,941)	(1,047,592)
លទ្ធផលមូលធនសរុបសម្រាប់ ការិយបរិច្ឆេទ	<u>6,949,762</u>	<u>(652,737)</u>	<u>6,297,025</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

២៩. តួលេខប្រៀបធៀប (ត)

២៩.១ ការរាយការណ៍ឡើងវិញ

របាយការណ៍លំហូរសាច់ប្រាក់

	2024		
	ដូចដែលបានបង្ហាញពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃការរាយការណ៍ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបានរាយការណ៍ឡើងវិញ ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការបម្រែបម្រួលដើមទុនបង្វិលទ្រព្យសកម្មផ្សេងៗ	(395,815)	(149,330)	(545,145)
បំណុលផ្សេងៗ	(73,040)	1,425	(71,615)
ពន្ធលើប្រាក់ចំណូលដែលបានបង់	(608,050)	251,702	(356,348)

២៩.២ ការចាត់ថ្នាក់ឡើងវិញ

ចំនួនទឹកប្រាក់មួយចំនួននៅក្នុងការប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របទៅនឹងការបង្ហាញគណនីក្នុងគ្រា។ គណៈគ្រប់គ្រងជឿជាក់ថាការចាត់ថ្នាក់ឡើងវិញទាំងនេះនឹងឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីលក្ខណៈនៃប្រតិបត្តិការ។ សេចក្តីសង្ខេប នៃការផ្លាស់ប្តូរដែលកើតចេញពីការចាត់ថ្នាក់ឡើងវិញមានបង្ហាញជូនដូចខាងក្រោម

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៩. តួលេខប្រៀបធៀប (ត)

២៩.២ ការចាត់ថ្នាក់ឡើងវិញ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	2024		
	ដូចដែលបានបង្ហាញពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃការ រាយការណ៍ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបានរាយ ការណ៍ឡើងវិញ ដុល្លារអាមេរិក
ទ្រព្យសកម្ម សាច់ប្រាក់ និងសមតុល្យនៅធនាគារ	45,984,058	(45,984,058)	-
សាច់ប្រាក់ក្នុងដៃ	-	364,686	364,686
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ-សុទ្ធ	-	46,962,163	46,962,163
ទ្រព្យសកម្មផ្សេងៗ	1,882,524	(1,412,131)	470,392
ប្រាក់តម្កល់តាមបទបញ្ញត្តិ	<u>11,407,286</u>	<u>69,340</u>	<u>11,476,626</u>
	<u>59,273,868</u>	=	<u>59,273,867</u>
បំណុល ប្រាក់បញ្ញើពីអតិថិជន	4,134,525	26,405	4,160,930
បំណុលផ្សេងៗ	<u>57,091</u>	<u>(26,405)</u>	<u>30,686</u>
	<u>122,739,352</u>	=	<u>122,739,350</u>

របាយការណ៍ការណ៍លទ្ធផលលម្អិត

	2024		
	ដូចដែលបានបង្ហាញពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃការ រាយការណ៍ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបានរាយ ការណ៍ឡើងវិញ ដុល្លារអាមេរិក
ចំណូលការប្រាក់	<u>9,838,186</u>	<u>181,827</u>	<u>10,020,013</u>
ចំណូលមិនមែនការប្រាក់	<u>541,368</u>	<u>(181,827)</u>	<u>359,541</u>
	<u>10,379,554</u>	=	<u>10,379,554</u>

១៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២៩. តួលេខប្រៀបធៀប (ត)

២៩.២ ការចាត់ថ្នាក់ឡើងវិញ

	2024		
	ដូចដែលបានបង្ហាញពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃការ រាយការណ៍ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបានរាយ ការណ៍ឡើងវិញ ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ បម្រែបម្រួលដើមទុនបង្វិល៖			
ឥណទានផ្តល់ជូនអតិថិជន	11,132,827	1,457,245	12,590,072
ទ្រព្យសកម្មផ្សេងៗ	(545,145)	205,750	(339,395)
ប្រាក់បញ្ញើពីអតិថិជន	(13,257,565)	(474,257)	(13,731,822)
បំណុលផ្សេងៗ	(71,616)	72,571	955
និយ័តកម្មលើ៖			
ចំណូលការប្រាក់	-	(10,020,013)	(10,020,013)
ចំណាយការប្រាក់	-	189,552	189,552
ចំណាយការប្រាក់លើបំណុលភតិសន្យា	24,995	(24,995)	-
ការប្រាក់ដែលបានទទួល	-	8,357,018	8,357,018
ការប្រាក់ដែលបានបង់	-	237,129	237,129
ការប្រាក់ដែលបានបង់លើ បំណុលភតិសន្យា	(24,995)	-	(24,995)
	(2,741,499)	-	(2,741,499)

៣០. ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីការិយបរិច្ឆេទបញ្ចប់

ពុំមានព្រឹត្តិការណ៍សំខាន់ៗបានកើតឡើង បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់រហូតមកដល់កាលបរិច្ឆេទ នៃការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

៣១. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

១៨.របាយការណ៍សវនករឯករាជ្យ ជូនចំពោះភាគទុនិក នៃធនាគារ ប៊ូយ៉ុងខ្មែរ

របាយការណ៍ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប៊ូយ៉ុង ខ្មែរ (ហៅកាត់ថា “ធនាគារ”) ដែលរួមមានរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យ ជាសារវន្តដូចដែលបានបង្ហាញពីទំព័រទី៣៧ដល់១៣៥។

ជាមតិរបស់ខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរ ជាតិ នៃកម្ពុជា (ហៅកាត់ថា ស.វ.ទ.ហ.អ.ក)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា “ស.ស.អ.ក”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមនៅក្នុង កថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុង របាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំ បានទទួល គឺមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

មូលដ្ឋាននៃមតិសវនកម្ម

ភាពឯករាជ្យ

យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ដោយអនុលោមទៅតាម ក្រមសីលធម៌អន្តរជាតិសម្រាប់ គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រម សីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌អន្តរជាតិ”) ដែលពាក់ព័ន្ធនឹងការ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពដែលមានការទទួលខុសត្រូវជាសាធារណៈ និងតាម តម្រូវការក្រមសីលធម៌ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅ ក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញទំនួលខុសត្រូវក្នុងផ្នែកក្រមសីលធម៌ផ្សេងៗ ទៀតដោយ អនុលោមទៅតាមតម្រូវការទាំងនេះ។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយណាដែលនៅក្នុងការវិនិច្ឆ័យ ប្រកបដោយវិជ្ជាជីវៈរបស់យើងមានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន។ បញ្ហាដែលបានពិពណ៌នាខាងក្រោមត្រូវបានដោះស្រាយនៅក្នុងបរិបទ នៃសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារទាំងមូល និងជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ ហើយខ្ញុំយើងមិនមានការបញ្ចេញមតិយោបល់ដាច់ដោយឡែកចំពោះបញ្ហានេះទេ។

សំវិធានធនសម្រាប់ការខាតបង់ឱនភាពតម្លៃលើឥណទានផ្តល់ជូនអតិថិជន និង ការវាយតម្លៃការចាត់ថ្នាក់ដំណាក់កាលឥណទាន

ឥណទានផ្តល់ជូនអតិថិជនមានចំនួនប្រមាណ៧៥.៥៥៧.៧៤៨ដុល្លារអាមេរិក ដែលប្រហែលទៅនឹង ៤៨% នៃទ្រព្យសកម្មសរុបរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ផលបត្រឥណទានរបស់ធនាគាររួមមានកម្ចីដល់ក្រុមហ៊ុនសាជីវកម្ម និងជាឯកត្តជនជាពិសេសនៅក្នុងវិស័យឧស្សាហកម្មសំណង់។ សូមយោងទៅកំណត់សម្គាល់៨ នៃរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ព័ត៌មានលម្អិត។

គំរូដែល នៃការខាតបង់ឥណទានរំពឹងទុក (“ECL”) របស់ធនាគារមានសារៈសំខាន់ចំពោះសវនកម្មរបស់យើងខ្ញុំ ដោយសារវាទាមទារឱ្យមានការប្រើប្រាស់គំរូដែលស្មុគស្មាញ និងការសន្មតសំខាន់ៗ អំពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងស្ថានភាពឥណទាន។ គំរូដែល ECL ទាមទារឱ្យមានការវិនិច្ឆ័យ និងការបកស្រាយច្រើនក្នុងការអនុវត្តទៅតាមតម្រូវការរបស់ស.រ.ទ.ហ.អ.ក.ខ.ស្តីពីឧបករណ៍ហិរញ្ញវត្ថុដែលតម្រូវឱ្យមានការបង្ហាញអំពីការប៉ាន់ស្មានភាពមិនច្បាស់លាស់ក្នុងកម្រិតខ្ពស់។

ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តទៅតាមតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL រួមមានដូចខាងក្រោម៖

- ការដាក់ជាក្រុមនូវទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នាសម្រាប់គោលបំណងវាស់វែងECL;
- ការជ្រើសរើសគំរូដែល និងការសន្មតសមស្របដើម្បីវាស់វែងECL;
- ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់រកឥណទានផ្តល់ជូនអតិថិជន ដែលមានកំណើនហានិភ័យឥណទានជាសាវ័ន្ត (“SICR”);
- ការអនុវត្តការសន្មត និងការវិភាគលើលំហូរសាច់ប្រាក់រំពឹងទុកនាពេលអនាគត និងព័ត៌មានរំពឹងមើលទៅថ្ងៃអនាគត;
- ធនាគារបានកំណត់ការខាតបង់ដែលបណ្តាលមកពីការខកខានសង (“LGD”) សម្រាប់ការគណនា ECL ក្នុងករណីមានទ្រព្យធានាលើសសម្រាប់ឥណទានដែលអាចត្រូវបានធានាដោយប្រភេទទ្រព្យធានាផ្សេងៗ ជាពិសេសនៅពេលដែលទ្រព្យធានាដែលបានដាក់ផ្ដោតទៅលើដី និងអគារ បន្ទាប់ពី

ការវិភាគទិន្នន័យការបាត់បង់ជាប្រវត្តិសាស្ត្រ និងជាការឆ្លើយតបទៅនឹងការវិវឌ្ឍន៍ថ្មីៗនៅក្នុងផលប៉ះពាល់ធនាគាររបស់ធនាគារ ព្រមទាំងស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចដែលមានស្រាប់។

សេចក្តីលម្អិតនៃគោលការណ៍គណនេយ្យ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងការប៉ាន់ស្មានភាពមិនច្បាស់លាស់នៃការ ព្រមទាំងការគ្រប់គ្រងហានិភ័យឥណទានដែលប្រើប្រាស់ដោយធនាគារត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់៣,១,៤,២និង២៦(ខ)នៃរបាយការណ៍ហិរញ្ញវត្ថុរៀងៗគ្នា។

នីតិវិធីសវនកម្មរបស់យើងខ្ញុំ រួមមានដូចខាងក្រោម៖

(i) យើងខ្ញុំទទួលបានការយល់ដឹងអំពីដំណើរការ និង នីតិវិធីគ្រប់គ្រង ដែលបង្កើតឡើងដោយគណៈគ្រប់គ្រងលើសវិធានធន សម្រាប់ការខាតបង់ឱនភាពតម្លៃឥណទានផ្តល់ជូន អតិថិជន។ យើងខ្ញុំបានវាយតម្លៃលើការរៀបចំ និងការអនុវត្ត ហើយបានធ្វើតេស្តប្រសិទ្ធភាពប្រតិបត្តិការ នៃការគ្រប់គ្រងសំខាន់ៗរួមមាន៖

- ដំណើរការផ្តល់ឥណទាន ការអនុម័ត និងដំណើរការត្រួតពិនិត្យឥណទាន
- ការកំណត់រក SICR;
- ការវាយតម្លៃលើលទ្ធភាពសងរបស់អ្នកខ្ចី;
- ការត្រួតពិនិត្យ និងការវាយតម្លៃឡើងវិញជាញឹកញាប់តាមកាលកំណត់នៃតម្លៃទ្រព្យធានា និង
- ការគ្រប់គ្រងលើការពេញលេញ និងភាពត្រឹមត្រូវនៃការបញ្ចូលទិន្នន័យ។

(ii) យើងខ្ញុំបានវាយតម្លៃថាតើវិធីសាស្ត្រ និងការសន្មតដែលបានអនុវត្តនៅក្នុងគំរូដែល ECL គឺអនុលោមទៅតាមតម្រូវការរបស់ស.រ.ទ.ហ.អ.ក៩ដូចតទៅ៖

- យើងខ្ញុំបានវាយតម្លៃលើការសម្រេចចិត្តរបស់គណៈគ្រប់គ្រង លើការចាត់ថ្នាក់ជាដំណាក់កាលដោយពិនិត្យមើលគំរូនៃឥណទាន ហើយវាយតម្លៃលើភាពសមស្របនៃចំណាត់ថ្នាក់ហានិភ័យឥណទាន ស្ថានភាពហួសកាលកំណត់ និងសូចនាករគុណភាពផ្សេងទៀតរបស់SICR និងពិចារណាលើភាពសមហេតុផលនៃការសន្និដ្ឋានរបស់គណៈគ្រប់គ្រងលើការចាត់ថ្នាក់ នៃឥណទានទៅតាមដំណាក់កាលនីមួយៗ។
- សម្រាប់ឥណទានដែលត្រូវបានកែប្រែ រៀបចំឡើងវិញ បន្តបុព្វន្យពេលក្នុងការិយបរិច្ឆេទ យើងខ្ញុំបានអនុវត្តនីតិវិធីជាក់លាក់គំរូដែលបានជ្រើសរើស ដើម្បីវាយតម្លៃថាតើការផ្លាស់ប្តូរទាំងនោះតំណាងឱ្យសូចនាកររបស់SICR ដែរ ឬទេ។ នីតិវិធីទាំងនេះរួមមាន៖
 - ពិនិត្យលើលក្ខខណ្ឌ និងកិច្ចព្រមព្រៀងរបស់ឥណទានដែលត្រូវបានកែប្រែឬបន្ត;
 - វាយតម្លៃថាតើ ការកែប្រែដែលបានកើតឡើងដោយសារភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចីឬទេ;

- វាយតម្លៃលើឥរិយាបថនៃការទូទាត់មុន និងក្រោយពេលកែប្រែ;
- ពិចារណាថាតើការបន្តឥណទានដែលមាន ឬការពន្យារពេលម្តងហើយម្តងទៀតបង្ហាញពីសក្តានុពលនៃការថយចុះនៃចំណាត់ថ្នាក់ឥណទាន ឬទេ និង
- វាយតម្លៃថាតើ ការបង្ហាញទាំងនេះត្រូវបានចាត់ថ្នាក់យ៉ាងសមស្រប ទៅក្នុងដំណាក់កាលទី២ ឬដំណាក់កាលទី៣ ស្របទៅតាមតម្រូវការរបស់ស.រ.ទ.ហ.អ.ក៩ ដែរ ឬទេ។
- យើងខ្ញុំបានវាយតម្លៃលើដំណើរការដែលត្រូវបានប្រើប្រាស់ដោយគណៈគ្រប់គ្រង ដើម្បីបង្កើតព័ត៌មានរំពឹងមើលទៅថ្ងៃអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូម៉ូដែល ECL និងបានវាយតម្លៃលើភាពសមហេតុផលនៃការសន្មតម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ ដោយប្រៀបធៀបទៅជាមួយនឹងទិន្នន័យដែលមានជាសាធារណៈ និងការយល់ដឹងរបស់យើងខ្ញុំអំពីផលបត្រឥណទានរបស់ធនាគារ និងវិស័យដែលធនាគារដំណើរការ។
- យើងខ្ញុំបានធ្វើតេស្តលើភាពត្រឹមត្រូវ និងភាពពេញលេញនៃការបញ្ចូលទិន្នន័យសំខាន់ៗដែលប្រើក្នុងគំរូម៉ូដែលECLដោយយល់ព្រមលើទិន្នន័យគំរូ ដែលបានជ្រើសរើសជាមួយប្រព័ន្ធប្រភពមូលដ្ឋាន និងឯកសារគាំទ្រ;
- យើងខ្ញុំបានគណនាឡើងវិញនូវECLលើមូលដ្ឋានគំរូមួយ ដើម្បីវាយតម្លៃភាពត្រឹមត្រូវនៃគំរូម៉ូដែល;
- យើងខ្ញុំបានវាយតម្លៃលើភាពគ្រប់គ្រាន់នៃការលាតត្រដាងព័ត៌មានរបស់ធនាគារ ដើម្បីធានាបាននូវការអនុលោមទៅតាមស.រ.ទ.ហ.អ.ក៩។

ដោយផ្អែកលើនីតិវិធីសវនកម្មដែលត្រូវបានអនុវត្ត យើងខ្ញុំបានរកឃើញការសន្មត និងការវិនិច្ឆ័យសំខាន់ៗ ដែលបានអនុវត្តដោយគណៈគ្រប់គ្រងក្នុងការកំណត់សំវិធានធនលើ ECL គឺមានភាពសមហេតុផលដោយផ្អែកលើភស្តុតាងសវនកម្មដែលមាន។

ការទាញចំណាប់អារម្មណ៍លើបញ្ហា-ព័ត៌មានប្រៀបធៀប

យើងខ្ញុំ សូមទាញចំណាប់អារម្មណ៍ទៅលើកំណត់សម្គាល់២៩ នៃរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញថាព័ត៌មានប្រៀបធៀបដែលបានបង្ហាញគិតត្រឹម និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានរាយការណ៍ឡើងវិញ។ មតិរបស់យើងខ្ញុំមិនត្រូវបានធ្វើការកែប្រែពាក់ព័ន្ធនឹងបញ្ហានេះទេ។

បញ្ហាផ្សេងៗពាក់ព័ន្ធនឹងព័ត៌មានប្រៀបធៀប

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ដែលជាមូលដ្ឋានសម្រាប់ទាញយករបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤) ដោយមិនរាប់បញ្ចូលនិយ័តកម្មដែលបានរៀបរាប់ក្នុងកំណត់សម្គាល់២៩ នៃរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនសវនករផ្សេងដែលបានបញ្ចេញមតិសវនកម្មដែលមិនមានបញ្ហាលើរបាយការណ៍ហិរញ្ញវត្ថុទាំងនោះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ និង

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រៀងៗគ្នា។

ជាផ្នែកមួយនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹម និងសម្រាប់ការិយបរិច្ឆេទ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ យើងខ្ញុំបានធ្វើសវនកម្មលើនិយ័តកម្មដូចដែលបានពណ៌នាក្នុងកំណត់ សម្គាល់២៩ ដែលត្រូវបានយកមកអនុវត្តដើម្បីរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀបដែលបាន បង្ហាញគិតត្រឹម និងសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ យើងខ្ញុំមិនត្រូវបានចាត់តាំងឱ្យធ្វើសវនកម្ម ត្រួតពិនិត្យឡើង វិញ ឬអនុវត្តនីតិវិធីណាមួយលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ឬថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ដែលមិនត្រូវបានបង្ហាញក្នុងរបាយការណ៍នេះទេ) ឬលើរបាយ ការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ឡើយក្រៅពីនិយ័តកម្មដែលបានពណ៌នាក្នុង កំណត់សម្គាល់២៩ នៃរបាយការណ៍ហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយតាមមតិយោបល់របស់យើងខ្ញុំ និយ័តកម្មដែលបានពណ៌នាក្នុងកំណត់សម្គាល់២៩ គឺមានភាពសមស្រប និងត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍ សវនកររបស់យើងខ្ញុំបានទទួលមុនកាលបរិច្ឆេទ នៃរបាយការណ៍សវនករនេះ និងរបាយការណ៍ប្រចាំឆ្នាំ ដែលរំពឹងថានឹងត្រូវបានផ្តល់ឱ្យយើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនេះ។

មតិសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនគ្របដណ្តប់លើព័ត៌មាន ផ្សេងៗហើយយើងខ្ញុំក៏មិនបញ្ចេញមតិសន្និដ្ឋានធានាណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការទទួលខុសត្រូវ របស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជា សារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើ សវនកម្ម ឬបើមិនដូច្នោះទេមានការរាយការណ៍ខុសជាសារវន្ត។

ប្រសិនបើផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្តលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាល បរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តទៅ លើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយ ការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

នៅពេលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជា សារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការរាយការណ៍ជូនក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅនឹង បញ្ហានោះដោយអនុលោមទៅតាមតម្រូវការនៃស.ស.អ.ក.៧២០ (បានធ្វើការកែតម្រូវរួច) ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានភារៈទទួលខុសត្រូវលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលបង្ហាញនូវទិដ្ឋភាពពិត និង ត្រឹមត្រូវដោយអនុលោមទៅតាមស.វ.ទ.ហ.អ.ក ។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ឱ្យជឿជាក់ពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬភ័ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលមានភារៈទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងបិទ អាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យណាមួយក្រៅពីធ្វើបែបនេះ។

ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងដែលសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិ សវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងក្នុងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា សវនកម្មដែលធ្វើឡើងដោយអនុលោមទៅតាម ស.ស.អ.ក តែងរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងដោយសារការក្លែងបន្លំ ឬភ័ន្តច្រឡំត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើការរាយការណ៍ខុសតែមួយ ឬរួមបញ្ចូលគ្នាត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស.ស.អ.កយើងខ្ញុំតម្រូវឱ្យអនុវត្តនូវការវិនិច្ឆ័យដែលប្រកបដោយវិជ្ជាជីវៈ នឹងរក្សានូវការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងអំឡុងពេលធ្វើសវនកម្ម។យើងខ្ញុំក៏៖

- កំណត់ និងវាយតម្លៃហានិភ័យនៃការរាយការណ៍ខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ រៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការបញ្ចេញមតិសវនកម្ម របស់យើងខ្ញុំ។ហានិភ័យដែលមិនអាចរកឃើញនូវការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែលកើតឡើងពីការភ័ន្តច្រឡំដោយសារការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបឃិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា បំណកស្រាយមិនពិត ឬការបំពានលើនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។

- ស្វែងយល់អំពីនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និង ការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្មរបស់ក្រុមប្រឹក្សាភិបាល និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនច្បាស់លាស់ជាសារវន្តនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានភាពមិនប្រាកដប្រជា ជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ឬប្រសិនបើការបង្ហាញព័ត៌មាន មានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិសវនកម្មរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យធនាគារបញ្ឈប់និរន្តរភាពអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាតាមលក្ខណៈដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនក្រុមប្រឹក្សាភិបាលក្នុងចំណោមបញ្ហាផ្សេងៗ ស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលរួមមានចំណុចខ្វះខាតនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់សេចក្តីបញ្ជាក់ជូនក្រុមប្រឹក្សាភិបាលនូវសេចក្តីអះអាងថា យើងខ្ញុំអនុវត្តតាមតម្រូវការផ្នែកក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធនឹងភាពឯករាជ្យ ព្រមទាំងបានជូនដំណឹងពួកគាត់នូវរាល់ទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗដែលយើងខ្ញុំយល់ថាមានផលប៉ះពាល់ចំពោះភាពឯករាជ្យរបស់យើងខ្ញុំ ហើយរួមជាមួយនឹងការអនុវត្តវិធានការនានា ដើម្បីលុបបំបាត់នូវការគំរាមគំហែង ឬអនុវត្តនូវវិធីសាស្ត្រការពារ។

ផ្អែកតាមបញ្ហានានាដែលយើងខ្ញុំបានរាយការណ៍ជូនក្រុមប្រឹក្សាភិបាល យើងខ្ញុំកំណត់ថាបញ្ហាទាំងនេះជាបញ្ហាដែលមានសារៈសំខាន់បំផុតចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន និងជាបញ្ហាសវនកម្មសំខាន់។

យើងខ្ញុំបានពិពណ៌នាបញ្ហាទាំងនេះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើកលែងតែត្រូវបានហាម
ឃាត់ដោយច្បាប់ ឬបទប្បញ្ញត្តិនានា ក្នុងការលាតត្រដាងជាសាធារណៈ ឬនៅក្នុងករណីដឹកនាំបំផុតដែល
យើងខ្ញុំកំណត់ថាបញ្ហានោះមិនគួរត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារផល
វិបាកអវិជ្ជមានអាចមានច្រើនជាងអត្ថប្រយោជន៍ជាសាធារណៈដែលកើតចេញពីការរាយការណ៍នេះ។

តំណាងក្រុមហ៊ុន បេកយ៉េរ ធីលលី (ខេមបូឌា) ឯ.ក



ឧកញ៉ា Tan Khee Meng
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 30 MAR 2026